

ଓସିଟ୍ରିବ୍

AWIG - AWIG

ଜାଗବପ୍ରକାଶନାଗାନ୍ଧୀ

DESA PAKRAMAN GERETEK



ଜାଗବମୁଖୀନାଗ୍ରୀ

DESA SAMBIRENTENG

କାଶ୍ୟାତାଙ୍ଗିରାନ୍ଧୀ

KECAMATAN TEJAKULA

କାବୁପାନାନ୍ଧୀଗାନ୍ଧୀ

KABUPATEN BULELENG

ပိနာဂါးပါနာဘဏ္ဍာ

PIDAGING MAKA BANTANG

အေဒီက္ခိုမြို့နယ်လပွဲပန်းရှာဂျာအောင်

AWIG-AWIG DESA PAKRAMAN GERETEK

ခုံယပို့မြှေ

| | |
|-------------------|-----------------------------------|
| MURDHA-CITTA..... | |
| ပုံစံသုတေသန | ဟနာန္တပို့မာရာနှစ် |
| PRATHAMAS SARGAH | ARAN LAN WEWIDANGAN DESA..... |
| ဒီဇိုင်းသုတေသန | ပလိကျော်ပေးကျော်မီစီစီ |
| DWITYAS SARGAH | PAMIKUKUH LAN PATITIS..... |
| ဒီဇိုင်းသုတေသန | ယန်းစားစောင်ရွက်မှု |
| TRITIYAS SARGAH | SUKERTHA TATA PAKRAMAN..... |
| | ပဗွဲဖို့အားပို့ဆိုလို့ |
| | Palet 1 Indik Krama |
| | ပဗွဲဖို့အားပို့ဆိုလို့ပြော |
| | Palet 2 Indik Prajuru |
| | ပဗွဲဖို့အားပို့ဆိုလို့ကူည်များ |
| | Palet 3 Indik Kulkul |
| | ပဗွဲဖို့အားပို့ဆိုလို့ကော်မူပေး |
| | Palet 4 Indik Paruman |
| | ပဗွဲဖို့အားပို့ဆိုလို့ကူည်များပေး |
| | Palet 5 Indik Druwen Desa |

| | |
|-----------------------------------|-----------------------------------|
| ပဋိ၍၁။ပနာဌ္ဇာန် | Palet 6 Panyanggran Banjar |
| သတ္တုအဆောက် | သန္တုအောအစာတယ |
| CATURTHAS SARGAH | SUKERTHA TATA AGAMA |
| ပဏ္ဍာ၍၂။ဟိန္ဒိန္ဒာပယနှာ | Palet 1 Indik Dewa Yadnya |
| ပဏ္ဍာ၍၃။ဟိန္ဒိန္ဒာပြီယနှာ | Palet 2 Indik Rsi Yadnya |
| ပဏ္ဍာ၍၄။ဟိန္ဒိန္ဒာခါယနှာ | Palet 3 Indik Pitra Yadnya |
| ပဏ္ဍာ၍၅။ဟိန္ဒိန္ဒာကျမယနှာ | Palet 4 Indik Manusa Yadnya |
| ပဏ္ဍာ၍၆။ဟိန္ဒိန္ဒာအယနှာ | Palet 5 Indik Bhuta Yadnya |
| ပဏ္ဍာ၍၇။ပောဂံဘာဝန် | သန္တုအောပောဂံဘာဝန် |
| PANCAMAS SARGAH | SUKERTHA TATA PAWONGAN |
| ပဏ္ဍာ၍၈။ဟိန္ဒိန္ဒာပေပါပဘာဝ | Palet 1 Indik Pawiwhahan |
| ပဏ္ဍာ၍၉။ဟိန္ဒိန္ဒာပိုပဘာဝ | Palet 2 Indik Nyapihan |
| ပဏ္ဍာ၍၁၀။ဟိန္ဒိန္ဒာပုံနှာ | Palet 3 Indik Sentana |

ပုဂ္ဂနိုဘာဟိုတိန္ဒြေဂိုလ်ကို

Palet 4 Indik Warisan.....

စန့်ဆုံးဘာရာ

SASTHAS SARGAH

သမုတ္တအောင်ပုဂ္ဂနိုဘာကို

SUKERTHA TATA PALEMAHAN

ပုဂ္ဂနိုဘာဟိုတိန္ဒြေယ

Palet 1 Indik Bhaya.....

ပုဂ္ဂနိုဘာဟိုတိန္ဒြေဘာဇာဂျေန္တဂိုလ်ကို

Palet 2 Indik Karang, Tegal, Carik

ပုဂ္ဂနိုဘာဟိုတိန္ဒြေဆပ်ပုဂ္ဂနိုဘာကို

Palet 3 Indik Pepayonan.....

ပုဂ္ဂနိုဘာဟိုတိန္ဒြေပုဂ္ဂနိုဘာကို

Palet 4 Indik Wewalungan

ပုဂ္ဂနိုဘာဟိုတိန္ဒြေပုဂ္ဂနိုဘာကို

Palet 5 Indik Wewangunan

သုတေသနဘာရာ

SAPTAMAS SARGAH

ပီစာဂန်ဆပ်လိုယူဗျာ

WICARA LAN PAMINDANDA.....

ပုဂ္ဂနိုဘာဟိုတိန္ဒြေဆုံးဘာ

Palet 1 Indik Wicara.....

ပုဂ္ဂနိုဘာဟိုတိန္ဒြေဆပ်လိုယူဗျာ

Palet 2 Indik Pamidanda

သုတေသနဘာရာ

ASTAMAS SARGAH

ဘုပ္ပါဘုပ္ပါဘုပ္ပါဘုပ္ပါဘု

NGUWAH-NGUWUHIN AWIG-AWIG ..

నూమాస సర్గాహ

NAWAMAS SARGAH

సామప్తా

SAMAPTA

ପ୍ରକାଶିତ

MURDHA-CITTA

ក្រុងពិធីរាជរដ្ឋបាលសាស្ត្រ

Om Awighnam Astu Nama Siddham

ຍາບຍາບຄູນຂີ່ບານີ້ເຕັມກວດຖາງບົດປິດໃຈຕາ

Malarapan saking asung kerta waranugraha Ida Sanghyang Widhi Wasa

ହାବ୍ରିକ୍ କାବ୍ୟ କିମ୍ବା କୃପାକାଳିମୁଖ କିମ୍ବା କୃପାକାଳୀମୁଖ

ngawentenang kahuripan Sakala Niskala ring Bhuwana Agung lan

អ្នកនូវបានរាយការណ៍ដែលមានសម្រាប់ប្រជាពលរដ្ឋនៅក្នុងប្រជាជាតិ។

Bhuwana Alit. Manut dresta, desane wantah pawakan pasayuban krama

desa rawuhing kulawarga pawongannia. Desane keanggehang Bhuwana
ແມ່ນັບພາກວາຕ້ອງມາປະຕິບິດສາງບະລຸງໃນເທິງ

A gunung pawongannia soang-soang pinaka Bhuwana Alit.

ງាសាទិក្សាបន្លែក្រង់។ ហើយបានចូលរួមជាប្រព័ន្ធឌីជីថាមពេលវេលាដែលបានបង្កើតឡើង

Sotaning Bhuvana Agung, Desane wantah pawakan Bhuvana maupin

កំពង់បានិភ័យនវាយក្បែរ

jangkep saha Tri Hita Karana luire :

၁၁ ပည္ဗာန်မြေပို့ဆောင်ရွက်သူများ

ha. Parhyangan, sahananing Kahyangan, Panyiwian desa genah ngarcana

ព្រៃណិតិយបាយចិញ្ចាស់យន្តិជីបញ្ជាក់

Jda Sanghyang Parama Wisesa maka jiwatman desane.

କୁଳପାତ୍ରଙ୍ଗମିତିକାନ୍ତିରେ ପାଦପାତ୍ରଙ୍ଗମିତିକାନ୍ତିରେ
ନା. Palemahan, tanah kakuwuban desa sinanggeh Stula sariraning desane.
କୁଳପାତ୍ରଙ୍ଗମିତିକାନ୍ତିରେ ପାଦପାତ୍ରଙ୍ଗମିତିକାନ୍ତିରେ
କା. Pawongan, Krama saha warga desa maka sami maka pawakan Tri Kaya,
ପାଦପାତ୍ରଙ୍ଗମିତିକାନ୍ତିରେ

Barang patemoning Bhuwana kalih, malarapan Canti Jagathita,
sinanggeh murdhaning prayojana pangriptaning Awig-awig Desa Pakraman.
Pinaka putusing paseban wastu prasida prayojanan mami kabeh
Prasama angidep muwah amagehaken kadi linging Awig-Awig iki.

ນັ້ນວາຕາວັດຖຸ/ຕາວັດຖຸ/ຕາວັດຖຸນັ້ນວາ

Om Santi, Santi, Santi Om

፩፻፲፭

PRATHAMAS SARGAH

បានក្រុងពិភាក្សាលោ

ARAN LAN WEWIDANGAN DESA

ပရိပာဒါနဘ

Pawos 1

- (1) Desa pakraman puniki mawasta Desa Pakraman Geretek.

ឯកសារពិភាក្សាថៃបច្ចុប្បន្នរបស់ខ្លួន

- (2) Jebar kakuwub wawidangannya mawates Nyatur Desa

ហិរញ្ញបក្ស

inggih punika :

ហើសិនិរបចកិតាតិកិ = ការពារិយាយភ្លាម្យុវក្រិ

ha. Sisi Wetan/Kangin : Desa Pakraman Tembok.

କୁଣ୍ଡଳିଙ୍ଗବାନ୍ଧିରେ : ଉତ୍ତରପାଞ୍ଚଶିଖିରେ ॥

na. Sisi Kulon/ Kauh : Desa Pakraman Sambirenteng,

សាស្ត្រិនិភ័យបិនារ៉ា : ហានស្សូចបិបក្ប

ca. Sisi Kidul/Kaja : Alas utawi Wana.

ກໍາມືນິກັນວ່າຮ້ອງບົວດີ : ສາວກາຕາເນີ້ນ

ra. Sisi Lor/Kelod : Segara Bali.

- (3) Desa Pakraman Puniki kawangun antuk Abanjar Pakraman saha

କାବ୍ୟଜାଗାମ୍ବିପିରାଗାଲପକିଶ୍ଵିରାଗ :

Kapah dados Limang Tempek luire :

ହାରାଗାଯପକୁରାଗଣିରାଗି ॥

ha. Tempek Sila Gading.

କାରାଗାଯପକୁରାଗଣିରାଗି ॥

na. Tempek Batu Dingding.

ଶାରାଗାଯପକୁରାଗଣିରାଗି ॥

ca. Tempek Tubuh.

କାରାଗାଯପକୁରାଗଣିରାଗି ॥

ra. Tempek Munduk.

କାରାଗାଯପକୁରାଗଣିରାଗି ॥

ka. Tempek Desa.

ଶାରାଗାଯପକୁରାଗଣିରାଗି

(4) Prade Benjang Pungkur jagi ngawentenang Ngalimbakang/ Pamekaran

ଶାରାଗାଯପକୁରାଗଣିରାଗି

Banjar utawi Tempekan sumangdene kabeligbagang ring Paruman

ଗାରାଗାଯପକୁରାଗଣିରାଗି ॥

Desa.

ଶ୍ରୀଜ୍ଞମପାତ୍ର

DWITYAS SARGAH

ପାତ୍ରିକାନ୍ତର ପାତ୍ରିକାନ୍ତର

PAMIKUKUH LAN PATITIS

ବାହୁଦାୟିକୁଳ

Patitee 2

ଗାନ୍ଧାରପାତ୍ରାନ୍ତର ପାତ୍ରିକାନ୍ତର ପାତ୍ରିକାନ୍ତର ପାତ୍ରିକାନ୍ତର

Deva Pakraman Puski egamanggarung Pamikukuh atau Deva
Pamikukuh

(1) Pancasila

ଫାଇଲ ନାମ ଏତିବାହି

(2) UUD 1945

ଦୟା ପାତ୍ରିକାନ୍ତର ପାତ୍ରିକାନ୍ତର ପାତ୍ରିକାନ୍ତର

(3) Perwara Guru Wiwaha atau Karmanggarung

ତୃତୀୟ ପାତ୍ରିକାନ୍ତର ପାତ୍ରିକାନ୍ତର ପାତ୍ରିକାନ୍ତର

(4) Tri Hita Karana mnamit Sada Cara Agama Hindu.

ବାହୁଦାୟିକୁଳ

Patitee 3

ପ୍ରିସଟିଚିରାଜୁଥାବାପାତ୍ରାନ୍ତର

Lain Patitis Deva Pakraman :

ନ୍ରାଗୁଣ୍ଯବିଦ୍ୟାପ୍ରକାଶବିହାରୀ

- (1) Ngukuhang miwah ngarajegang Agama Hindu

ନ୍ରାଗୁଣ୍ଯବିଦ୍ୟାପ୍ରକାଶବିହାରୀ

- (2) Nginggilang tata prawertine Maagama.

ନ୍ରାଗୁଣ୍ଯବିଦ୍ୟାପ୍ରକାଶବିହାରୀ

- (3) Ngerajegang Kasukertan Desa saha Pawongania Sakala lan Niskala.

ତ୍ରିତ୍ୟସର୍ଗା

TRITIYAS SARGAH

ମୁକ୍ତିତାତ୍ତ୍ଵବିଜ୍ଞାନୀ

SUKERTHA TATA PAKRAMAN

ପାତ୍ରଶିଳ୍ପୀ

Palet 1

ଚିତ୍ରିତ୍ୟବିଜ୍ଞାନୀ

Indik Krama

ପାତ୍ରଶିଳ୍ପୀ

Pawos 4

ନ୍ରାଗୁଣ୍ଯବିଦ୍ୟାପ୍ରକାଶବିହାରୀ

- (1) Sane kabawos Krama Desa inggih punika : Kulawarga sane Magama

ନ୍ରାଗୁଣ୍ଯବିଦ୍ୟାପ୍ରକାଶବିହାରୀ

Hindu sampun Marabian utawi Mawiwaha, Ngalinggihin Karang Desa

ဟିନ୍ଦୁହାତୁକ୍ରିକ୍ରମବୋଲ୍ପାଶ୍ଵରାହୂର୍ମଣ୍ଣା ॥

inggihan nenten saha nyungsung Kahyangan Desa.

ପ୍ରଥମାବୁକ୍ରିକାମିଳାହୀତ୍ୟସାଗରାକିଳିଯାହାଷ୍ଟାନିର୍ବିନ୍ଦୀ ॥

- (2) Sajaba punika sinanggeh Tamiu, sane kabinayang dados Kalih inggih
ବୁକ୍ରିକାମାଲ୍ୟସାଗରାତ୍ୟାହାଯାହିନ୍ଦୁହିନ୍ଦୁ ॥
punika Krama Tamiu sane Magama Hindu miwah Tamiu siosan Hindu

ବ୍ୟବସିଏ ।

Pawos 5

କ୍ରମାକାରାବତ୍ତିକ୍ରମିର୍ଗମାରାକାର୍ଯ୍ୟିରା ॥

Krama Desa wenten Kalih soroh luire :

ଚାର୍ଯ୍ୟକାରାବନ୍ତିକ୍ରମିର୍ଗମାରାବତ୍ତିକ୍ରମିର୍ଗମାରା ॥

- (1) Krama Desa Malinggih utawi Karaman inggih punika Krama
ଜାତୀୟାକାରାବତ୍ତିକ୍ରମିର୍ଗମାରାବତ୍ତିକ୍ରମିର୍ଗମାରା
Desa sane nruwenang tanah tegakan madesa utawi Krama Desa
ସାଗରାବନ୍ତିକ୍ରମିର୍ଗମାରାବତ୍ତିକ୍ରମିର୍ଗମାରା
sane ngawaris lan numbas tanah sane kawastanin tegakan
ଯାକାରାବତ୍ତିକ୍ରମିର୍ଗମାରାବତ୍ତିକ୍ରମିର୍ଗମାରା
Madesa utawi tanah sane kapaica ring Desa Pakraman

କ୍ରମାକାରାବତ୍ତିକ୍ରମିର୍ଗମାରା ॥

druwene duk dumun.

ဗုဒ္ဓပရာဂနာဇာနေပဒီဘဏ်မြို့ပုံကိုကျော်ပရာဂနာဇာနေပါယာဆုံး။

- (2) Krama Desa Sampingan inggih punika Krama Desa siosan ring
ဗားကဲ့ဘဏ်မြို့ပုံကိုပျော်ပြုပြီဆာဂလက်။
 Desa Negak, Malinggih utawi Karaman.

ပုံပေးပါ။

Pawos 6

ကားပါ့အားမြှုပူနေပါတယ်၌ ဟန်ပရာဂနာဇာ :

Kawit dados Krama Desa lan Panemayan tedun makrama desa :

ကားမားပါ့အားမြှုပူနေပါတယ် :

- (1) Kawit dados Krama Desa :

မားသပိပါ့အားမြှုပူနေပါတယ်။

ha. Mawiwit sangkaning Pawiwanan.

မားသပိပါ့အားမြှုပူနေပါတယ်။

na. Mawiwit sangkaning ngarereh Pangupa Jiwa Jenek malinggih ring

ဗားကဲ့ပရာဂနာဇာနေပါတယ်။

Desa Pakraman, Patilar saking Rahayu saha makta Likita

စက်းကားသပိပါ့အားမြှုပူနေပါတယ်။

Saking kesahé.

သုသေသနပါ့အားမြှုပူနေပါတယ်။

ca. Sangkaning atur Uninga sang sane polih kanorayang utawi

ဘာ့ကာမြှေပါနတေသနပြုရာနာဂါရမာ

dados Krama Desa mawali kalugra dados Makrama Desa

ယာလူစောင်းပါ။

manut Pararem.

၄၁၂ပြုပိုက္ခန္တပြုရာနာဂါရမာ

(2) Panemayan tedun makrama Desa :

ဘာ့သူ့လီပိပါဘနဲ့ ဒေါကာတော်သူ့အေးလျှောက်ပေးဆုံး

ha. Sangkaning Pawiwahan : Tigang Sasih tur sampun ngalaksanayang

ဥပုသာပေါ်အေးလျှောက်ပို့ပို့ဆန်ပေမျှော်လျှော်လျှော်

Upacara Pabyakala lan Pawidhi Widhana asangkepan nuju rahina

ဒေါကာတော်သူ့ယာလူစောင်းပြုရာနာဂါရမာ

Anggarkasih manut Dresta lan Pararem.

ဘာ့သူ့လီဘုံးပုံပေါ်နှင့်ထို့ကြော်ပြုရာနာဂါရမာ

na. Sangkaning Ngarereh pangupa jiwa Nem Sasih nuju Sangkepan

ဥကာဇာပေးလျှော်စွဲအေးလျှော်ယာလူစောင်းပြုရာနာဂါရမာ

Desa saha Naur Pananjung Batu manut Dresta lan Pararem.

၅၁၃ပြုရာနာဂါရမာနှင့်အေးလျှော်သူ့အေးလျှော်သူ့အေးလျှော်သူ့

ca. Krama Desa sane polih Kanorayang utawi Kusanang sane

ယပေါ်သူ့ကိုပြုရာနာဂါရမာနှင့်ပြုရာနာဂါရမာ

Mawali Jagi Makrama Desa patut nunas geng Pangampura saha

နှေ့ပေါ်အေးလျှော်ယာလူစောင်းပြုရာနာဂါရမာ

naur Panguwak Pasubaya akehnyane manut Pararem.

ଗ୍ରୂଟିଗ୍ରୀବିହିକ୍ଷିକୁମର୍ବାହିକ୍ଷାପ୍ରକ୍ରିୟାକ୍ରମି

(3) Uger – uger indik Pah – pahan Krama Ian Tedun Makrama manut

ଶ୍ରୀମଦ୍ଭଗବତପ୍ରକାଶନି ॥

Dresta lan Pararem.

ବାହାସିଖୀ

Pawos 7

ତାତେଗ୍ରୀକ୍ରମାଳାରୀ

Tategenan Krama Desa :

ମାନମବାକ୍ରମାଳାରୀମଲିକାରୀକିକ୍ରିତ୍ତିଗ୍ରୀବାକ୍ରମାଳାରୀବାହିକ୍ଷାପ୍ରକାଶନି

(1) Sahanan Krama Desa sami kakeninin Tategenan (Paturunan,

ପବ୍ଲିକ୍ ମମଙ୍କିଯାନ୍ ମମଙ୍କିଯାନ୍ ମମଙ୍କିଯାନ୍ ମମଙ୍କିଯାନ୍

Papeson lan Ayahan mamungkul manut Dresta lan Pararem.

ମୁହଁମାନମବାକ୍ରମାଳାରୀମଲିକିକ୍ରିତ୍ତିଗ୍ରୀବାକ୍ରମାଳାରୀବାହିକ୍ଷାପ୍ରକାଶନି

(2) Balu Lanang wiadin Istri loput Tategenan, seosan ring Krama Negak,

ଯାନିହିନ୍ଦୁଭ୍ରାତାମିକାରୀକ୍ରମାଳାରୀବାହିକ୍ଷାପ୍ରକାଶନି

Malinggih utawi Karaman.

ମୁହଁମାନମବାକ୍ରମାଳାରୀମଲିକିକ୍ରିତ୍ତିଗ୍ରୀବାକ୍ରମାଳାରୀବାହିକ୍ଷାପ୍ରକାଶନି

(3) Pamargin Leluputan manut Dresta lan Pararem prade Krama

ମାନମବାକ୍ରମାଳାରୀମଲିକିକ୍ରିତ୍ତିଗ୍ରୀବାକ୍ରମାଳାରୀବାହିକ୍ଷାପ୍ରକାଶନି

Punika Dados Prajuru Desa, Kerta Desa, Sabha Desa, Pecalang,

ပယ်ကုန်ပျော်စွဲ၊ ရှာမှတ်ခြင်းပါ၏ ပိုမိုသေခါ။

Pamangku Kahyangan Desa, Desa Negak Miwah sane siosan.

ပရိသန

Pawos 8

ស្រួលរាយការណ៍គ្រប់គ្រង

Krama Desa kadadosang

၃၁။ ပုဂ္ဂနိုင်မြို့တော်ကြော်သွေးယူနည်ရှိချင်မှုများ မြန်မာနိုင်ငံ၏ ပုဂ္ဂနိုင်မြို့တော်ကြော်သွေးယူနည်ရှိချင်မှုများ

- (1) Mapuangkid utawi tan tedun ngayah rikala : Sungkan, Matepetin anak
សុងកាន់មាយដូរពាបេរកិនកត្តាសុវត្ថិលិបរុយពាមាត
sungkan, Mayadnya, Ngawangun, Nandur, Cuntaka miwah lunga sane
មាប្រាកទេរាជាបីរាងទាយរាបទ្វូរហាបិសវុបានាគិបាទបីរុ
mabuat polih tempo wantah Apisan sajabaning polih
នាការាណាសុរោគិបរុយរាង

Kabebasan saking Prajuru.

- (2) Nyada mapiteges ngamademang. Tategenan sasampun :

ហាលិនកិច្ចកិច្ចបានអាមេរិក។

ha. Sinalih tunggil Okane Lanang sampaun marabian

କୁମାର ପାତାଳ ପାତାଳ ପାତାଳ ପାତାଳ ପାତାଳ ପାତାଳ ପାତାଳ ପାତାଳ

na. Sasampun Mayusa Nem Dasa Warsa utawi manut Pararem.

ca. Sangkaning keni Gering utawi Sungkan tan mresidayang nambanin

କୁଣ୍ଡଳୀରେ ପାଦମାଲା କାହାର ପାଦମାଲା କିମ୍ବା କାହାର ପାଦମାଲା କିମ୍ବା

- (3) Ngampel /Mamirak mateges nutug ayahan antuk arta (Jinah) Awarsa
ဟောလုပ်ဘုက္လယ်သူ၏မြှောက်ပေါ်ပုပ္န့်ဆွဲတွင်၍အိမ္ဂာ
Akehnyane Manut Dresta lan Pararem Santukan magenah ring Dura
ရွာချေ။

Desa.

ပုဂ္ဂိုလ်

Pawos 9

សូមអាស៊ីវិភាគទាំង

Swadharmaning Krama Desa :

- (1) Anut Satinut ring daging Awig-awig miwah Pararem-pararem.
အုတေသနပြုပါ၏မြို့၏ဘာရာဇ်ကိုဘဏာဂျာပါးပြုဘာယန်ပါ၏
(2) Nyanggra indik bebecikane ring desa rawuhing prabeyan ipun
ဘဏ္ဍာဂျာမူလို့။

Manut paragem-

၃၁။ ကြောင်းပါများ၊ အကျဉ်းချုပ်များ၊ နှင့် ပုဂ္ဂနိုင်များ

- (3) Krama Desa sane madruwe Oka sampun Mayusa Telulas Warsa

ပဋိဇုလျေဆာကိုပြောရှုပဲနဲ့ပြုတို့ဆာသိ

Patut masadok ring Prajuru ngelantur mangda ngranjing dados

သမ္မဝါဒကြောဂါရီသာပါရသာပါဘဝ္မာပြုပုံပုံပုံ

Angga Sekaa Truna ring soang – soang Banjar Pakraman.

၁။ပဋိဇုလျေဆာကိုပြောရှုပဲနဲ့ပြုတို့ဆာသိ

(4) Patut nguningayang ring Kelian Desa prade :

ဟ။လအူပရာဟာအောင်လူပါ။

ha. Madue oka embas.

န။ကာပျောကာကျားမာ။

na. Kapialangan seda.

စ။နှိုင်ကိုလော့ပျော်ပျော်နှိုင်ဖြောကြာလူမှာပါ။

ca. Nerima Tamiu Lanang wiadin Istri jantos marerepan.

ဘ။အပော်အယ်။

ra. Kapanca Bhaya.

အ။ရဟာအာရာအကိုယ်ပါ၊ ကိုယ်ပါ၊ ပါပါဟာ။

ka. Okane kaambil / ngambil rabi (mawiwaha)

ဘ။ပဆုံးမာ။

da. Palas marabi.

ဒ။ရာတော်ပြုရာလပျော်ရှုကိုအနာကိုပါမိယွှေ့

ta. Ngawangun prade mamurug wenang keni pamidanda

ဇ။ကုစာပေါ်ပါ။

manut Pararem.

ပုဂ္ဂန်းမိန္ဒကဝမိဂုသန္တပါနီယာစာဝိပုဂ္ဂန်

sa. Nyungkemin Agama siosan utawi nilar Agama miwah piuning

ရုပုဟံသန္တရာသပုဂ္ဂန္တပါနီယာအုပ်။

seosan sane sampun kasungkemin manut Pararem.

ပုဂ္ဂန်းမိန္ဒ

Pawos 10

ပုဂ္ဂန်းမိန္ဒဟာဝိုရဟာဝိဟန္တဟာ။

Patias utawi piolih-olihan Krama Desa :

ဒုရုရဟာဝိပုသယူဇာပုဂ္ဂန္တဟာ။

(1) Polih pasayuhan Prajuru Desa.

ပုဂ္ဂန်းမိန္ဒဟာဝိုရဟာဝိဟန္တဟာဝိပုဂ္ဂန္တဟာ။

(2) Kabawosin kalih katiwakin pamutus sahanan wicarania

ဣဣမာရာနှုန်းပါဝိုရိပုလပါဝိုပူရှုံး။

(3) Dados kapilih miwah mamilih Prajuru

ဒုပုဟံသန္တရာသပုဂ္ဂန္တဟာအုပ်။

(4) Patias seosan Manut Pararem.

ပရိတ်သန

Pawos 11

ပုဂ္ဂန်ရာဇ်လုပ်ဂောက်ပြိုး

Wusan dados Krama desa Juwiring

הנְּגָב וְ

- (1) Grade:

ט' ט' ט' ט'

ha. Seda,

କୁଣ୍ଡଳ ପିତୃତମ୍ଭଗାଖ୍ରାନ୍ତାଙ୍କୁ ଶ୍ରୀନାରାଯଣ ସିଲ୍ପକି

na. Sangkaning pinunas ngaraga, saantukan nilar desa sasampun
ສາງປະວັດນີ້ສະກິບທຸລະກີ ||

kalokika ring Paruman..

ព្រះរាជាណាចក្រកម្ពុជាអាសយដ្ឋាន សាសនា ព្រះមហាក្សត្រ

- (2) Kanorayang duaning tan prasida ngesehin solah maprawerti
ស៊ិនិភាពប្បញ្ញត្រពីចូលរិបាយនាក់រាជក្រឹតា
setata mamurug awig-awig utawi sahanan duracara lianan
សហសម្បត្តិរាលិកិត្យប្រជាធិបតេយ្យ ॥
saha sampun kalokika ring paruman.

ក្រសួងពេទ្យ

- (3) Ninggal Agama Hindu.

សំណងជាតិ

- (4) Sang wusan makrama :

ហើយទាក្វូនការងារនីមួយបានអិល្វាបរាងនៅ។

ha. Tan wenten polih pah-pahan Druwen Desa .

କୁର୍ଯ୍ୟପୁଣିତୀବିଧୁତିଗୀଭାଷ୍ୟବିନ୍ଦମାଳୀ ॥
Kurjyapuniti Bividhuatigībhāṣṭyavivindamālī ॥

- na. Muputang utang piutang ring desa lan Sibakan.

သုတေသနပညာပါမ်းပည့်သွင်းသွေး၏။

- ca. Tan polih pasayuban Kasukertan.

ខាងក្រោមនេះ គឺជាបញ្ជីរបស់ខ្លួន។

- da. Kadadosang Ngeseng layon ring Setra sajabaning Krama

ບັນຫຼຸບລົ້າລົ້າລົ້າລົ້າລົ້າລົ້າລົ້າລົ້າລົ້າລົ້າລົ້າລົ້າລົ້າລົ້າ

Inucap kakeninin Panukun Setra akehnyane

၂၁၃

manut Pararem.

၃။ နာပြုချောင်းမြှုပ်နည်း

- ### (3) Kapatutan Krama Tamiu Ian Tamiu :

ហាត់ស្រួលបាយក្នុងការអនុវត្តន៍រាជរដ្ឋបាល

- ha. Krama Tamiu patut madana punia ring Banjar / Desa

၁၄၂

Manut Pararem.

କୁଳପାତ୍ରବିଜ୍ଞାନାବସ୍ଥାବିଜ୍ଞାନପିତ୍ରମଣି

- na. Krama Tamiu patut polih patias marupa pitulung ring

သာကြောင်းအဖို့ဘဏ္ဍာန်ပေါ်ဘွဲ့ဆယ်။

sajroning katiben Kapanca Bhaya.

សម្រាយបញ្ជាក់ពីការរំលែកដែលត្រូវបានរំលែកនៅក្នុងបណ្តុះបណ្តាល

Tamiu patut nyungkemin tur nginutin sahananing pa
ଚିବ୍ୟକାଗାନ୍ତୁଳେବନ୍ଦ୍ୟକୁଣ୍ଡିଷାହିଷିପିଗି

miwah kahanan Desa Pakraman manut ring daging Awig-

၁၃၁

၁၃၁ အော်တို့ပုံပုံမှတ်။

Awig miwah Pararem.

၉၁။ ကြော်လေဆာကဲနှင့် နိုင်ပယ် ဂိုဏ်ပုံပုံမှတ်။

- (5) Krama Desa sane Tan Keni Pamargin Ayah –ayahan, Paturunan
ပုံနှင့် ဆွဲဆွဲသူတူဖို့ ပြုမှတ်လေဆာကဲနှင့် ပုံပုံမှတ်။
Lan Kekenan Manut Dresta lan Pararem sane sampun kaunggahang
ရှိဘိန်းစောင့်ပုံပုံမှတ်။
- Ring Likita Pararem Panyahcah Awig.

ပုံနှင့်။

Palet 2

ဟိုနှင့် ပုံပုံ။

Indik Prajuru

ပုံပုံ။

Pawos 12

၁၄။ လေဆာကဲပုံပုံနှင့် လေဆာကဲပုံပုံနှင့် ပုံပုံမှတ်။

- (1) Desa Pakraman Puniki kaenter oilih Kelian Desa Pakraman.

၁၅။ အော်တို့ပုံပုံမှတ်။

- (2) Tempekan kaenter oilih Kelian Tempek.

၁၆။ ပုံပုံမှတ်။

- (3) Pangadegan Prajuru Desa Manut Dresta lan Pararem.

၃၁။ ထုတေသနပညာနှင့် ပညာပန်လာယာလုပ်မြို့၏ ပုဂ္ဂိုလ်လုပ်ကုန်

- (4) Maduluran Dewa Saksi ring Kahyangan Desa Manut Dresta lan Pararem

ပရိသနပါန္တ

Pawos 13

ສົກລິບາງຄູ່ຄະບອບໂຮຍຮັດເຕັມຕູ້ງບາວກິຈ

Kelian Desa Pakraman kasanggra olih :

ବାବା ପାତ୍ର

ha. Panyarikan.

କୁପର୍ମାଣୀ ॥

na. Patengen.

ព្រះមហាក្សត្រការណ៍រដ្ឋបាលរាជការនគរាល់ខ្លួន

- (2) Sajeroning ngenterang Kasukertan Niskala, Kelian Desa mucukang

ပယ္တာဆျေဘာနှင့်ဂျေဘာနှင့်စံဘဏ္ဍာနှင့်အပိုင်းမြတ်သွေးသိမ်း။

Pamangku kahyangan desa lan Desa Negak utawi Malinggih

ក្រុមប្រុងរាជការណ៍ការកំស្ថិតការងារនាមីនាគាល់បិន្ទុព្រមទាំងបាន

- (3) Prajuru Desa ngadegang Kerta Desa, sane mawiwit Prajuru lepas

សំណងចិត្តនៅក្នុងគ្រប់គ្រងទូទាត់រាយជាមួយនាំរីបរាប់រីនឹង

Sang sane wikan ring Adat lan Agama sinanggeh Panglajisir

នាមបុព្ទធន្តក្រហែងិតិវិធីនៃអំពីបញ្ជាក់នាយករដ្ឋមន្ត្រី

Kasarengin Juru Ilikita saking Panyarikan Desa.

- (4) Prajuru ngadegang Pecalang Desa sane madue swadharma ngenterang
କାର୍ତ୍ତିଯାତ୍ମକାବଳ୍ୟକ୍ରିୟରେ କାର୍ତ୍ତିଯାତ୍ମକାବଳ୍ୟକ୍ରିୟରେ

Katreptian desa pakraman risajeroning Tri Hita Karana.

- (5) Prajuru Desa ngadegang Sabha Desa sane madue kawenangan

ព្រៃនអិលក្បហិសជិថិផ្លាស្របចិតិសា

Ngrencanayang lan maicayang tatimbangan muputang wicara

ပါနီဆာတုနာဂါ။

Indik Adat Jan Agama.

၆၁။ ဟိန္ဒီကြိုက်မင်္ဂလာဒုပ္ပ၊ အမျိုးသမားရေးနှင့် ပြည်တော်လုပ်ချုပ်

- (6) Indik Parikrama lan Tata Cara Ngadegang Prajuru Desa miwah sane
ହିଁଯବସକ୍ରାନ୍ତିକ୍ରମଗଣଙ୍କପାଦ୍ମାଚାର୍ଯ୍ୟ ।

Tiosan Manut Dresta Lan Pararem.

ပရိပာသီ။၁၃၃၅

Pawos 14

ក្រុមជាតិស៊ីណីបាក្យត្រពលរូបក្រុមកិច្ចការ

- ## (1) Swadarmaning Kelian Desa Pakraman luire :

ဟ။ ဂာ၌ ကဲပေဆေသနများ ဆိတ်ယောပါ၌ ပြုပို့ ပုံပုံ ပုံပုံ

ha. Ncenterang pelaksanayan sadaging awig-awig miwah pararem

၂၁၀။

Desa .

၃၁ ကူ၌ အာ၌ ကဲပေ ပါ၌ ကျလာ အား ပုံပုံ

na. Nuntun tur ngenterang krama rawuhing krama desa ngupadi

၃၂ ကုန္တေ အာ၌ အား ပုံပုံ

kasukertan antuk patitis.

၃၃ ပုံပုံ ပုံပုံ ပုံပုံ ပုံပုံ ပုံပုံ ပုံပုံ

ca. Maosin kalih niwakang pamutus arep ring wicara krama desa.

၃၄ ပုံပုံ ပုံပုံ ပုံပုံ ပုံပုံ ပုံပုံ ပုံပုံ

ra. Maka Duta matemuang baos ring sapa sira ugi.

၃၅ ကုန္တေ အာ၌ အား ပုံပုံ ပုံပုံ ပုံပုံ ပုံပုံ

ka. Nureksain, Ngeraksa lan ngatur tata cara ngangge sarajabrama

၃၆ ပုံပုံ ပုံပုံ ပုံပုံ ပုံပုံ ပုံပုံ ပုံပုံ

Druwen desa, mangda nunas tetimbangan ring Kerta Desa.

၃၇ ပုံပုံ ပုံပုံ ပုံပုံ ပုံပုံ ပုံပုံ ပုံပုံ ပုံပုံ

da. Swadharma lan Patias soang –soang Prajuru Desa, Desa Negak,

၃၈ ပုံပုံ ပုံပုံ ပုံပုံ ပုံပုံ ပုံပုံ ပုံပုံ ပုံပုံ

Kerta Desa, Sabha Desa, Pecalang, Sekaa –sekaa miwah sane

၃၉ ပုံပုံ ပုံပုံ ပုံပုံ ပုံပုံ ပုံပုံ ပုံပုံ

Tiosan Manut Dresta Lan Pararem

၃၁။ အောက်မှာ ပေါ်လေသာ နည်းလမ်းများ ဖြစ်ပေါ်လေသာ နည်းလမ်းများ

- (2) Tata caraning ngalaksanayang swadarma inucap tan maren patut manut
 କିଷାତିକ୍ରମିକିର୍ତ୍ତାନ୍ତର୍ଗତିକାର୍ଯ୍ୟରେ ପରିଚ୍ଛାଳାକାରୀଙ୍କ ଶବ୍ଦଗଣ୍ଡାଳ୍ପାଦାନ୍ତର୍ଗତ
 ring Awig-Awig, Aturan-aturan Pemerintah, Kecap Agama, Sastra
 ଜ୍ଞାନଲିଖନବାକୁର୍ଯ୍ୟରେ
 Dresta miwah Pararem Desa.

ပရိပသန

Pawos 15

បច្ចុប្បន្នទំនាក់ទំនងរបស់ខ្លួន និងការគាំទ្រព្យការងារ និងការអនុវត្តន៍ការងារ

Patias utawi olih-olihan Prajuru Desa Manut Dresta Lan

ପାଠ୍ୟମଣି ।।

Pararem.

ပုဂ္ဂိုလ်

Pawos 16

- (1) Prajuru Desa kagentosin riantukan :

ବାରାଷଣକୁପ୍ରକଳ୍ପକର୍ତ୍ତବ୍ୟକ୍ତି ॥

ha. Seda lan Sungkan Menahun.

କାନ୍ଦାରାକାଵାଚିହ୍ନକିର୍ତ୍ତିପାଇସିଯାକିମିଶ୍ରଗୀରାଜା ॥

na. Kanorayang duaning iwang pamargi manawi Nilar Sasana.

ସାଂକେତିକିପାଇସିଯାକିମିଶ୍ରଗୀରାଜା

ca. Wit sangkaning pakayunan rahayu utawi pinunas ngraga

ବଲ୍ୟାପ୍ରକଳ୍ପାନାମାକିମିଶ୍ରଗୀରାଜା ॥

sasampun kalokika ring Paruman.

ତୁ ॥ ତାକାଵାଚିହ୍ନକିର୍ତ୍ତିପାଇସିଯାକିମିଶ୍ରଗୀରାଜା ॥

(2) Nganorayang utawi ngentosin Prajuru patut sajeroning

ବାରାଷଣକୁପ୍ରକଳ୍ପାନାମାକିମିଶ୍ରଗୀରାଜା ॥

Paruman tur kaingkupin antuk krama desa.

ତୁ ॥ ଯାଦିଗ୍ନିର୍ବିନ୍ଦୁକାର୍ଯ୍ୟକାର୍ଯ୍ୟକାର୍ଯ୍ୟକାର୍ଯ୍ୟ ॥

(3) Magingsir genah Kadura desa.

ତୁ ॥ ବାରାଷଣକୁପ୍ରକଳ୍ପାନାମାକିମିଶ୍ରଗୀରାଜା ॥

(4) Pet Prade Kelian Desa durung Puput Sengker metu rarisi katiben baya

ବାରାଷଣକୁପ୍ରକଳ୍ପାନାମାକିମିଶ୍ରଗୀରାଜା ॥

Panyungkan Pati, Kanorayang, utawi sangkaning Pinunas Ngaraga,

ବାରାଷଣକୁପ୍ରକଳ୍ପାନାମାକିମିଶ୍ରଗୀରାଜା ॥

Patut Karembyang ring Paruman Desa .

၁၃

ပန္တမိန္ဒ

Palet 3

ପିଲ୍ଲାଙ୍କଣନୀ

Indik Kulkul

ပရိတ်သန

Pawos 17

ព្រះរាជក្រឹងប្រជាពលរដ្ឋរាជក្រឹងរាជរដ្ឋ

(1) Kulkul ring Desa Pakraman Juire :

၁၁၂

ha. Kulkul Desa

ຂໍ້ມູນບັນຫາວົມສາວ

na. Kulkul Sekaa = Sekaa

(2) Tabuh tatepakan Kulkul Desa manut Dresta Jan Pararem, sane

សម្រាប់ប្រើប្រាស់ដើម្បីរាយក្រឹងប្រព័ន្ធបានបានប្រព័ន្ធ

sampun kapastikayang saha sampun kaunggahang ring Likita

ပန္တပူယပဘာသုများအပါကီ။

Pararem Panyahcah Awig.

ໜ້າທີ່ມີຄູ່ເປົ້າແລ້ວບຸນເຕີບຢູ່ເຕີມເກົ່າກັງກົງບາດລື້ອງມະນີ

(2) Indik Tabuh Tatepakan miwah Tatengeran Sahananing Kulkul ring

Desa Manut Dresta Ian Pararem

ବାହୁଦିନୀ

Pawos 18

ଶ୍ରୀକୃତ୍ୟାମ୍ଭାଗ୍ରାହିକିଳାତୀବାକ୍ୟାକ୍ଷିତ୍ୟପତ୍ରାତି

- (1) Kulkul Desa tan wenang katepak yening tan sangkaning
 ବିତ୍ୟାପ୍ରତ୍ୟାମାନାମେବକିତୀର୍ଣ୍ଣାକ୍ଷପନ୍ତ୍ରାଳୟ ॥

Pituduh Prajuru Desa, sajawaning tengeran Kapancabhyaya.

ଶ୍ରୀସିଂହପତ୍ରକିଳାକିଲିତ୍ୟାପ୍ରତ୍ୟାମାନାମେବକିତୀର୍ଣ୍ଣାକ୍ଷପନ୍ତ୍ରାଳୟ ॥

- (2) Sang nepak sangkaning tan pituduh Prajuru patut digelis atur uninga

ଯକାମ୍ବାନାମେବକିଳାକାଯକ୍ରମପ୍ରକାଶକିଳାବ୍ୟାପିକା
 କାଯାଦ୍ୱାରାକ୍ଷାପନାମୁଦି ॥

Maka buatan panepake, yan tan sapunika wenang sang mamurug
 kadanda manut pararem.

ଶ୍ରୀକୃତ୍ୟାମ୍ଭାଗ୍ରାହିକିଳାମ୍ଭାଯନପାରାକ୍ରମପ୍ରକାଶକିଳାବ୍ୟାପି

- (3) Kulkul sekaa-sekaa, samalih kulkul pondokan tan kalugra

କାର୍ଯ୍ୟକିଳିଯତୀବିକ୍ରମପାତ୍ରାମେବକିତୀର୍ଣ୍ଣାକ୍ଷପନ୍ତ୍ରାଳୟ ॥

nyawerin (matehin) sukat utawi tengeran kulkul desa

ପ୍ରାଚୀଯପ୍ରକାଶକାଯାଦ୍ୱାରାକ୍ଷାପନାମୁଦି ॥

prade mamurug taler kadanda manut pararem.

५८३

Palet 4

ហិរុនសាស្ត្រ

Indik Paruman

ပရဟသန

Pawos 19

၁၁။ ပုဂ္ဂသကြီးသွေ့ပန်းရှိအစာမျက်နှာ၊ အခြားနှင့် အတွက် အမြတ်ဆုံး

(1) Paruman / Sangkepan ring Desa Pakraman wenten :

ហេប្បុយក្នុងនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រី

ha. Paruman Desa kamargiang napkala gata manut ring kabuatan

សហគោរ្យបានុច្ចាវុបាទរវិក

saha kamargiang antuk arah-arah.

କୁଳପତ୍ରିବନ୍ଦୁମାତ୍ରାଯାତ୍ରାକାରୀପତ୍ରିକାମାତ୍ରାକି

na. Sangkepan Prajuru lan Krama Desa kawertenang nyabran

କାଳିୟକ୍ରମୀଗବିନ୍ଦୁଲେଖକାଳିୟତାକୁଂବାଗୁରୁବାଗୁରୁକ୍ଷି

Sasih nuju rahina Anggarkasih Tan Paarah –arah duaning

ມະຫາວັດທີ່ບປໍລິຍາພາ

sampun tegep Panemaya.

သၢသၢပၢကဢဢပၢသၢသၢနၢလၢကဢဢသၢသၢနၢအၢ

ca. Sangkepan seosan kamargiang manut Dresta Jan Pararem

၃၁။ ပုဂ္ဂန်များ ကျင့်ဆောင်ရွက်သူများ ပေါ်လောက်၏

(2) Paruman Sekaa – Sekaa manut kabuatan.

၃။ ပုဂ္ဂိုလ်တေသနများနှင့် ပုဂ္ဂိုလ်ရေး

(3) Paruman desa madudonan sekadi ring sor :

၁။ ပုဂ္ဂိုလ်တေသနများနှင့် ပုဂ္ဂိုလ်ရေး

ha. Prasida lumaksana risampun katedunin antuk sang patut

ဘယ်အိမ်မြို့သွားကဲ့သို့ ပုဂ္ဂိုလ်တေသနများနှင့် ပုဂ္ဂိုလ်ရေး

Ngamiletin makehnyane Apah Lintang Asiki kamanggala antuk

ဒေသကျော်စွဲမြို့ပုဂ္ဂိုလ်တေသနများနှင့် ပုဂ္ဂိုလ်ရေး

Tengeran suaran Kulkul Miwah mabusana Adat Madya saha tan

ဆောင်ရွက်ချောင်းမြို့ပုဂ္ဂိုလ်တေသနများနှင့် ပုဂ္ဂိုလ်ရေး

kalugra makta gagawan sakaluire Tan maren Ngarcana Ring Ida

ဆောင်ရွက်ချောင်းမြို့ပုဂ္ဂိုလ်တေသနများနှင့် ပုဂ္ဂိုလ်ရေး

Bhagawan Panyarikan Maka sarana Widhi Widhana Canang.

၂။ ယနေပေါ်မြို့ပုဂ္ဂိုလ်တေသနများနှင့် ပုဂ္ဂိုလ်ရေး

na. Maka pangawit kalaksanayang Panyahcah saha ri wusannia

ဘာသုရာဇာမြို့ပုဂ္ဂိုလ်တေသနများနှင့် ပုဂ္ဂိုလ်ရေး

Nyacah dadosan gung alit manut pararem;

၃။ အနေဖြင့် ပုဂ္ဂိုလ်ရေး

ca. Tan kalugra ngawetuang suara ghora utawi byuta, yan wenten

ဟန်ပူနီနောက်မြို့ပုဂ္ဂိုလ်ရေး

Asapunik wenang keni pamidanda beya pecamil, kadi dandaning

ဘုရားရှင်မြို့ပုဂ္ဂိုလ်ရေး

nguman-uman ring sabha manut Pararem.

הנִ

ກົມບ່າຍເຫັນວ່າມາດວ່າລູກຄູແທີ່ມີພາກປະກິດຂອງການຮ່າຍຕົ້ນບັນ

ra. Pamutus babaos manut tatimbangan punika sane kamanggehang.

៥. ប្រាក់បិទាកិវប្បុរាណក្នុងបិឡូបិត្យក្នុងវិញ្ញាចិត្ត

(4) Prade pidaging paruman tan kaingkupin jantos ping 3 (tiga),

ກີບງາຍຄູປະເສົ້າກາປາງກົງໃຫ້ກິບເລື່ອບຢ່າງມີ॥

Ring paruman selanturnya prajuru wenang niwakang pamutus.

ပုဂ္ဂိုလ်

Pawos 20

ໜ້າ ສາກງານ ອົບຖາມ ດາວໂຫຼດ ເພີ້ນ ປາກຊາດ ດາວໂຫຼດ ພະຍາຍານ ແກ້ວຂຶ້ນ ພັກ

(1) Sajeroning paruman desa, Kelian Desa pakraman patut nyiarang

បយ៉ាកិរីភ្លាមៗនាក់ទានប័ណ្ណមួយគិតិវិធីភ្លើស្តី

pamargin ngenterang desa, pamekas ngenin indik :

បានយកទូស្សីស្ថិតិបន្ទាយអង្គភាពបាបាយរុបាយវិស្វក្រោមពេលពេញ

ha. Munjuk lungsuring pakraman saha ayah-ayah, sulur arta brana

ଶ୍ରୀପରମାଣୁ

druwen desa.

ការប្រព័ន្ធប្រព័ន្ធគិត្តិថ្មីរៀបចំបានប្រព័ន្ធ។

na. Rencana prajuru ngeninin utsaha kapungkur.

ព្រៃលម្អិតរាយបន្ទាន់ជាមិនអ្នករូបរាងបុគ្គលិតបីទេក៏បែងច័កជីវិត

(2) Pamutus paruman desa sinanggeh pararem maka pamitegep pamargin

ଓହିତ୍ତାହିଗି ॥

Awig-awig.

ବରଦାମିକୁଳା

Pawos 21

ନା ॥ ସନ୍ତୋଷପ୍ରକୃତ୍ୟାଙ୍ଗଜାତାତ୍ମିକାହିନ୍ତିଲେ ଶୂନ୍ୟବାରାଜା

- (1) Sangkepan Prajuru Desa kawenangang wantah ngrincikang utsaha desa
କାପୁଞ୍କୁ ॥
kapungkur.

ନା ॥ ସନ୍ତୋଷପ୍ରକୃତ୍ୟାଙ୍ଗଜାତାତ୍ମିକାହିନ୍ତିଲେ ଶୂନ୍ୟବାରାଜା

- (2) Sangkepan Prajuru desa tan kawenangang ngamedalang Tategenan
ବାରାଜାହିନ୍ତିଲେ ଶୂନ୍ୟବାରାଜା ॥
sedereng kaingkupin antuk krama desa.

ନା ॥ ପ୍ରେସ୍‌ପ୍ରକୃତ୍ୟାଙ୍ଗଜାତାତ୍ମିକାହିନ୍ତିଲେ ଶୂନ୍ୟବାରା

- (3) Pamutus sangkepan prajuru desa ngwetuang paswara, maka
ବିଜାକିପିତ୍ୟକୁମିଳାପିଲିକାପ୍ରାଚିକାହାଜାକାଲେ ଶୂନ୍ୟବାରା
ପିଦାଗିପିତ୍ୟକୁମିଳାପିଲିକାପ୍ରାଚିକାହାଜାକାଲେ ଶୂନ୍ୟବାରା
ଶୂନ୍ୟବାରା ॥
krama desa.

៤២

បញ្ជីទី១១

Palet 5

ហិត្តិសិក្សាប្រាប់ខេត្ត

Indik Druwen Desa

បរបាលិប្រព័ន្ធ

Pawos 22

ប្រាប់ខេត្តទាំងអស់នៅក្នុងខេត្ត

Druwen Desa Pakraman sakadi ring sor :

៣១៩ប្រុយប្រាប់ខេត្តលោកដី៖បុរាណទោល់បុរាណបុរាណរៀបុរាណ

(1) Parahyangan Desa makadi : Pura Desa, Pura Puseh, Pura

ជាមួយឬបុរាណគ្រឹះបុរាណភ្នំបុរាណភ្នំបុរាណភ្នំបុរាណ

Dalem, Pura Gunung Sari, Pura Sanggah Desa, Pura Dalem Pingit.

៥១៦ហិត្តិសិក្សាបានគិត្យប្រាប់ខេត្តទាំងអស់នៅក្នុងខេត្ត

(2) Indik Sahananing Druen Desa sane sampun Pastika kadruweang,

សាគស្រែប្រាណសមិទ្ធប្រុយប្រុយបិណិតិថាបាបុរាណ

Sajangkepnyane sampun kaunggahang ring Likita Pararem

បារាងស្វែងហិត្តិសិក្សាប្រាប់ខេត្តទាំងអស់នៅក្នុងខេត្ត

Panyahcah Awig Indik Druen Desa, Manut Dresta Ian Pararem

៥១៧សាគស្រែប្រុយបិណិតិថាបាបុរាណ

(3) Lembaga Perkreditan Desa.

៥១៨បន្ទូបន្ទូហិរញ្ញវត្ថុរាយចិត្តសាគស្រែប្រុយបិណិតិ

(4) Wantuan Guru Wisesa Murdhaning Jagat Bali ngawit

ប៉េលទ្វាក់ល្អុយមករាយដីទិន្នន័យ ២០០១

Warsane 2001 ngantos Warsane mangkin.

ទិន្នន័យសំរាប់ជាជាន់ទៅទំនាក់ទំនង

(5) Sepeda motor.

គោលការណ៍សំរាប់ជាជាន់ទៅទំនាក់ទំនង

(6) Druwen Desa siosan sane patut manut Pararem.

បរិបទទិន្នន័យ

Pawos 23

បិន្ទាន់សំរាប់ជាជាន់ទៅទំនាក់ទំនង

Piolih-olihan Desa luire:

សំរាប់ជាជាន់ទៅទំនាក់ទំនង

(1) Urunan saking Krama Desa.

សំរាប់ជាជាន់ទៅទំនាក់ទំនង

(2) Hasil saking LPD.

សំរាប់ជាជាន់ទៅទំនាក់ទំនង

(3) Paican saking Guru Wisesa

សំរាប់ជាជាន់ទៅទំនាក់ទំនង

(4) Saking Dana Punia Krama Desa/Umat.

សំរាប់ជាជាន់ទៅទំនាក់ទំនង

(5) Paica-paica sane teosan sane patut.

၆။ ပါဟာနိုဘူး၊ နိုဟာနှုန်း၊ ဆောင်ရွက်ပြုဘယာယောနီပါဆာပျော်။

(6) Piolih-olihan desa kaanggen prabea ngaci-aci Kahyangan

ဂုဏ်ပြုမြတ်ဆောင်ရွက်ပြုဘယာယောပြု၊ ဂိုဏ်ပြုမြတ်ဆောင်ရွက်ပြုဘယာယော။

Desa utawi kaanggen prabea Wawangunan Pura ring Desa miwah

သာက်ဖို့ယေသနခြားဆုံးမာပါ။

Sane tiosan manut Pararem.

ပုံစံပါ။

Pawos 24

၁။ ပြုဘယာယောလိုက်ဘေး၊ ပြုဘယာယော။

(1) Prajuru Desa wenang ngetanggang Druwen desa

၂။ ကာကွန်ဆိုပြုဘယာယော၊ ပြုဘယာယော။

(2) Nyabran pasangkepan Prajuru pangemong druwen desa ngawentenang

ပို့ဆိုလွှာနှုန်း၊ ပို့ဆိုလွှာနှုန်း။

parindik munjuk lungsuring krama miwah padruwen desa

၃။ ဆန်ပြု၊ ပြုဘယာယော။

(3) Sakaluwiring druwen desa patut wenten Ilikitannya.

၄။ အနဲ့ပြုဘယာယော၊ ပြုဘယာယော။

(4) Tan kalugra ngadol utawi ngantahang druwen desa yan tan kasungkemin

ဘက္ကာလုံး၊

antuk krama desa.

ଓର୍ବତାକୁହାଯବାଗନ୍ଧିତପ୍ରତିଶୀଳିତାକାର୍ତ୍ତିକୁହାକାଷ୍ଟାସେତିପିକାତି

- (5) Tanah Ayahan Desa utawi Karang Desa nenten dados kasertifikatang
 କାହାବିନ୍ଦୁପତ୍ରବାକାପନି ॥

Dados druwen Krama Newek.

ପତ୍ରଚିଠି ୧୮

Palet 6

ବନ୍ଦାଲ୍ଲାଙ୍କୁ

Panyanggran Banjar

ବଗବାବିଲ୍ଲାଙ୍କୁ

Pawos 25

ଯାଏଲ୍ଲାଙ୍କୁକାରିକାନ୍ଦିଲାଖାପକ୍ଷିକାଲେଲ୍ଲାଙ୍କୁକାବଞ୍ଚିଲ୍ଲାଙ୍କୁ

- (1) Krama Desa rikala ngawentenang Karya Suka Duka patut kasanggra
 ଶକ୍ତିଜ୍ଞାନାମାରିଲାପାତ୍ରକାର୍ତ୍ତିକୁକୁଣ୍ଡିଯାଯକୁ ॥
 antuk Banjar lan Tempekan manut pinunas Sang mayadnya.

- (2) Sahananing indik Parikrama ring Tempekan sajangkepnyane
 ସମ୍ପଦପ୍ରତିକାଳାବ୍ୟକ୍ତିକିମିଳିତାବାଦୁଲ୍ଲାଙ୍କୁ
 Sampun pastika kaunggahang ring Likita Pararem Panyahcah Awig,

ସ୍ତ୍ରୀ

କିବାନ୍ତୁଳାଜୀଯପାନାଲ୍ଲବ୍ୟବଦ୍ୟାନାବନ୍ଧୁଯକ୍ଷି ॥

Riantukan Tempekan marupa Pah – pahan Desa Pakraman.

ଚାର୍ଚ୍ୟଶ୍ୟବ୍ଦାଗ୍ରୀ

CATURTHAS SARGAH

ସୁକର୍ତ୍ତାତାତାତାଯ

SUKERTA TATA AGAMA

ପାଲେଟ୍ ୧

ଦୀର୍ଘତିକ୍ଷାପଯୁଦ୍ଧ

Indik Dewa Yadnya

ବାହାମାତ୍ରା

Pawos 26

ତାମ୍ଭୁଗବନ୍ଦିପୃଷ୍ଠାପତିଷାନାନ୍ଦାବନ୍ଧୁଯକ୍ଷିନ୍ୟିକା ॥

(1) Pura Panyiwian sawidangan Desa Pakraman luire :

ଶାମ୍ଭୁଗାନାନ୍ଦା ॥

ha. Pura Desa

ଶାମ୍ଭୁଗପୁର୍ଣ୍ଣା ॥

na. Pura Puseh.

ଶାମ୍ଭୁଗବାଲ୍ଲୟକପୁଗବାଲ୍ଲୟବିହିତୀ ॥

ca. Pura Dalem lan Pura Dalem Pingit.

᳕॥ပୁରାନେଶ୍ଵରାଜ୍ଞତାମିଶ୍ରବନ୍ଧି=

- (2) Pura Kahyangan Desa siosan :

ଦୀପିଲାଙ୍ଗନାମିଶ୍ରବନ୍ଧି॥

ha. Pura Gunung Sari.

କାଂଗିନାମିଶ୍ରବନ୍ଧିରାଜ୍ଞପଦାଯାତ୍ରାକ୍ଷେତ୍ରି॥

na. Pura Kanginan marupa amongan Banua,

ପେଗୋଞ୍ଜନାମିଶ୍ରବନ୍ଧିରାଜ୍ଞପଦାଯାତ୍ରାକ୍ଷେତ୍ରି॥

ca. Pura Pegonjongan marupa amongan Banua.

୩୩॥ପ୍ରିୟାହିଲ୍ଲିଙ୍ଗିତାନ୍ତିରାଜ୍ଞପଦାଯାତ୍ରାକ୍ଷେତ୍ରି

- (3) Mungguing Indik Linggan Ida Bhatara lan Parab Ida Bhatara soang-

ର୍ବାଚିମରାତ୍ରିପବନାମିଶ୍ରବନ୍ଧିରାଜ୍ଞପଦାଯାତ୍ରାକ୍ଷେତ୍ରି॥

Soang Sajangkepnyane sampun kaunggahang ring Purana druene.

୩୪॥ବିରାଜାମିଶ୍ରବନ୍ଧିରାଜ୍ଞତାମିଶ୍ରବନ୍ଧିରାଜ୍ଞପଦାଯାତ୍ରାକ୍ଷେତ୍ରି

- (4) Piodalan ring sowang-sowang Kahyangan Desa inucap patut

କ୍ର୍ୟାମାନ୍ତର୍ଯ୍ୟାମିଶ୍ରବନ୍ଧିରାଜ୍ଞପଦାଯାତ୍ରାକ୍ଷେତ୍ରି॥

Krama Nyanggra ngaturang Bhakti kadi ring sor:

ଦୀପିଲାଙ୍ଗନାମିଶ୍ରବନ୍ଧିରାଜ୍ଞପଦାଯାତ୍ରାକ୍ଷେତ୍ରି॥

ha. Pura Desa nuju rahina Purnama Kapat.

କାଂଗିନାମିଶ୍ରବନ୍ଧିରାଜ୍ଞପଦାଯାତ୍ରାକ୍ଷେତ୍ରି॥

na. Pura Puseh nuju Pananggal Ping Pitu.

ଦୀପିଲାଙ୍ଗନାମିଶ୍ରବନ୍ଧିରାଜ୍ଞପଦାଯାତ୍ରାକ୍ଷେତ୍ରି॥

ca. Pura Dalem nuju rahina Purnama Kawolu.

၁၁။
ပြရာနာကျော်ဘာသာဂါဏ္ဍာရှာဟိုနာပုံးအယာပီၤ။

ra. Pura Dalem Pingit nuju rahina Purnama Kapitu.

၁၂။
ပြရာနာကျော်ဘာသာဂါဏ္ဍာရှာဟိုနာပုံးအယာဘာ။

ka. Pura Sanggah Desa nuju rahina Purnama Kadasa.

၁၃။
ပြရာနာကျော်ဘာသာဂါဏ္ဍာရှာဟိုနာပုံးအယာ။

da. Pura Gunung Sari nuju rahina Purnama Kasa.

၁၄။
ပြရာနာဘာဘာဘွားဘာကြိုက္ခာရှာဟိုနာပုံးအယာနှင့်လို။

ta. Pura Pegonjongan nuju rahina Purnama Kenem.

၁၅။
ပြရာနာတိနာဂါဏ္ဍာရှာဟိုနာ

sa. Pura Kanginan nuju rahina

၁၆။
ပြရာနာစိပေါ်ပါးသာပါးနာပါးနာပါးပျော်ဘာနှင့်လူမှာ

(3) Pangaci-aci ring soang – soang Kahyangan Desa inucap manut Sastra
ရေဘာလေမာအောင်ဆင်ရှုပါးနှင့်ပျော်ဘာနှင့်လူမှာ

Agama saha kalaksanayang Nista, Madia lan Utama Manut Dresta

ပါးနေပါးလိုပါးနာဆေယပါးနှင့်ပျော်ဘာနှင့်လူမှာ

Ian Pararem sane Sampun jangkep kaunggahang ring Purana.

၁၇။
ရှားဘာဆုန္တိဘိုးနှင့်ဘာပုံးဂါဏ္ဍာရှာဟိုနာပုံးပော်ပါး

(4) Dudonan Ian Tatingan Indik Pamargin Parikrama Upacara Upakara

ပါးနာပျော်ဘာနှင့်လူမှာမှာ

Ring Kahyangan Desa Manut Dresta Lan Pararem sane sajangkepnyane

အေပါးနှင့်လူမှာမှာ

Kaunggahang ring Purana druene.

ပုဂ္ဂန်ပါဘွာ

Pawos 27

၁။ ဂိုဏ်သံရေးပုဂ္ဂန်ပါဘွာ

- (1) Ring soang-soang pura inucap patut kadegang pamangku.

၂။ ဂိုဏ်ပါဘွာ

- (2) Ngadegang Pamangku manut Dresta lan Pararem saha Undagan :

၃။ အကျဉ်းချုပ်ပါဘွာ

ha. Turunan utawi ngawaris.

၄။ အကျဉ်းချုပ်ပါဘွာ

na. Nyanjan mapiteges mapinunas ring ajeng Panataran.

၅။ အကျဉ်းချုပ်ပါဘွာ

ca. Kacatri (kajudi) olih Krama Desa

၆။ အကျဉ်းချုပ်ပါဘွာ

- (3) Tan kawenangang kaanggen Pamangku sakadi ring sor :

၇။ အကျဉ်းချုပ်ပါဘွာ

ha. Cedangga, luire : Peceng, Perot, Cungih lan sapanunggilannya.

၈။ အကျဉ်းချုပ်ပါဘွာ

na. Sang sapa sira ugi sane tan kapatutang manut pararem

၉။ အကျဉ်းချုပ်ပါဘွာ

ca. Sakit Ila, Ayan, Buduh wiadin Edan

၁၀။ အကျဉ်းချုပ်ပါဘွာ

- (4) Prabeya Kapamangkuan :

ဟ ။ အ ေ ဒ ါ န လ ဘ မ ိ ပ ါ ၍ ပ ါ န ၏ ရ ိ ဗ ာ န ိ က ျ ံ ပ ါ ဘ အ ပ ါ န အ န ပ ါ

ha. Adhiksa Widhi (Mawinten) kamedalin saha kalaksanayang
 ဘ ဘ ဝ ဘ ဘ ိ ရ ု မ ိ ဘ ာ ် တ ိ း ယ ဘ ေ း ဇ ိ က ျ ံ ပ ါ ဘ အ ပ ါ န ပ ါ ဘ အ န ပ ါ
 olik sang ngadegang makadi Krama Desa utawi Pangempon
 ပ ါ ဘ ဘ ာ ပ ါ ဂ မ ာ ပ ါ ။

Pura Soang- soang.

၅ ။ ပ ါ ဘ ိ ရ ု မ ိ ဘ ာ ် တ ိ း ယ ဘ ေ း ဇ ိ က ျ ံ ပ ါ ဘ အ ပ ါ န လ ိ ဗ ာ န ိ က ျ ံ ပ ါ

na. Mapitra Yadnya riwekas Prabeannyane Kamedalin Saking Krama
 ဘ ဘ ဝ ဘ ဘ ိ ရ ု မ ိ ဘ ာ ် တ ိ း ယ ဘ ေ း ဇ ိ က ျ ံ ပ ါ ဘ အ ပ ါ န လ ိ ဗ ာ န ိ က ျ ံ ပ ါ

Desa/ Sang Ngadegang taler saking Kulawarga sira Mangku
 ဆ ိ မ ိ ဗ ာ အ ပ ါ ဘ ပ ါ ပ ါ ယ ွ ှ ဗ ာ ။

Sanistane Brahma Parayascita.

၆ ။ ပ ါ ဘ ိ ရ ု မ ိ ဘ ာ ် တ ိ း ယ ဘ ေ း ဇ ိ က ျ ံ ပ ါ ဘ အ ပ ါ န လ ိ ဗ ာ န ိ က ျ ံ ပ ါ

(5) Pamangku patut ngamanggehang Sasananing Pamangku.

ပ ါ ဘ ဘ ာ ပ ါ ။

Pawos 28

ပ ါ ဘ မ ိ ဘ ာ ် ပ ါ ဘ ဘ ာ ် ပ ါ ။

Swadarmaning Pamangku luire :

၇ ။ ဘ တ ် ဘ ် ဘ ် ဘ ် ပ ါ ဘ မ ိ ဘ ာ ် ပ ါ ဘ ဘ ာ ် ပ ါ ဘ ဘ ာ ် ပ ါ ။

1. Ngenterang Upacara Piodalan ring kahyangan utawi ring sowang-

ශවද්‍යාගාමාත්‍යාභාගා||

Sowang Pakubon Krama Desa.

ශා ගාත්‍යපසී ගාලා නිබයනු යහු යුග්‍රී එයනු

2. Tan lempas ring Sasaning Pamangku, yan mamurug wenang mangku

භිකුස්ථ්‍යා පිශ්චා||

Inucap Nyepuhin R aga.

ශා ප්‍රාගාධ මිහි මිහි තියා පයනු කා පිඛා පිශ්චා මියනු||

3. Prade silih sinunggil pamangku kapialang utawi cuntaka,

ඇකා පිශ්චා නිබයනු මිගා යා සනු ජ්‍යෙෂ්ඨ පිශ්චා මිහි තිරු||

Kengin nyelang pamangku siosan utawi nuwur Ida Sulinggih.

ශා මා පිඛා පෙනු යා ප්‍රාගා පයනු තියා තියා පිශ්චා පිශ්චා||

4. Samaliha yan sampun Pamangku ngayah Tigang rahina ring pura

ඇ පෙනු ආක්‍රිති ප්‍රාගා ප්‍රාගා ප්‍රාගා ප්‍රාගා ප්‍රාගා ප්‍රාගා ප්‍රාගා||

kahyangan,kancit wenten kulawarganya kalayu sekar/padem,

පයනු පිශ්චා ප්‍රාගා ප්‍රාගා ප්‍රාගා ප්‍රාගා ප්‍රාගා ප්‍රාගා ප්‍රාගා||

mangku inucap tan kenang cuntaka sakewanten mangku tan budal

සහ එ පිශ්චා ප්‍රාගා||

Salami piodalan.

ශා පයනු පිශ්චා ප්‍රාගා ප්‍රාගා ප්‍රාගා ප්‍රාගා ප්‍රාගා||

5. Pamangku wenang ngwara saha nuntun prade wenten krama sanc

ය ඇගා පිශ්චා ප්‍රාගා ප්‍රාගා ප්‍රාගා ප්‍රාගා ප්‍රාගා||

Maturan ring sajeroning upacara tan ngolemin pamangku.

ပုဂ္ဂိုလ်၁၅။

Pawos 29

ပတ္တေသာပို့ဘာသီရှာဟန်ပေါ်များ

Patias utawi olih-olihan Pamangku :

၁။ ပုဂ္ဂိုလ်၂၉။

- (1) Sesarin Canang manut Dresta lan Pararem.

၂။ ပုဂ္ဂိုလ်၂၀။

- (2) Polih Laluputan manut ring Tategenan Desa.

၃။ ပတ္တေသာပို့ဘာသီရှာဟန်ပေါ်များ

- (3) Patias seosan sane Patut Manut Pararem.

ပုဂ္ဂိုလ်၁၆။

Pawos 30

၁။ ပုဂ္ဂိုလ်၁၆။

- (1) Ngentosin Pamangku manut Dresta lan Pararem manawi :

၂။ ပုဂ္ဂိုလ်၁၇။

ha. Sangkaning Seda.

၃။ ပုဂ္ဂိုလ်၁၈။

na. Pinunas ngaraga, manawi kageringan lan sapenunggalannya

၄။ ပုဂ္ဂိုလ်၁၉။

risampun Kalokika ring Paruman.

ବାହୁଦ୍ରବ୍ୟକ୍ଷମିତିରେ ପରିଚ୍ଛନ୍ନାରେ କିମ୍ବା କିମ୍ବା କିମ୍ବା

ca. Kawusanang olih krama, manawi Nilar Sasana, keni Pamidanda
ଲାକୁତ୍ତାଗମ୍ଭୀରିଷବାହାପ୍ରବୃଗାରାଯବିଶ୍ଵିଳାକର୍ମଣୀ ॥

Manut pararem, saha ngawaliang prabea Pawintenan pecak.

ବାହୁଦ୍ରବ୍ୟକ୍ଷମିତିରେ ପରିଚ୍ଛନ୍ନାରେ କିମ୍ବା କିମ୍ବା

ra. Prade Marabi malih patut Nyepuhin Raga.

ଲାକୁତ୍ତାଗମ୍ଭୀରିଷବାହାପ୍ରବୃଗାରାଯବିଶ୍ଵିଳାକର୍ମଣୀ ॥

ka. Sampun Madwijati.

ବାହୁଦ୍ରବ୍ୟକ୍ଷମିତିରେ ପରିଚ୍ଛନ୍ନାରେ କିମ୍ବା କିମ୍ବା

(2) Tata cara Ngadegang Jro Desa Petangdasa, Pesaren, Prasutri ,

ବ୍ୟାଖ୍ୟାତିରେ ପରିଚ୍ଛନ୍ନାରେ କିମ୍ବା କିମ୍ବା

Pramas, Miwah sane seosan saha Swadharma miwah Patias sane

ଲାକୁତ୍ତାଗମ୍ଭୀରିଷବାହାପ୍ରବୃଗାରାଯବିଶ୍ଵିଳାକର୍ମଣୀ ॥

Kapolihang Manut Dresta lan Pararem.

ବାହୁଦ୍ରବ୍ୟକ୍ଷମିତିରେ

Pawos 31

ଲାକୁତ୍ତାଗମ୍ଭୀରିଷବାହାପ୍ରବୃଗାରାଯବିଶ୍ଵିଳାକର୍ମଣୀ

Kasukertan Kahyangan kadi ring sor :

ଲାକୁତ୍ତାଗମ୍ଭୀରିଷବାହାପ୍ରବୃଗାରାଯବିଶ୍ଵିଳାକର୍ମଣୀ

(1) Tan kalugra Kapura luwire :

၁၅ ပိပ်ဘက်၊ လန်မြန်ဘက်၊ ယာဘာသူဗ္ဗာဂာ၊ ဘုရားမိန်

na. Miyegan, Masesenangan, Makolem dados asiki

ဟနဲဟံ့သာနဲ၊ ပာဘနဲ၊ ဘာဘုပဲအော်မာယာ။

Lanang-Wadon, Mabacin, Nyangsang Busana, manyusu.

၃၅ ယုနှစ်၊ ဇူနဝါရီ၊ ဧပြီ၊ ဇန်နဝါရီ၊ ဒီဇင်ဘာ၊ ဧပြီ၊ ဧပြီ၊

ca. Munggah tedun Palinggih sajabaning pituduh Prajuru.

၄၅ မဲလျှော့နှုန်း၊ ပြီးပေါ်၊ ဘာလဲ၊ ပိုမိုဘာလဲ၊ ပိုမိုဘာလဲ၊

(3) Sang mamurug kecap ring ajeng, keni pamidanda manut pararem

ပိုပြုပြု၊ အော်မော်၊ အော်မော်

miwah pamerayascita sapatutnya.

ပာဟာလိုဘု

Pawos 32

၁၇ ပြားဘာပြောနှုန်း၊ ဘာပြောနှုန်း၊ ဘာပြောနှုန်း၊ ဘာပြောနှုန်း

(1) Prade wenten jadma Kerawuhan/Kodal ring Pura, Kengin Kapintonin

ပြားဘာပြောနှုန်း၊ ယနှုန်း၊ ယနှုန်း၊ ယနှုန်း၊ ယနှုန်း၊ ယနှုန်း

Prade rumasa kasumangsayan, yan tan wiakti jadma inucap kasisipang

ယနှုန်း၊ ယနှုန်း၊ ယနှုန်း။

Manut Pararem.

၁၈ ပြားဘာပြောနှုန်း၊ ဘာပြောနှုန်း၊ ဘာပြောနှုန်း

(2) Prade Kahyangan kahanan Durmanggala minekadi Kapanca Bhaya

ဟ။ မဲကတိဘရာန္တံ့သူကျော်လဲကောင်း

ha. Sang katiben Catur Cuntaka Minekadi :

- ဟ။ သူကျော်လဲနှုန္တံ့သူ။

- Cuntaka sebel kandel Ngraja Swala.

- ဟ။ သူကျော်လဲပြုဘရာ။

- Cuntaka madruwe Putra/Rare.

- ဟ။ သူကျော်လဲကု။

- Cuntaka Pangantenan.

- ဟ။ သူကျော်လဲကုပိုကု။

- Cuntaka sangkaning Kapademan.

က။ ယန္တသာကုန္တံ့သူကုပိုဘရှုံးဟိုကု။

na. Makta sahanan barang sinanggeh ngaletehin

ဆ။ သာစာအကျော်သူကုပိုဘရှုံးဟိုကု။

ca. Sato Agung sajabaning rikala Mapapada

က။ ယခုမာစာကုန္တံ့သူကုပိုဘရှုံးဟိုကုပုံ။

ra. Mabusana tan manut kadi tata caraning ngeranjing ka Pura.

က။ သာစာကုန္တံ့သူကုပိုဘရှုံးဟိုပြုဘရှုံးဟိုကု။

ka. Sadereng polih uak-uakan (pituduh) Prajuru Desa.

၃။ ပြုံးကုန္တံ့သူကုပုံး

(2) Pratingkahe tan wenang ring Pura :

ဟ။ ပသုပ္ပရာရှုံးသူသာစာကုပိုဘရှုံးဟိုကု။

ha. Masumpah (cor), sajabaning pituduh Prajuru Desa

ပိယတ္ထပိန္ဒီတိနိများသာလဲဂါပ္ပံ့ပြုရှုံးစွဲတော်ပါ

Pemangku patut digelis nyadokang ring Prajuru mangda marumang

ကျော်မာစာအဲဘာပြုလဲပြုပြုပြုများ

Krama desa tur ngawentenang Pamrayascita sepatutnya.

ပဏ္ဍာ၏။

Palet 2

ဟိန္ဒီရှုံးမိယုံး

Indik Rsi Yadnya

ပုဂ္ဂိုလ်၏။

Pawos 33

ဘာမူမဲပဲယောက်ကျော်မာပိပါဆူးတော်မာလောင်းဘာပြုရှုံးသာ၏။

(1) Sang pacang madeg Wiku utawi Pinandita minakadi : Balian Sonteng,

ဘပါ၏ဘယ်များကိုဘာတော်မူလဲပြုရှုံးစွဲတော်မာသာ၏။

Dalang, Kebayan, saluire jagi ngenterang yadnya patut masadok

ဂါပ္ပံ့ပြုရှုံးစွဲတော်မာသာ၏။

Ring Prajuru Desa kalih Parisada Hindu Dharma Indonesia.

ဘာပြုရှုံးစွဲတော်မူလဲပြုရှုံးစွဲတော်မူလဲပြုရှုံးစွဲတော်မူလဲ

(2) Prajuru Desa patut ngawas nitenin tur wenang ngalangin prade wenten

ဆာန်များသာ၏။

kacihna lempas ring kecap sastra miwah drestane, tur sareng nyaksinin

ဂုဏ်ပြည်နယ်ရွှေတိုင်းဒေသကြံးပြည်နယ်

Upacara saha nyiarang ring paruman desa tegep rauhing wates

ဆုတေသနပါနီချို့ယူကြုံ

kawenangang pangenter yadnya.

၅။ ကြံးပြည်နယ်ရွှေတိုင်းဒေသကြံးပြည်နယ်

(3) Krama desa patut ngaturang ayah sapamadeg miwah ring panglepas

ဟိန္ဒရီလိုက်မြို့နယ်ရွှေတိုင်းဒေသကြံးပြည်နယ်

Ida Sulinggih riwekas katuntun antuk prajuru manut dresta

ပေလေဘုံပါ။

Lan Pararem.

ပုဂ္ဂိုလ်၏

Pawos 30

၁။ ဟိန္ဒရီလိုက်မြို့နယ်ရွှေတိုင်းဒေသကြံးပြည်နယ်

(1) Ida sulinggih patut ngriyinang muput upacara ring wewidangan Desa

ပုံလီဗြာပုံလီဗြာပုံလီဗြာပုံလီဗြာပုံလီဗြာပုံလီဗြာ

Pakraman Druwene sasampune wawu muputang yadnya

ဆုတေသနပါနီချို့ယူကြုံ

Kajebar jagat utawi ke dura desa.

၂။ ကြံးပြည်နယ်ရွှေတိုင်းဒေသကြံးပြည်နယ်

(2) Krama desa sami sareng nitenin katuntun antuk prajuru, mangda

سaha انکوئن ساگا کاوا بکیک کا گیگا سکا پیپا ٹھوا نی یعنی کیک
 sahann yadnya sane kawentenang kaicen pamuput olih Sulinggih
 بجھا دی بیکا ڈیکا یا کلکھا بکا ٹھا کا چھا سوا بی گا سوا بی ۱۰۱
 utawi Pinandita manut kawenangannya soang-soang.

۷۱۰۳۴ گیکا کا پا گا بی ٹھا بی می پیپا ٹھا بی یا ٹھا کا کا بی

- (2) Ngaturin para Pamangku utawi Sang Muput Yadnya Dana Punia
 ما کلکھا کا یا بجھا دی بیکا ڈیکا ٹھا

Manut Akeh utawi kidik karyane.

۷۱۱۰۳۵ سکی ٹھا ٹھا بی می بی بی سکا پیپا ٹھا ٹھا سکا پیپا ٹھا ۱۱

- (3) Saking Teleb mapiserek Pawisik lan Pustaka Suci pakaryan Pamangku.
 ۷۱۲ گیکا ڈیکا ٹھا دی ٹھا ٹھا ٹھا ٹھا ٹھا ٹھا ٹھا ٹھا ۱۱

- (4) Indik Tata Titi Sulinggih lan Pinadita ri Sajroning Parikrama Upacara

۷۱۳ ٹھا ٹھا ٹھا ٹھا ٹھا ٹھا ٹھا ۱۱

Upakara Pitra Yadnya sajangkepnyane kaunggahang ring Likita

بنا بیکا ٹھا ٹھا ٹھا ٹھا ٹھا ۱۱

Pararem Panyahcah Awig (Manut Dresta lan Pararem).

ပဋိတ္ထာ

Palet 3

ဂါန္တိဆာဒီဘယ္တု

Indik Pitra Yadnya

ပုဂ္ဂိုလ်ပါဘ္တာ

Pawos 31

ဘုရားသမဂန္တပါဘီဘယ္တု

Dudonan pamargin Pitra Yadnya :

ကုပ္ပဏီပေးအပ်သမဂန္တပါဘီဘယ္တု

(1) Pangupakaran sang kalayu sekar :

ဟ၍ဟ၍အူနှစ်ခုပါဘီဘယ္တု

ha. Antuk mendem utawi ngeseng, makacihna makingsan ring

ဗုဒ္ဓုပ္ပန်းပါဘီဘယ္တု

Ibu Pertiwi utawi ring Bhatara Brahma selami nuptupang prabeya.

ဆ၍ဟ၍ပေါ်ပါဘီဘယ္တု

na. Atiwa-tiwa utawi (upakara pangabenan/palebon)

ဘ၍ဘ၍ပေးသွားပါဘီဘယ္တု

(2) Upacara-upakara Pitra Yadnya riwusan kaabenang mawastu munggah

ဘ၍ဘ၍ပေးသွားပါဘီဘယ္တု

Don Bingin/Ngeroras wawu nglinggihang Dewa Hyang Bhatara

ဘ၍ဘ၍ပေးသွားပါဘီဘယ္တု

Bhatari Manut Dresta lan Pararem.

ဟာဟသို့ဘုံး

Pawos 32

ပျော်ယလီပန္တ၏အကြောင်းပြုပြားမာပြီးဆုံးမြန်မာ

Swadarmening lan tategenan krama prade wenten sinalih tunggil krama
ဂူးလာဆောင်းနဲ့

Desa kalayu sekar :

ဘုရားမာရှိပြီးစောင့်ဖြူး

(1) Sang kaduhkita patut :

ဘုရားဘာ့သာလီပါးပေါ်ပါးမာရှိပြီးအားလုံး

ha. Nyadokang ring Kelian Tempek tur nunas tatimbangan

ပါးပေါ်ပါးမာရှိလာ။

ring Kelian Desa.

ဘုရားဘာ့သာလီပါးမာရှိပြီးအားလုံး

na. Ngaturing Krama ngrombo makarya eteh-eteh

ဘာ့သာလီပါးမာရှိပြီးအားလုံး

Jantos Puput Saha Kadulurin panyambrama sakasidan.

ဘုရာ်ယလီပါးပေါ်ပါးမာရှိလာ။

(2) Swadarmening Kelian Desa :

ဘုရားပါးပေါ်ပါးမာရှိလာ။

ha. Kelihan Desa maritatas pamargin sang kaduhkitan, napike

ပေးမာပြီးအားလုံး

Pacang Kapendem , makingsan riin utawi lantur kaabenang.

၃၁
କାପ୍ରାଜକାରୀମିଳଗିଷ୍ଟାବକ୍ଷୁଲକ୍ଷ୍ୟନବପିତାବ୍ୟ

na. Prade kageseng raris kawentenang kulkul pamitau
ଗହାବନିୟକ୍ଷେତ୍ରବିଦ୍ୟାକାଳୀ ॥

Olih Kelian Sibakan.

ସାବଧାନ୍ତ୍ରାତ୍ମନିଷ୍ଠାରାଜ୍ଞାବ୍ୟପ୍ରଭ୍ୟ ॥

ca. Panyanggran Desa selanturnya jantos puput.

୩၂ ଶାକ୍ତାତ୍ମକାରୀମିଳଗିଷ୍ଟାବକ୍ଷୁଲକ୍ଷ୍ୟନବପିତାବ୍ୟ

(3) Tan kengin Ngalelet/ Nyekeh Sawa langkungan ring Pitung

ଗହିକେତ୍ରବ୍ୟପାତାବନିୟବକ୍ଷୁତ୍ରାତ୍ମକାରୀମିଳଗିଷ୍ଟାବକ୍ଷୁଲକ୍ଷ୍ୟନବପିତାବ୍ୟ

Rahina tur Patut Polih Pagebagan utawi Paetangan saking

ଶାକ୍ତାତ୍ମକାରୀମିଳଗିଷ୍ଟାବକ୍ଷୁଲକ୍ଷ୍ୟନବପିତାବ୍ୟ ॥

Kelian Desa Utawi Prajuru Desa.

୩၃ ଶାକ୍ତାତ୍ମକାରୀମିଳଗିଷ୍ଟାବକ୍ଷୁଲକ୍ଷ୍ୟନବପିତାବ୍ୟ ॥

(4) Indik Parikrama Pamargin Upacara Pitra Yadnya makadi Mapendem,

ଯାକିର୍ଣ୍ଣାପକ୍ଷିଗିଷ୍ଟାବକ୍ଷୁଲକ୍ଷ୍ୟନବପିତାବ୍ୟ ॥

Makingsan Ring Geni, Pangabenan/Atiwa – Tiwa Manut Dresta lan

ବାହୁଧାରାକମାର୍ତ୍ତବ୍ୟପିତାବ୍ୟ ॥

Pararem sane Sajangkepnyane Kaunggahang ring Likita Pararem

ପାରାମ୍ବଦ୍ୟପିତାବ୍ୟ ॥

Panyahcah Awig.

୩၄ ଶାକ୍ତାତ୍ମକାରୀମିଳଗିଷ୍ଟାବକ୍ଷୁଲକ୍ଷ୍ୟନବପିତାବ୍ୟ ॥

(5) Tan Kalugra :

ବାଣିଜ୍ଞବୀରେ ॥

ha. Nginepang Bangbang.

କାଳୀହ୍ରିସ୍ତୀ ପିଲାମିନିଶବ୍ଦରେ ମିଥ୍ୟାର୍ଥିରେ କାଳାବାଳକୀ ।

na. Mendem /Ngeseng rikala : Semut Sadulur, Kala Gotongan,

ବର୍ଷାବୃଦ୍ଧବନିକିଶବ୍ଦରେ କାଳାବାଳକୀରେ କାଳାବାଳକୀ ।

Pasah , Puja wali ring Kahyangan Desa, Rarahinan minekadi

ପୁରୁଷିବ୍ୟାଳୀ ପୁରୁଷିବ୍ୟାଳୀ ପୁରୁଷିବ୍ୟାଳୀ ପୁରୁଷିବ୍ୟାଳୀ

Purwani, Purnama,Tilem, Kliwon, Tumpek, Tungleh

ଗନ୍ଧାର୍ଯ୍ୟାଲକିଲି ଗନ୍ଧାର୍ଯ୍ୟାଲକିଲି ଗନ୍ଧାର୍ଯ୍ୟାଲକିଲି ଗନ୍ଧାର୍ଯ୍ୟାଲକିଲି

Soma Umanis, Soma Kliwon, Saraswati Lan Nyepi, Pakirim,

ପାମାପାଗାରୀ ତାଙ୍ଗୁଣି ପାମାପାଗାରୀ ତାଙ୍ଗୁଣି

Pamagpag, Tanggal/ Panglong Apisan lan Kekeran Desa

ଶାକମଳପୁରୁଷିଲାପିଲାପି ଶାକମଳପୁରୁଷିଲାପିଲାପି

Sane sampun kapastikayang Manut Dresta lan Pararem.

୬୩ପ୍ରାଣିଶବ୍ଦରେ କାଳାବାଳକୀ ପାତାକୀ ପାତାକୀ

(6) Prade Sang kalayu sekaran Salah Pati wiadin Ngulah pati,kengin

କାଳାବାଳକୀ ପାତାକୀ ପାତାକୀ ପାତାକୀ ପାତାକୀ

kabakta budal , sakewanten kadulurin antuk Upacara Panebusan

କାଳାବାଳକୀ ପାତାକୀ ପାତାକୀ ପାତାକୀ

Ring genahe Seda , ring Catus pata miwah ring Cangkem setra.

୨୫ପାତାକୀରେ କାଳାବାଳକୀ ପାତାକୀ ପାତାକୀ

(7) Yen wenten seda sangkaning Gering Ngelahlah, Anak Alit wau Embas

ဂီဆာမာန္တပုံးပဲတူလာပေါ်၍၊ အကိုင်ပြယှိုက့်

Seda makta Puser Mangda kapendem/ Kageseng pramangkin

ဟျောပါသနိုင်နိုင်ပါ။

utawi Sadinaning Pati.

ပါ။ အန္တပုံးပဲတူလှပါ၏မဲ့ မပေါ်ဘာကဲ

(8) Tan Kalugra Mendem utawi Ngeseng Sawa ring Karang Paumahan

ဟျောပါဘို့ အသုသာမာတွဲပူဇော်။

Utawi Genah sane Tan Kapatutang manut Pararem.

ပာဟာသို့

Pawos 33

၁၁။ သာမဏေမီနှုန်း၊ သာမဏေများ၊ အောင်ရှိခိုး၊

(1) Sane Sinanggeh Kacuntakan sekadi ring sor :

ဟာ။ သူမဏေမီနှုန်း၊ သာမဏေများ၊

ha. Cuntaka antuk Kalayu Sekaran.

နာ။ သူမဏေမီနှုန်း၊ သာမဏေများ၊

na. Cuntaka antuk ngraja swala.

ဆာ။ သူမဏေမီနှုန်း၊ သာမဏေများ၊

ca. Cuntaka antuk ngembasang putra.

နာ။ သူမဏေမီနှုန်း၊ သာမဏေများ၊

ka. Cuntaka antuk karuron.

၁၁။ ဟုန္တကာပါန္တပိပါနာ။

ka. Cuntaka antuk pawiahan.

၁၂။ ဟုန္တကာပါန္တပြုတယဲ။

da. Cuntaka antuk gamya gamana.

၁၃။ ဟုန္တကာပါန္တနှုပည်ဖော်။

ta. Cuntaka antuk salah timpal.

၁၄။ ဟုန္တကာပါန္တသေခါးပို့မြှင့်နှုန်းမြှို့ယာဘာဘာဘွဲ့ကူးပနာ။

wa. Cuntaka antuk yaning wenten anak istri mobot nenten kaupakaran

ပြောရာဘာနှုံးပို့မြှင့်ပို့မော်။

pabiakawoanan tur pawidi widana.

၁၅။ ဟုန္တကာပါန္တလိုပြောပဲ။

la. Cuntaka antuk mamitra ngalang.

၁၆။ ဟုန္တကာပါန္တချုံစုံမြှင့်နှုန်းမြှို့ဘာပြောပြုဆျေား

ma. Cuntaka antuk wenten anak istri ngwentenang putra sadurunge

ပူးပနာပြောရာဘာနှုံးပို့မြှင့်ပို့မော်။

Maupakara pabiakawon tur pawidi widana.

၁၇။ မီးလှို့ဟုန္တကာပါန္တနှုံး

(2) Sengker cuntaka manut kawentenannia :

၁၈။ ဟုန္တကာပေယုံးလောက္ခာလှုံးပောက္ခာပုံး။

ha. Cuntaka kalayu sekaran manut dresta lan pararem.

၁၉။ ဟုန္တကာပြုပြုပျေားဆပ်ပြုပျေား။

na. Cuntaka ngraja swala, sasampun makramas.

ဟ။ សុទ្ធតារី ឬ បុព្ទិសាកាបិនិយាយុបនុវិច្ឆាបិន

ca. Cuntaka ngembasang putra, sane Istri Abulan Pitung rahina

សាកាលសិសសិលុបុសុបុរី ឬ ॥

sane Lanang sasampun kepus pungsed.

ဘ။ សុទ្ធតារី ការិ សុទ្ធតារី ហុយាយុបនុវិច្ឆាបិន ॥

ra. Cuntaka Kruron Cuntakania Abulan Pitung Rahina.

ក။ សុទ្ធតាបិបបាកិ សុទ្ធតារី លិដិលិែនបសនាបក ॥

ka. Cuntaka pawiwahan, cuntakannya Mawidhi Widhana Pasakapan.

ខ။ សុទ្ធតាមូតាយនា សុទ្ធតារី ការុត្រាសុមិលុបុរី ឬ ॥

da. Cuntaka gamia gamana, cuntakania ngantos sesampune

នាបេសិសបាកេវ ក្រុបបុរី ឬ ទានុត្រុប ឬ ॥

Kapalasang saha kamargiang Pamrayascita manut dresta.

ច။ សុទ្ធតាសេហុ ឬ ឈានុបុបុទិសនាគិនិយាយហិន្តោ ឬ ॥

ta. Cuntaka Salah Timpal kapuputang sakadi ring Agama Hindu tur

នាយក្រុបាកាហាតិ ឬ ឃុនិក្រុបាកាហាតិ ឬ ទានុត្រុប ឬ ॥

Kamanggala olih Kelian Desa manut Dresta Ian Pararem.

ដ။ ស៊ែក្រុបាសេហុ ឬ ឈានុបុបុទិសនាគិនិយាយហិន្តោ ឬ ॥

sa. Sengker Cuntaka sane seosan manut Dresta Ian Pararem.

ច။ សាកាលទំនាក់ទំនាក់ ឬ សាកាលទំនាក់ទំនាក់ ឬ ॥

(3) Sane Katiben Cuntaka :

ប။ នាយក្រុបាសេហុ ឬ ឈានុបុបុទិសនាគិនិយាយហិន្តោ ឬ ॥

ha. Kalayu Sekaran/Kapademan sane Kacuntakan Kulawargannyane

សាកល្បងប្រជាពលរដ្ឋនៃក្រសួងពេទ្យនិងក្រសួងពេទ្យនៃរដ្ឋបាល

Sane Pengarep, Padadyan/Kulawarga Padadyan ring wewidangan

၁၁၁

Desa.

କୁର୍ମାଷ୍ଟୁଣବିଶ୍ଵାକୁନ୍ତାକୁମିଳିବିଶ୍ଵାକୁର୍ମାଷ୍ଟୁଣ

na. Ngraja Swala sane Kacuntakan, Sang sane Ngraja Swala.

សាខាថ្មីសិប្បន្ទាកសាស្ត្រការអ្នកបោកត្រូវកសាងក

ca. Ngembasang Putra sane Kacuntakan Kulawargannya sane

ពេជ្ជមិបញ្ចាល់ប្រជិតិស្សទាំងអស់

Ngembasang Putra Lanang wiadin Istri.

ກູບເປີບຫາຄູນາຄະເສົ້າລາກຸປ່າສາງບລວກບເປີບຫາກຸ່ມື້ນີ້॥

ra. Pawiwahan sane Kacuntakan Sang Kaupakara Pawiwahan Lanang

၁၁

Istri.

ការិនុញ្ញរាជាណក្របាលស្ថិតិស្ថុលំកងន្តុលីអូហិតិថ្មី។

ka. Karuron sane Kacuntakan Kulawargannya Lanang wiadin Istri.

ຂໍ້ມູນການພະນັກງານສົດຖານຸພິເສດຖະກິດ

da. Gamia Gamana sane kacuntakan Sang sane Ngelaksanayang Gamia

ຫວັນ

Gamana.

ເຫັນໃຫຍ່ສູງຄວາມກົງປິ່ງສູງຄວາມຕ່າງລາວຄູ່ໃກ້

ta. Indik Kacuntakan lan Sengker Cuntaka mangda Keanutang ring

ବାଜୁଖିପନ୍ଦିଗାନ୍ଧାରା ॥

Sastra Dresta lan Pararem Desa.

ଗ ॥ ତାନ୍ତ୍ରିକିଷ୍ଣକାହୀଗା ॥

(3) Tan keneng cunta ka luire :

ଶ ॥ ହିତ୍ୟନ୍ତିତ୍ୟଃ ॥

ha. Ida Sulinggih.

କ ॥ ଗ୍ରାୟମ୍ଭୂତାର୍ଥିତାନ୍ତିକାହୀଗାନ୍ଧାରା ॥

na. Jro Mangku Kahyangan Tiga Rikala piodalan.

ଖ ॥ କିମନ୍ଦିଲିବିଧାନାମନ୍ତିମଯପଞ୍ଚିକାକାଳ୍ୟାବର୍ତ୍ତିକୁର୍ବାକାଳାମ

ca. Rikalaning Piodalan risampun menek Ambu Wenten sane kala-

ଯୁମ୍ବିଲାବାଧାନାମନ୍ତିମଯପଞ୍ଚିକାଳ୍ୟାବର୍ତ୍ତିକୁର୍ବାକାଳାମ

yu Sekar, Piodalan kalanturang lan kamargiang sakadi patut,

କହିବର୍ତ୍ତିମନ୍ଦିଲାବର୍ତ୍ତିକାଳ୍ୟାବର୍ତ୍ତିକୁର୍ବାକାଳାମ

Nanging wantah Saingkup Kulawargannyane sane keni Cuntaka.

ବାଜୁଖିପନ୍ଦିଗା

Pawos 34

ର୍ମ ॥ ହାତିପତିହିର୍ବିତାନାମନ୍ତିମଯପଞ୍ଚିକାଳାମ

(1) Atiwa-atiwa (Pengabenan) kamargiang antuk :

ଶ ॥ ନ୍ୟାଵାହୁତିର୍ବ୍ୟାନ୍ତିମଯପଞ୍ଚିକାଳାମ

ha. Nyawa Resi (Nyuasta geni), santukan tan ngagah utawi

ယနပိတ္ထန္တနဲ့။

manawi tan kekeniang.

နာဂုဏ်ပြုမာနာ။

na. Sawa Prateka .

သာမျိုးပနောက်။

ca. Asti Wedana.

ဤ။ပေါ်လယေပဟာဘာရာအုစ္စနဲ့၍အာပာဟာသီး

(2) Panemaya pangabenan wenten 2 pawos :

ဟာမာဘာရှုံးဆနာဆေပတ္တုပျော်နေဆိုပါ။

ha. Ngaben Dadakan pateh sekadi ring ajeng.

နာဂုဏ်ပြုမာနာ။

na. Ngaben Ngamasa .

ဤ။သူ့သာဆနာဆေပဟာဘာရာအုစ္စနဲ့၍ပြုပာသီး၍

(3) Dudonan pangabenan wenten Kalih Pawos luire :

ဟာမာဘာရှုံးဆနာဆေဆနပါပြုလိုက်ပုံဌာနဲ့ဖို့

ha. Ngaben Dadakan kalaksanayang pramangkin sajroning Tigang

ဘုရားကျော်ပို့ကိုအသာဆုံးဖြေဆေဆာလာပါ။

Rahina utawi Pitung Rahina manut Dresta lan Pararem.

နာဂုဏ်ပြုမာနာရှုံးဆနာဆေဆနပါပြုလိုက်ပုံဌာနဲ့

na. Ngaben Ngamasa Patut kalaksanayang olih Krama Desa nangken

ဘုရားကျော်ပို့ဆန်း။

Limang Warsa Apisan.

᳕ ប៉ែកិតិសង្រាកម្មុបិទ្យ បនិកិរិយាតិវិទ្យាស្ថាបុរាណទៅ||

- (4) Pamargin Pengabenan ngawit saking seda, ngeseng jantos nganyut,

ិចិបុរីបាន់បាន់ពិច្ឆូបរាយត្វូរាបិច្ឆិបាបរុបរាយត្វូ

Miwah Meajar-ajar, Ngingkup ngelantur ngalinggihang lan salantur
ការាកែវសមសាលាយ||

Nyane wenang sakama -kama.

᳕ ហិគ្ធិន្ទាចិងិប៉ែកិតិសិទ្ធិបិទ្យយក្សាយត្វូបាក្សិវិស្សរវាយ

- (5) Indik Tata Titi Pamargin Pitra Yadnya mangda nganutin Sastra Agama,

ក្សុលសកសកម្មិ||

Dresta lan Pararem.

បញ្ជី១៣

Palet 4

ហិគ្ធិន្ទាក្សុលយក្សា

Indik Manusa Yadnya

បាកបាសិប្បញ្ញត្ត

Pawos 36

២៤ យក្សុលយក្សាបិច្ឆិបុរាណសាក្សាបនោកជាយកិន្ទាក្សុល

- (1) Manusia Yadnya inggih punika upacara-upakara Dharmaning Manusa

ហិចាថ្មោះកិច្ចិកិរិយាតិសេយាតិការាបរុបរាយត្វូលើទោស្សាប្រាក់

ngawit saking patemoning kama Bang kalawan kama Petak sajeroning

గାର୍ବାନାର୍ତ୍ତବ୍ୟମିତାକ୍ଷିତିଦୟି ॥

garba, ngantos kalayu sekaran riwekas.

୪ ॥ ୨ ସମାଜରେ ହିରିବୀ ପରିଚ୍ୟାକାରକୁପରିହିରିବୀ ॥

(2) Upacara kadi ring ajeng madudonan sakadi ring sor :

ଶ ॥ ଯାହିବାର୍ତ୍ତକାର୍ଯ୍ୟପର୍ବତିକୃତିର୍ଯ୍ୟ ॥

ha. Magedong-gedongan duk pangerimpinan ibiang.

କ ॥ ଶୁଣ୍ଠିକାରାଧାରୀଙ୍କଣି ॥

na. Duk sang kamareka medal

ଲ ॥ କୁପୁରୀଙ୍କଣି ॥

ca. Kepus Odel.

ର ॥ ରାହାମ୍ବିଳି ॥

ra. Roras Rahina.

କା ॥ ଶୁଣ୍ଠିକାରାଧାରୀରାହାମ୍ବିଳିରାହାମ୍ବିଳି ॥

ka. Tutug kambuhan , Abulan Pitung Rahina.

ନ ॥ ନିଗଂ ସାଶିନି ॥

da. Nigang Sasihin.

ତ ॥ ପାହାମ୍ବିଳିରାହାମ୍ବିଳିରାହାମ୍ବିଳିରାହାମ୍ବିଳି ॥

ta. Pawetuan/oton/odalan (Nem Sasih).

ବ ॥ ଶୁଣ୍ଠିକାରାଧାରୀରାହାମ୍ବିଳିରାହାମ୍ବିଳି ॥

sa. Tutug kelih (Ngeraja wadone, Ngembakin lanange)

ପ ॥ ପାହାମ୍ବିଳିରାହାମ୍ବିଳିରାହାମ୍ବିଳି ॥

wa. Ngempugin Tumbuh Gigi.

ମାତାନ୍ତିଗିଳକୁଣ୍ଡଲି ॥

la. Tanggal Gigi / Maketus.

ମାତାପାନ୍ଦେସ ॥

ga. Matatah /Mapandes.

ମାତାପାନ୍ଦେସାବନ୍ଧି ॥

ba. Mawiwaha / Masakapan.

ମାତାପାନ୍ଦେସାବନ୍ଧିରୁକ୍ଷିତ୍ୟାଯୁଗ୍ରତ୍ତାଯ

(3) Upacara upakara inucap kamargiang Nista, Madya, Utama

ମାନୁଶାସନାତ୍ମକାଯାହୃତିବ୍ରାହ୍ମମାନାମୁଦି ॥

Manut Sastra Agama, Dresta lan Pararem.

ମାନୁଶାସନାତ୍ମକାଯାହୃତିବ୍ରାହ୍ମମାନାମୁଦିପଣ୍ଡିତି

(4) Prade Wenten Rare Medal Kembar inggihan Buncing patut

ମାନୁଶାସନାତ୍ମକାଯାହୃତିବ୍ରାହ୍ମମାନାମୁଦିପଣ୍ଡିତି

Katampenin sakadi patut manut Parikrama Upacara Upakara

ମାନୁଶାସନାତ୍ମକାଯାହୃତିବ୍ରାହ୍ମମାନାମୁଦିପଣ୍ଡିତି

Nganutin Sastra Agama, Dresta Lan Pararem Druwene tur Krama

ମାନୁଶାସନାତ୍ମକାଯାହୃତିବ୍ରାହ୍ମମାନାମୁଦିପଣ୍ଡିତି

Inucap Patut Mapahayu Raga.

៩៤

បញ្ជីទី១១

Palet 5

ហិន្តិត្វូបាយអ្នក

Indik Bhuta Yadnya

បាបាលិក្បាហ

Pawos 37

៣១ អ្នកយុទ្ធបិញ្ញិបុគ្គិលាក្រុបស្រាក្រុបនៅព្រៃនរិបិបា

- (1) Bhuta Yadnya inggih punika upacara upakara Biakala ring Pertiwi
នាមព្រៃននឹងបុគ្គិលាក្រុបស្រាក្រុបនៅវិញ្ញាណុទាតិ។

Kahyangan lan Sarwa Prani saha upacara-upacara ring Bebutan.

៣២ បស្រាបព្រៃនរិបិបុគ្គិលាក្រុបស្រាក្រុបនៅវិញ្ញិក្បាហ

- (2) Upacara Pabiakala ring Sarwa Prani luire :

បារិនិសបម្រួលបុគ្គិលាក្រុបស្រាក្រុបនៅព្រៃនរិបិបានិត្យុក្រុង

ha. Ring sarwa Tumuwuuh rikala Tumpek Pangatag (Saniscara

និរាបានិកា)

Kliwon Wariga).

ឬ ឯកិនិសបហិរាជាថ្មីរាជាថ្មីនិសបម្រួលបុគ្គិលាក្រុបស្រាក្រុបនៅព្រៃនរិបិបានិត្យុក្រុង

na. Ring Sarwa Ingon-ingon rikala Tumpek Kandang (Saniscara

និរាបានិកាយ)

Kliwon Uye).

ឬ បស្រាបព្រៃនរិបិបុគ្គិលាក្រុបស្រាក្រុបនៅព្រៃនរិបិបានិត្យុក្រុង

ca. Upacara Pakala-kalan Manusa manut wiguna kabaos mabiakala.

ᳮ ॥ ២ បស្តាបញ្ញា ពេល កិច្ច ទី ឬ នាម យុរាពន្លឹម ឬ មាន

- (3) Upacara pabiakala ring Pertiwi, Kahyangan lan Babutan

នាម បន្ទាន់ និង សារ ॥

kawastanin Macaru.

ᳮ ॥ ៣ បស្តាបញ្ញា ពេល កិច្ច ទី ឬ នាម យុរាពន្លឹម ឬ មាន

- (4) Pacaruan inucap ring ajeng Nista, Madya, Utama manut wiguna

នាម កិច្ច សារ បន្ទាន់ និង សារ ॥

kadi ring sor puniki :

ហា ॥ ៤ នាម សារ ॥

ha. Eka Sata

នា ॥ ៥ នាម សារ ॥

na. Panca Sata

សា ॥ ៥ នាម សារ ॥

ca. Panca Sanak

រា ॥ ៥ នាម សារ ॥

ra. Resi Gana.

នា ॥ ៥ នាម សារ ॥

ka. Panca Kelud

ខា ॥ ៥ នាម សារ ॥

da. Balik Sumpah.

ចា ॥ ៥ នាម សារ ॥

ta. Tawur Agung.

၅၁. ဟැඳවකින් නොහැරි සාමාජික ප්‍රතිඵල් ප්‍රතිඵල් ප්‍රතිඵල්

(5) Sajawaning kadi ring ajeng kawentenang Upacara:

ဟැඳවකින් නොහැරි සාමාජික ප්‍රතිඵල් ප්‍රතිඵල් ප්‍රතිඵල්

ha. Majot-jotan utawi Yadnya Sesa nyabran wusan ngerateng.

කාංසපුෂපුෂ්‍රිගිකාන්ත්‍රිප්‍රතිඵල්

na. Masapuh-sapuh rikala pacang wali ring pura.

၆၂. ප්‍රතිඵල් ප්‍රතිඵල් ප්‍රතිඵල් ප්‍රතිඵල් ප්‍රතිඵල්

(6) Upacara Pacaruan Desa manut Dresta minakadi :

හැඳවකින් නොහැරි සාමාජික ප්‍රතිඵල් ප්‍රතිඵල් ප්‍රතිඵල්

ha. Brata Walining Tilem Kapitu kawastanin Macakcakan

කාංසපුෂපුෂ්‍රිගිකාංසපුෂපුෂ්‍රිගි

kalaksanayang ring Perempatan/ Catus Pata Agung.

කාංසපුෂපුෂ්‍රිගිකාංසපුෂපුෂ්‍රිගි

na. Brata Walining Pacaruan Tilem Kawolu kawastanin Ngerebeg

කාංසපුෂපුෂ්‍රිගිකාංසපුෂපුෂ්‍රිගි

Kalaksanayang ring Catus Pata Agung.

၇၂. ප්‍රතිඵල් ප්‍රතිඵල් ප්‍රතිඵල් ප්‍රතිඵල් ප්‍රතිඵල්

(7) Indik Upacara Upakara sane tiosan sane sampun pastika

කාංසපුෂපුෂ්‍රිගිකාංසපුෂපුෂ්‍රිගි

Kamargiang manut Dresta lan Pararem.

បាបេសិត្យបា

Pawos 38

៣១ នងកែចុំបងីកលេខិត្តមួលទាកលេខាងកាលិទ្ធេ

- (1) Nangken Ngawarsa rikalaning Tilem Kasanga kalaksanayang Tawur
នៅលាក់សម្រេចថាទាម្វ៉ាតិរាជាណិភាគសិវាទាម្វ៉ាប៊ិ
 Kesanga ring Catus Pata Banjar Silagading lan ring Segara Bangsal
កែទូទៅនាក់បានិប់ប្រុងក្នុងពិលព្យូហ្មព្យូហ្មនិយុបស់
 ketah kabaos Ngrupuk utawi Mabuhu – Buhu Makacihna pacang
ធម្មបិតាថ្មិប់ប្រុងក្នុងរាជា
 Mapag Rahina suci Panyepian Benjangne.

៤២ ប្រុងបានិប់ប្រុងការណែនក្រោមក្នុងលាក់រឿង

- (2) Brata Panyepian sane kamargiang antuk krama desa
ហ៍ហាយទិក់គិន : ទាក្វុកំឡើបិបិ។
 ha. Amati Geni : Tan kengin mapi-api
ក៍ហាយទិក់យុរិ : ទាក្វុកំឡើយុរិ។
 na. Amati Karya : Tan kengin nyambut karya
ស៍ហាយទិក់លេឡុង : ទាក្វុកំឡើលេឡុងបសកិ។
 ca. Amati Lelungan : Tan kengin maleluasan
ក៍ហាយទិក់លេឡុង : ទាក្វុកំឡើលេឡុង-អូនេង/ Magirang
 ra. Amati Lelanguan : tan kengin maoneng-onengan/ Magirang
កិការកិរិយាងរាងរាង
 girangan, masuara Gora .

၆၁။ ပုဂ္ဂန္တနှင့် ကျန်မှုပဲကျန်နိုင်ပါ။ ဟန္တတွေပူယျာနှုန်းသိ

- (3) Pabratan inucap kamargiang saking Semeng (Endag Surya) ngantos
 ဟန္တတွေပူယျာနှုန်းအောင် ကျန်မှုပဲပေါ်လာမည့်နှင့် ကျန်မှုပဲ
 Endag Surya Benjangne sane kacihnyang antuk Suaran Kulkul maka
 ဆိုပြုပေါ်လာမည်။
 cihna Pangembak.

၆၂။ ပူယျာနှုန်းပါ။ ဘေးကဲပါပဲ ဖွံ့ဖြိုးတွေပူယျာနှုန်း

- (4) Sang mamurug kecaping ajeng, keni pamidanda manut pararem sane
 ဘေးကဲပါ။ ပူယျာနှုန်းပေါ်လာမည်။
 Kalaksanayang antuk Pecalang Desa/ Sambangan Ian Prajuru Desa.

၆၃။ ဟန္တပို့ဆိုတော်ပါ။ ဘေးကဲပါ။ မှတ်တမ်းမှုပဲမြို့ကဲ

- (5) Riwus Rahina Nyepi (Benjange) maka cihna Pangawit Ieaka
 မြတ်စွာပူယျာနှုန်းပေါ်လာမည်။
 Warsa patut soang-soang Krama Desa sami saling ngaksama
 မြတ်စွာပူယျာနှုန်း။။

(Dharma santhi).

ပဏ္ဍာလဆျေဘု

PANCAMAS SARGAH

သုဒ္ဓာတေသနပါရမာန

SUKERTA TATA PAWONGAN

ပဏ္ဍာဘဏ္ဍာ

Palet 1

ဟိန္ဒီဆပိုပါရမာန

Indik Pawiwhahan

ပါရမာနပါရမာ

Pawos 39

၁။ ပပိုပါရမာန ဟိန္ဒီပုပ်ဆပ်ခေါ်ပါရမာန ပြုလုပ်သမဂန

- (1) Pawiwhahan inggih punika patemoning Purusa lan Predana malarapan
 ပရွှေ့မှုပါရမာနပါရမာန အမြန် ပြုလုပ်သမဂန ပြုလုပ်သမဂန။
 Panunggalan kahyun Suka Cita, kadulurin upasaksi Sakala Niskala.

၂။ ပခဲ့ဂိုလ်ပိုပါရမာန ပြုလုပ်သမဂန

- (2) Pamargin pawiwhahan luir ipun :

၃။ ပပိုပါရမာန အမြန် ပြုလုပ်သမဂန ပြုလုပ်သမဂန။

ha. Pepadikan, kamanggala antuk pakrunan/ Pawilangan.

၄။ အဗျာဘဏ္ဍာ ပြုလုပ်သမဂန ပြုလုပ်သမဂန။

na. Ngrorod, ngrangkat riin wawu mapawilangan.

၅။ ဟားတွေ ပြုလုပ်သမဂန ပြုလုပ်သမဂန ပြုလုပ်သမဂန။

ca. Nyeburin utawi sentana nyeburin risampun nganutin Upacara

ပုဒ္ဓနဘဂ်တ္ထာဗျာ။

Putrika (Rajeg Dalem).

ဤ။ ပိဋကတ္ထာဗျာပဲပဆဲလိပါပပေါ်မောင်။

(3) Pidabdab sang pacang mawiwaha patut :

ဟ။ သလုပ္ပန္တ္ထာဗ်ဘော်ဘွားပုဒ္ဓနဘဂ်တ္ထာဗျာ။

ha. Sampun manggeh Deha Teruna prasida nganutin Undang-Undang
ပဲဆဲလိခဲခဲရှာကဲသာဘားအောင်၍ ယောယာများ ပို့ပြီး ၁၂၃၂

Perkawinan No. 1 Tahun 1974 miwah PP.No. 9

အောင်၍ ယောယာ။

Tahun 1975.

ဆ။ သူ့လိပါပမေးဆုံးမှုဘားအောင်ပဲဆဲ။

na. Sangkaning pada Suka/ Rena /Tan Kapaksa.

ဆ။ သူ့လိပါစော်ဘားမှုဘားအောင်လိပါပုဂ္ဂနာကျော်။

ca. Manut Kecaping Agama, tan Gamia Gamana miwah sane lianan.

ဘ။ ဆောင်းပို့ပြီး ပဲဆဲပေါ်မှုဘားအောင်လိပါပုဂ္ဂနာကျော်။

ra. Kasudi Wadani prade pangambile sios Agama.

ဆ။ ဘားအောင်လိပါပုဂ္ဂနာကျော်မှုဘားအောင်လိပါပုဂ္ဂနာကျော်။

ka. Nguningayang ring Kelian Desa prade Pawiwahan antuk
ပပို့ပဲဆဲ။

Papadikan.

ဒ။ ပထဲကိုလုပ်လိပါပဲဆဲတ္ထာဗ်တ္ထာဗျာ။

(4) Pamargin pawiwahan mangda nganutin Undang-undang Perkawinan

សកិលាបិចក់។

Saking Sang Ngawiwenang.

၅၁။ បារាំងកាលបញ្ជីបាលសិរីភាគយន្តូយន្តូរុការាយក។

(5) Pengantene patut kapalasang saha kadanda yan prade Gamia Gamana.

បាបវិនាទ់

Pawos 40

၃၁။ បង្កើតបានរួមរាល់កាលបញ្ជីកិច្ចការណ៍ដឹកិច្ចស្រោះ

(1) Pawiwanan sane kapatutang ring desa sakadi ring sor :

ហាមិលិកនូវក្រុងប្រព័ន្ធដែលបានរួមរាល់កិច្ចការណ៍

ha. Sampun kamargiang Upacara Pabiakala lan Widhi Widana

សារិកិច្ចការណ៍បានរួមរាល់កិច្ចការណ៍បានរួមរាល់កិច្ចការណ៍

Sakala lan niskala antuk Pandita/ utawi Pinandita.

၃၂။ បង្កើតបានរួមរាល់កិច្ចការណ៍បានរួមរាល់កិច្ចការណ៍

na. Wenten pasaksi Prajuru Desa minekadi Kelian Desa lan Dinas

កិច្ចការណ៍បានរួមរាល់កិច្ចការណ៍បានរួមរាល់កិច្ចការណ៍

ngilikitayang pawiwanan maka Upasaksi ring Sakala.

၃၃။ បារាំងកាលបញ្ជីកិច្ចការណ៍បានរួមរាល់កិច្ចការណ៍

(2) Parabian sane tan manut kadi ring ajeng sinanggeh Tan Patut utawi

ទាក់ប្រា

Tan sah.

៥॥ပ୍ରାଣବ୍ରତୀକୁର୍ମଦୟାହିବେଷନାମକୁର୍ମଦୟାହାରାବର୍ତ୍ତୀ

(3) Prade Wenten Deha utawi Pesaren mawiwaha Kadura Desa, patut

ମେଲାକାଳୀମ୍ଭେଦ୍ୟାହାରେକିକୁର୍ମଦୟବ୍ୟବିବ୍ୟବିବ୍ୟବି

Sang Sane ngambil (Purusa) kakeninin Bea Panglepas / Panepak

କୁର୍ମଦୟାହାରୁତ୍ୱାକାଳୀମ୍ଭେଦ୍ୟବ୍ୟବିବ୍ୟବି ॥

Kulkul Akehnyane Manut Dresta lan Pararem.

୩॥ପ୍ରାଣଯବୁଦ୍ଧିକାରୀବ୍ୟବିବ୍ୟବିବ୍ୟବିବ୍ୟବିବ୍ୟବି

(4) Prabea punika wenten Pah-pahannyan sane sampun kacumponin

ଯାକୁର୍ମଦୟବ୍ୟବି ॥

Manut Pararem.

୪॥ଶିଵପ୍ରକାଶଦେଖିଯାଗ୍ରମପର୍ବତୀ ॥

(5) Risampun matemu jagi marabian patut :

ଗାନ୍ଧାରାଗଲଦିଗ୍ନବସାଗ୍ରମପାନ୍ଦ୍ୟକୁର୍ମଦୟା ॥

ha. Ngelaksanayang Upacara Biakala/ Prayascita.

କାପର୍ବତୀଯାପାନ୍ଦ୍ୟକୁର୍ମଦୟା ॥

na. Patut Ngayab Pakala-kalaan.

ସାଯାତ୍ରିକିକୁର୍ମଦୟାପରିବାହା ॥

ca. Malepeh ring Kulawarga Predana.

୫॥ଶବ୍ଦକିଳିକିଳାକ୍ଷିକିଳାପାଗ୍ରମପର୍ବତୀକୁର୍ମଦୟା ॥

(6) Sahananing paridabdab indik Parabian patut nganutin Sasuluh

ବାକାର୍ତ୍ତିସିକ୍ଷାକୁର୍ମଦୟାକୁର୍ମଦୟାକୁର୍ମଦୟା ॥

Sane Becik manut Sastra Agama Druwene miwah Pararem.

បាបុសិវា

Pawos 41

ទេទោសកបកញ្ញុកី៖

Tata cara parabian :

៣១ សបសិកហ្មតិបស្រកពិបស្តុយប័ណកសម្រួលសារកី

(1) Sapa sira ugi pacang ngwarangang pakulawargan patut masadok

កិច្ចរោសសង្កែកាប្រុងរកិទេទោសិវាណុឡាត្រូវកី

Ring Prajuru salanturnya prajuru maritatas, manut tan manut

នាក់សបបកញ្ញាក់

kakecap parabiane.

៣២ បច្ចុប៊ិនុបដិនក្នុងក្នុងក្នុងក្នុងកី៖

(2) Pamargin Papadikan manut dudonan :

៣៣ បក្សុយ្យាន្យាន្យាសិទ្ធិកាសហាសាបិភាសាបិភាសាបកី៖

ha. Pakrunan jantos ping tiga, saha soang-soang malarapan :

៣៤ កំបើចារហាន្យាន្យាសរោគការក់

1. Kapertama antuk Pasadok.

៣៥ កំបើនាវិរិយលដិស្តុកបជ្ជាលម្បៃ

2. Kaping Kalih Mamadik Larapan Amatra.

៣៥ កំបើទិកាគុបសាកបិរាជាសក់

3. Kaping Tiga Upacara Pebebasan.

៣៦ កិសលុយ្យបាទ្យកិសុបិនិត្តកាន្យកាន្យកាបិបស្តុការកី

na. Risampun mapragat raris sang istri kaajak budal ring pakubon

សំណងជើសហានេះក្នុងបន្ទូលសារបញ្ជាផ្ទៃ

Sang Lanang, saha kalanturang antuk Upacara Pabyakala

ପତ୍ରିବାନୀ ୧

Pawiwahan.

សារិយភ្លោបុរាណិយសពន្លេអីនិងការកិច្ចការប៉ែកប្រែក

ca. Mangda puput tumus Sekala Niskala, rarisi kulawarga Purusa

ພາສູບເຊີ້ນໃກ້ຢ່າງດູກ່າວກາ

makta Pejati ring Merajan Wadone.

၃၁။ ပုဂ္ဂနားကို ဘဏ်ချေသူများ ပြန်လည်ပေါ်လေ့ရှိ၏

(3) Prade Ngerorod/Ngrangkat patut :

ហាត់ប្រាយក្នុងការពារាបត្រិកបយបានរួចរាល់នៅលើ

ha. Reraman lanange ngawentenang pamalaku antuk Duta Saksi,

ມະນີໄກເງວຫາແນີ່ຂິດກີ່

sakjrangnya Kalih diri.

ຂໍ້ມູນກໍາລົງທີ່ມີຄວາມສຳເນົາ

na. Pagenahan antene tan kengin ring pakubon sang lanang

သရေဆာပါတေသန။

sedereng mabiakala.

၃၁။ မာရ်ဂာသိပုန္တာဆေးလျှင် မာရ်ဖြစ်၏

(4) Sajeroning Pakrunan/pamelakuan patut :

ຫາວົ້ວລາຍຫຼາມບານຫຼັກີ່ປະເທດປັນຍາເຊື້ອກີ່ບູນກາຍເຖິງກາງຂາວກາວ

ha. Kamanggala antuk geng pengampura majeng ring reraman wadone.

ករុសហិរញ្ញបារាំងប្រជាជាតិការណ៍ដីរួមទិន្នន័យភូមិ

- na. Kaigumang baos indik pakidih utawi palegayan arep
କିମ୍ବାନୁଷାକୁପିରିହିମ୍ବାନୁଷାକାବତ୍ତବନ୍ଧୁକୁମ୍ବାନୁଷା
ring pasewakan sang ngidih saha dewasa Pakerab kambean
କିମ୍ବାନୁଷା ॥

សារិកសាស្ត្រិយប័ណ្ណិភាពរបស់ខ្លួន ត្រូវបានដោះស្រាយ

- ca. Kacihnnayang indik kapurusa utawi prade sentana rajeg kejejerang,
କିହିବାକୁଣ୍ଠିମାନକାରୀବାଜୁତ୍ତିବିକ୍ଷୟପାଦି
 Kapatut ngidih anak lanang sane kabaos kategepin kamanggehang
ମିକ୍ରାଗାର୍ଯ୍ୟଗିକି ॥
 sentana nyeburin.

ກົງປາກບໍ່ເຮັດໃຫຍ້ກົງເຈົ້າກີຍເຖິງກູາມວິທີຕາມບຸກງູ້າກີ

- ra. Prade pejati tan katerima jantos ping tiga, pakrunan
କାହାକୁମକାହିବହ୍ୟତି ॥

kamargiang sakadi patut.

១១បក្សាក្សាយក្បុបិទិកេស្ថិក្បុបសាទិក្បុបដាក្បុបម្ចាបិក្បុបនិ

- (5) Pakrab Kambean mapiteges upacara tinas apadang (Puput) mapikuren

ឃីកិច្ចាគុច្ចាមនេដិកិកិរោគ

Duaning manut sakadi ring sor :

បានសេចក្តីរាយការណាមួយដែលមានអនុវត្តន៍យកចិត្តរបស់ខ្លួន

- ha. Sajeroning kabaos Ambe, kalaksanayang ring Niskala

ပာဒ္ဒနရာများပါဝါယူပြီးပေါ်ပါသေ။

antuk sarana jajauman miwah Widhi Widhana.

- #### 1. Jejauman pinaka Ngambe/ngadungan kayun soang-soang

ບາງປະເທດກູ່ຈາກວາງຄາ

pakulawangan wadone.

ໜີເມືດີເບີໂຫຼາກເປົ້າເຈົ້າໃສ່ພາບກູງຄູງກວາງຄົກກີ່

- ## 2. Widhi Widhana pinaka Pejati Niskala nunas wadone ring

ပရိနန္ဒယဟန္တာ

pamrajan kamulannya.

କାହିଁ ମର୍ଦ୍ଦିଗାରୀରେ ପାତାଗବୁନ୍ଦିଗାରୀରେ ଏବଂ କାହିଁ ମର୍ଦ୍ଦିଗାରୀରେ

na. Sajeroning baos Kerab palaksana ring Sekala :

ହେବାକ୍ରିକାପରାମାନିକ୍ରମଯାଜିତା ।

- #### **1. Antuk Panyaksi Krama Desa.**

ໜີ້ບໍລິສາມປາກວະເນີປຸງງາກຄາມບາທີ່ກົດໃຫ້ເຕັມໆ

- ## 2. Pamekas panyaksi Prajuru Desa saha ngilikitayang .

ស្រុកស្វែងរកក្នុងប្រព័ន្ធអាសយដ្ឋាន

- (6) Yening wenten saking Dura Desa ngelaksanayang Alaki Rabi utawi

ເຫັນກວດກາບີໃຫຍ່ມພູມພາຕື່ບິນຢາຍາຄາເຊົາບາງການ

Ngerorod, raris masayuban ring I Krama Desa druwene

នាប់ចិត្តឯករាជាណាបិនុសបុរាណារាណិបញ្ញរាជាណា

Kapatutang Krama Desa inucap masadok ring Prajuru Desa,

ଶବ୍ଦକ୍ଷେତ୍ରାହିପ୍ରଭୃଗପାଳାନେହିପର୍ବତାବଳାଗାହିକୁଶାପୁରୀ

Selanturnya I Prajuru makelingang panglaksana inucap. Yening

ପର୍ବତାହିକୁଶବ୍ଦାହିକିଲିକପଲିଯାଣାକୁଟାପାବୁରୀ ॥

Mamurug Krama inucap kakeninin Pamidanda Manut Pararem

ଶ୍ରୀଯକ୍ଷିରକୁବିନ୍ଦିମିକୁତ୍ତିପ୍ରଭୃତାହିକୁଶବ୍ଦାହିତ୍ତି ।

(7) Yening wenten silih sinunggil Krama mamlegandang anak istri,

ପର୍ବତାବଳାହିକୁଶବ୍ଦାହିକୁଶବ୍ଦାହିତ୍ତି ।

Patut kepalasang, saha Sang mamlegandang inucap patut kadanda

ଯାକୁଟାପାବୁରୀ ॥

Manut pararem.

ଶ୍ରୀଯକ୍ଷିରକୁବିନ୍ଦିମିକୁତ୍ତିପ୍ରଭୃତାହିକୁଶବ୍ଦାହି

(8) Yening wenten sang Iumaksana Mamitra Ngalang ring sajroning

ଜାତାବଳ୍ପୁଯାକୁଳାହିଯାତାବର୍ତ୍ତିଯାତ୍ମାଯାତ୍ମାହି

Desa Pakraman makakalih kapatutang mangda Merabian

ଯାକୁଶ୍ଵରାବ୍ଦିକୁଶବ୍ଦାହିକୁଶବ୍ଦାହିତ୍ତି ।

Yan mamurug wenang kadanda Manut Pararem.

ଶ୍ରୀଯକ୍ଷିରକୁବିନ୍ଦିମିକୁଶବ୍ଦାହିକୁଶବ୍ଦାହିତ୍ତି

(9) Yening wenten anak istri ring Desa Pakraman Druwene

ଯାବଳାହିକୁଶବ୍ଦାହିକୁଶବ୍ଦାହିକୁଶବ୍ଦାହିତ୍ତି

Melaksana Brunaha/ Ngaruntuhang Bobotan/Mespes

ହିନ୍ଦିତାହିକୁଶବ୍ଦାହିକୁଶବ୍ଦାହିକୁଶବ୍ଦାହିତ୍ତି

Belingan /Ngicalang Bobotan patut keni Pamidanda Manut

ပာမ္ဘု။

Pararem.

၃၀။ ဟိန္ဒိန္ဒလပ်ဂါဏ်ရှုပါသူတွေကိုပြုပါသူတွေကိုဖြုတ်ပေးလောက့်ပါ။

(10) Indik Parikrama Ri Sajroning Pawiwanan Manut Dresta lan Pararem,

ဆင်းပွဲပျောက်ဆောင်ပါတယ်မျှတော်ဝါယာ၏အုပ်ပါ။

Sajangkepnyane Kaunggahang ring Likita Pararem Panyahcah Awig.

ပဗ္ဗော်။

Palet 2

ဟိန္ဒိန္ဒပါပေါ်

Indik Nyapian

ပုံပေး။

Pawos 42

၃၁။ ပြုပါသူတွေကိုအပ်ပါ။

(1) Pawiwanan prasida kawusanang malarapan Palas Marabian

ဟုတ်ပါမိုးမိုးနှုတ်ပါ။

utawi silih sinunggil Seda.

၃၂။ ပျောက်ဆောင်ပါတယ်မျှတော်ဝါယာ၏အုပ်ပါ။

(2) Wusan mapikuren riantukan silih sinunggil lina mapiteges Balu,

မာနာနာ။

makadi Balu Lanang lan Istri.

၃၁၂ပဟနာဘုဒ္ဓနိဘုဒ္ဓနာများနှင့်ပြုပါသည်။

- (3) Palas marabian inggih punika sangkaning mawiwit wicara.

၃၇။ ပေါင်းပေါင်း အသုတေသန မြန်မာ လူများ အကျဉ်းချုပ် ပေးပို့ ပေးပို့ ပေးပို့ ပေးပို့

- (4) Sang ayat Palas Marabian patut atur supeksa Pailikitan riin

କିମ୍ବା ଗଲାଗବାଣି ପିତାଙ୍କିବନ୍ଦୁ କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା

ring Sang Rumaos, (Pengadilan Negeri) wastu tinas apadang pamutuse

ការពារបានដោយប្រើប្រាស់ការងាររបស់ខ្លួន

kabaos Nyapian, wawu Prajuru desa nyiarang kawentenannya ring desa

သပေါက်ပြုဘယ်သူတော်ပါ။

saha keni prabeya manut Pararem.

- (5) Yening palase marabi pada lila, soang-soang patut naur prabea

ပမာဏီ၏အကုစာပါန်ပါ။

Pasaksi Manut Pararem.

- (6) Yening tan pada lila sang nedunin palas sane patut naur prabea

បំណុលវិប័ណ្ណជូនបុគ្គលុទៅរាបូលិ

Pesaksi Pengargan ipun manut Pararem.

ស្រុកត្រួតពេលវេលាដីបិបិកិនិភ័យបិបិកិនិភ័យបិបិកិនិភ័យ

- (7) Indik Palas Merabi punika kapikukuh antuk Ilikita/

កាបូឡូសតុវករដីលាក្ចុងក្រុងបិន្ទុមិនិត្យបញ្ជាផិស័យនាក់បញ្ជាផិ។

Kaputusan Pengadilan Olih Sang sinanggeh utawi sang makadi patut.

ပရာဟသိဒ္ဓ။

Pawos 43

၃၁။ အစာဆာပဟလူကျေကျေလူလိုက်ခဲ့သော

- (1) Tata cara Palas Marabian sakadi ring sor :

ဟ၍မြှုပုရာယပဆနာဝါဆိုလိုပုပါယော။

ha. Nawur prabeya pasaksi sinalih tunggil sami matenga;

န၍ပကျက်သောက်ပာသိုပ္ပါယော။

na. Pagunakayan polih pahan pada.

ဆ၍ပတ်ကိုပါ၍အစာဆာကျေဘဲ့သောပါကာကျေပန်လိုက်လိုပါပု

ca. Pabekel, tatadan soang-soang kakuasa niri-niri miwah

ပကိုဆန္ဒသပါန္တရာ့ပျော်။

warisan kakuasa antuk Purusa.

ဘ၍ကျွဲ့ပို့ပုံးပို့ပို့ကျွဲ့အကျင့်အနှံဖို့

ra. Ngawuruhin miwah ngupajiwani pratisentana manut swadharma

ဘုရားဘုရား။

Guru Rupaka.

ဘ၍ပြာနာကိုပဲဆုပ်ပဟန္တနိုပ်ဟိုလိုပုပါ

- (2) Prade riwekas sang palas kacihnan adung malih, patut :

ဟ၍ဘဲကျွဲ့ပို့ပါယော။

ha. Ngamargiang Pawiahan malih;

န၍ကယွှေ့လိုက်ကျွဲ့ပုံးပို့ပုံး။

na. Kadanda nikel saking palase.

၅။ សារ្យ គិតបញ្ជាប់ និង កិត្តិសកប្បទា ពិបណិល ប្រាជ

- (3) Sajeroning palase melantaran wicara utawi pada lila, prade

ហិត្តិការាយវាងពាក់ ឬ ម៉ែន ពិសេស នៃ នាប់ ពេច ជីប

Istrin Mobot/ Mandeg, Sang Lanang kapatutang ngupa jiwa

ឡាន្តាលុប ហិត្តិកូល សិប្បទា នាក់ នាប់ ហិត្តិកូល សិប្បទា ឬ

Jantos Sang Istri Ngembasang Putra, ngantos anake alit Mabelas.

បាបាលិ ១៣១

Pawos 44

៣. សិកាយ នាក់ និង ខាង ខាង ឬ

- (1) Sang balu kabinayang dados :

ហូរាយ សុបិទ្ធិកូល សិការ និង បុរាយ រាយ យសិកូល ឬ

ha. Balu luh wit sentana (sentana rajeg) miwah balu luh boyo sentana;

នូរាយ សុបិទ្ធិកូល បុរាយ ហិទ្ធិកូល នាប់ បុរាយ យិបុរាយ

na. Balu muani kapurusa (wit sentana) kapurusa miwah balu

ឲ្យ និង បុរាយ កិរាយ យសិកូល ហ៊ែរ បុរាយ កិន ឬ

muani nyeburin (boyo sentana nyeburin).

៤. សិកាយ នាក់ បិកុស បំប្បទា ឬ

- (2) Swadharmaning balu inucap patut :

ហូរាយ តុក បាប់ ពិប្បទា នាក់ និង តុក អំក្សោ ក្បែរ បាបាយ

ha. Ngamanggehang patibrata, tan kengin ngamargiang Paradara/

ဗြဟိုကျော်။

Drati krama.

၄၁၅ ပေပါနရိုက်သူမှုအမြတ်ဆုံးသာမျှ၏ကာဟပါ၍၁၃၂၈၂၁

- na. Nguwasayang waris gunakaya, tan dados ngadol, ngadeang,
 ပန်လိုက်ပါဘေးကျော်များမှုအမြတ်ဆုံးသာမျှ၏
 makidihang lan siosan punika, sajawaning kabebasang sakeng
ပြုကဗျားအပိုကျော်တဲ့ပါဝိယုပ်ကျော်များမှုအမြတ်ဆုံး
 pianak utawi kulawarga pinih tampek saking parabine prade
ဘာသာမှုအမြတ်ဆုံးများမှုအမြတ်ဆုံး
 okane kantun alit-alit.

၁၁၇ အကြိုင်းကိုမျှေးစွဲပြုရာတွင်မြတ်ဆုံးသွားမှုများ

- ca. Kengin ngidih sentana prade wenten pidabdab sadurung
 မိန်ပို့ဖြောက်ပို့သာမှုအမြတ်ဆုံးများမှုအမြတ်ဆုံး
 sinalih tunggil lina,saha kabebasang antuk kulawarga
မိန်ပို့ပြုရာများ
 sinanggeh purusa.

၁၁၈ အပေါ်အကျော်ပို့ပြုရာများ

- ra. Kawenangang mawiwaha malih.

၁၁၉ ဘာသာမှုအမြတ်ဆုံးသာမျှ၏ကိုမျှေးစွဲသွားမှုများ

- (3) Balu kaucap tan pageh sakadi ring sor :

၁၂၀ ဗြဟိုကျော်ဘာသာမှုအမြတ်ဆုံးသာမျှ။

- ha. Drati krama utawi Paradara.

na. Matilar saking pakubon tan pasadok jantos 6 (nem) sasih;

သုရာဏပြည့်လမ်းကဗျာများပါ၍အနေဖြင့်

ca. Lempas ring Swadarma sios-siosan tan prasida ngesehin

solah maprawerti arep ring pituduh kulawarga purusa, Prade

ପାଯୁଗ୍ରାମପାତ୍ରକୁ କିମ୍ବା କାଳାପାତ୍ରକୁ ।

mamurug patut Kaicen Pamatut.

ပန္တမိဘ

Palet 3

បាត់ខ្លួន

Indik Sentana

ပုဂ္ဂန်လို ၁၃၅၁

Pawos 45

၃၁။ မြန်မာ့ဘိုးပါးပို့ပေးသွားမှု အကျင့်အတည်ပြုမှု မြန်မာ့လိပ်

(1) Sentana wenten kalih pawos sane kaucap Pratisentana miwah

ముక్కాబెగమక్కి ॥

Sentana Paperasan.

ព្រៃទីសំគាលបានក្នុងប្រភេទសំគាលរបាយការណ៍បែងចាយ

(2) Prati Sentana inggih punika sentana sane metu saking pawiwahan

ମୂରତି ॥

kapatut.

ନୁହାପଦିପାକ୍ଷାନ୍ତପତ୍ରମକ୍ଷାରାନ୍ତିକ୍ଷିଣ୍ଯମକ୍ଷାର
(3) Prade pawiwahan tan ngwetuang sentana kengin ngidih sentana

ବାକ୍ଷାନ୍ତପଦାନ୍ତିଲାହାରମକ୍ଷାଗମରାଜାନାହାନ୍ତିକ୍ଷାମପାଶାନ୍ତି ॥

antuk upasaksi sakala niskala sanc kawastanin sentana Paperasan.

ନୁହାପଦିପାକ୍ଷାନ୍ତପତ୍ରମକ୍ଷାରାନ୍ତିଲାହାର

(4) Prade pawiwahan tan kapatut ngwetisang sentana, mangda tan

ବାକ୍ଷାନ୍ତପଦାନ୍ତିକ୍ଷାରିରାତ୍ରପିହାମୁଖପତ୍ରମଧାରାନ୍ତି

kantun kawastanin Babinjat utawi Astra patut kamanggala antuk

ପାରାମ୍ଭାନ୍ତି ॥

Panyanggaskara.

୫ । ମକ୍ଷାରାଗର୍ଭିକ୍ଷିପ୍ତମାପତିମକ୍ଷାରାଗରାନ୍ତିପାଶ

(5) Sentana rajeg inggih punika, prati sentana wadon (Pradana)

ବାରାନ୍ଦାପର୍ତ୍ତିହାରାନ୍ତିପ୍ରଗପତ୍ରମଧାରାନ୍ତି

sane kamanggehang lanang (Purusa) tur sampun ngalaksayang

ପିପାକ୍ଷାନ୍ତର୍ଗତି ॥

Pawiwahan, Nyeburin.

୬ । ବାରାନ୍ଦାପାଶମିମକ୍ଷାରାଗର୍ଭିକ୍ଷିପ୍ତମାପତିମା:

(6) Sang sane kaarsayang sentana rajeg inucap inggih punika:

ବାରାପତିମକ୍ଷାରାଗରାକ୍ଷମାତ୍ରମିନ୍ଦିମାପତିମକ୍ଷାର

ha. Prati sentana wadon tunggal utawi silih sinunggil pratisentana

ဟာသာမျိုးကိုလာသပါပြတီမှုန္တဆာသာ။

wadon yaning makasami pratisentana wadon.

ကူသယပုန္တပုံပါဘာသပါပြတီမှုန္တဆာပျော်

na. Sampun kamanggehang dados pratisentana (purusa);

သူသပိပါဘန္တဗျာရှိခိုက်စားကျွော်ဖျောပါဘန္တဗျာရှိ

ca. Kapawiwahan kaceburin, kautsahayang antuk jadma

သာသယသာယျော်သပါပေါ်ပါဘန္တဗျာရှိ

sane maagama ngelaksanayang pamarisuda raga

ပျော်ပို့နှင့်ပေါ်။

utawi Sudhi Wadani.

ကူသယသာယျော်ပါမှုန္တဆာရှိဘာပျော်ဖျော်သာသာ။

ra. Sane manggehang sentana rajeg patut mapasadok ring

ပို့ပျော်ရှိဘာအဲဒေသာရှိဘာပျော်ဖျော်ပို့ပျော်

I Prajuru Desa tur Kelian Desa patut nyiarang utawi

ဂုဏ္ဍာရှိဘာပျော်ရှိဘာ။

Ngenterang Ring Paruman Desa.

ဟာသာသာ။

Pawos 46

ကူသယပုန္တပါဘန္တဗျာရှိဘာသပါပျော်ဖျော်သာသာ။

(1) Ngangkat sentana manut dudonan patut makacihna Arta

ପ୍ରାବୀଲ୍ୟକୁପାକଳାମନ୍ତ୍ରିମାନାମକିଷ୍ଟିବୀ ॥

Brana pamerasan sane kasaksiang Sakala Niskala.

ପ୍ରାବୀଲ୍ୟମିଳାଗ୍ରାମକିଷ୍ଟିମାନାମକିଷ୍ଟିବୀ ॥

(2) Sapa sira ugi krama pacang ngidih sentana patut masadok

କିଲ୍ଲାନ୍ଦିବାକୁଳାମକିଷ୍ଟିକାଳାମାନ୍ତ୍ରିମାନାମକିଷ୍ଟିବୀ ॥

ring Kelian Desa sanistane Asasih sadurung pamerasan.

ପ୍ରାବୀଲ୍ୟମିଳାଗ୍ରାମକିଷ୍ଟିମାନାମକିଷ୍ଟିବୀ ॥

(3) Kelian Desa nguningayang/ nyiarang ring sawidangan desa,

ମିଲ୍ଲାନ୍ଦିବାକୁଳାମକିଷ୍ଟିମାନାମକିଷ୍ଟିବୀ ॥

sang sapa sira ugi rumasa tan lila mangda masengker Kalih Wuku

ମଧ୍ୟମାନାମକିଷ୍ଟିମାନାମକିଷ୍ଟିବୀ ॥

sadurung pamerasan masadok ring Kelian Desa.

୩୧ ପ୍ରାବୀଲ୍ୟକାଳାମକିଷ୍ଟିନ୍ଦ୍ରିସ୍ତାମାନାମକିଷ୍ଟିବୀ ॥

(4) Prajuru Desa digelis maosin saha ngicenin pamutus

କାଳାମକିଷ୍ଟିବୀକୁଣ୍ଡଳୀଯିବାକୁଣ୍ଡଳୀଯି ॥

nepek ring Catur Dresta miwah Pararem.

୭୨ ପ୍ରାବୀଲ୍ୟମିଳାଗ୍ରାମକିଷ୍ଟିମାନାମକିଷ୍ଟିବୀ ॥

(5) Prade sulur paperasan tan manut kecaping ajeng, Prajuru Desa

କାଳାମକିଷ୍ଟିବୀକୁଣ୍ଡଳୀଯିବାକୁଣ୍ଡଳୀଯି ॥

wenang ngandeg sang pacang makarya, saha ngicenin pamutus

ଯାନ୍ତାମାନାମକିଷ୍ଟିମାନାମକିଷ୍ଟିବୀ ॥

mangda kapuputang riin bebaosan sulur utawi wicarania.

បរិច្ឆេទឈានា

Pawos 47

ការបើរាសក្បែកអាការបេញចិត្តភាពវិសាយក្នុងអាសយដ្ឋាន

(1) Pamerasan sane kapatut ring Desa risampun makacihna :

ហើយជិតិដិសាបីរាសនា ॥

ha. Widhi Widana Pamerasan

ការឈាមនានិតិត្រូវប្រព្រឹកភាពឈាមការឃាត់

na. Kasaksinin antuk Prajuru Desa sane makelingang

ប្រព័ន្ធឌីលិខិត្រូវ ॥

Utawi ngilikitayang.

សារឈ្មោះកិច្ចិតាបាការុកណាតាការ ॥

ca. Kasiarang ring wewidangan desane.

ការឯកជនិតិមិន្តិរាយការុបាលិនិត្តិត្តិ ॥

ra. Nunas Ilikita ring Sang Rumawos (Pengadilan Negeri)

នូវឈាមនាបេញចិត្តអាហ្វេវត្ថុភាពឈាមវាទ់ ॥

(2) Sane kapatut peras anggen sentana kadi ring sor :

ហើយខ្លួនពាណិជ្ជ ॥

ha. Jadma magama Hindu

ការឯកសំណើនាមនិបុរាណប្រាការឯកត្រូវការិកឯកសំណើ ॥

na. Kulawarga saking purusa, prade tan wenten kengin saking

បាការិកឯកត្រូវការិកឯកសំណើ ॥

wadon, yening taler tan wenten wawu sakama- kama .

- ra. Kautamayang saking waris Pancer Purusa.

အမှုပါနပိုဒ္ဓနပြည့်ဖော်လိုက်နာရန်မူဝါဒ

- ka. Sinalih tunggill mawiwit saking kulawarga tunggal sinanggeh

ပျော်ပြုအနီးပဟိုဘာဆုတ္တပျော်ပါက္ခိုနာ

utawi mrajan, paibon lan dadia utawi ngambil anak

ມີງພາມແກ້ໄຂແບ່ງຕູກປາກຍາວກິໂຮງ

Sjøs Sakewanten sene magama Hindu.

၃၁။ ရာဇ်မြတ်သုပ္ပန်ကျက်နှုန်းပို့စာမိန္ဒီဘဏ်ကဲပျော်စွာသာ၏။

- (3) Kengin ngangkat sentana langkung ring Adiri, Lanang wiadin Wadon.

ပုဂ္ဂနိုင်

Palet 4

ଶିଖିକ୍ଷୀଗମନି

Indik Warisan

ပရိပာဂါ။၁၃၂၁

Pawos 48

ក្រុងការបង្កើតរឹងចំណេះដីជាប្រព័ន្ធនៅក្នុងប្រទេសបាសាអូរបាល

- (1) Warisan inggih punika tetamian Arta Brana saha ayah-ayahana ngupadi

କାମକୁଣ୍ଡଳ-ପାଦାବଳିକିନ୍ତୁରବନମହିନୀରାଗପୂର୍ବବ୍ୟାପ୍ତିରେଖାକୁ

Kasukertan Sekala Niskala saking kaluhurania arep ring turunania.

৩। সিনাংগেহ বরিসন ক্রিয়াকা:

(2) Kang sinanggeh warisan luire :

৩। মাঝে মাঝে দুর্ঘত্ব হবে এবং আপনি আপনার পুরো জীবনে এবং পুরো জীবনে আপনি আপনার পুরো জীবনে আপনি আপনার পুরো জীবনে

ha. Due tengah makadi tegal ayahan desa, Kahyangan,

পুরো জীবনে আপনি আপনার পুরো জীবনে আপনি আপনার পুরো জীবনে

Pusaka, Siwa Karana, lan sane siosan.

৩। পুরো জীবনে আপনি আপনার পুরো জীবনে আপনি আপনার পুরো জীবনে

na. Pagunakayan, Tatadan/Jiwa Dana, Hutang piutang.

৩। বেগুন কুমি কুমি কুমি কুমি কুমি

(3) Wawu kengin kabaos warisan prade wenten :

৩। পুরো জীবনে আপনি আপনার পুরো জীবনে

ha. Sang mapiturun (Pawaris)

৩। পুরো জীবনে আপনি আপনার পুরো জীবনে

na. Katurunan (Ahli Waris)

৩। পুরো জীবনে আপনি আপনার পুরো জীবনে

ca. Arta Brana Tategenan (Ayah-ayahan) makacihna Warisan.

পুরো জীবনে

Pawos 49

৩। পুরো জীবনে আপনি আপনার পুরো জীবনে

(1) Ahli waris luire :

ବାପ୍ରତିମିଷ୍ଟକପୁରୁଷ ॥

ha. Prati Sentana Purusa

ବାପ୍ରତିମିଷ୍ଟକପୁଣ୍ଡକାମିଷ୍ଟକଗର୍ଜା ॥

na. Prati Sentana Pradana (Sentana Rajeg)

ବାମିଷ୍ଟକବିଶ୍ଵକିରାହାକା ॥

ca. Sentana Paperasan lanang/wadon.

ବାପ୍ରାଣତାନ୍ତ୍ରକ୍ରୂପକାହିଗିବାଦେଲିମିଷ୍ଟକଗ୍ରୂପାନ୍ଧିବିଶି ॥

(2) Prade tan wenten sakadi ring ajeng kang sinanggeh ahli waris :

ବାପ୍ରାଣତାନ୍ତ୍ରକ୍ରୂପପ୍ରାଣତାନ୍ତ୍ରବିଯକାହିରୁଗାପା ॥

ha. Turunan Purusa pernah ngunggahang makadi : Rerama Lanang,

ବିଶ୍ଵକର୍ମାନ୍ତ୍ରକ୍ରୂପାଯାତିମିଷ୍ଟକିରାହାକା ॥

Pekak salanturia Rerama Misan Mindon.

ବାପ୍ରାଣତାନ୍ତ୍ରକ୍ରୂପପ୍ରାଣତାନ୍ତ୍ରବିଯକାହିରାବାକାହି

na. Turunan Purusa pernah kasamping makadi Kaponakan

କିଲିମିଷ୍ଟକିରାଯିରାହାକା ॥

dimisan miwah mindon.

ବାପ୍ରାଣତାନ୍ତ୍ରକ୍ରୂପାନ୍ଧିବିଶିପାର୍ଥି ॥

(3) Swadarmaning ahli waris patut :

ବାପ୍ରାଣତାନ୍ତ୍ରକ୍ରୂପାନ୍ଧିବିଶିପାର୍ଥି ॥

ha. Nerima saha ngutsahayang tetamian pahan kaluhurania,

ଯକାହିରାଯାକାନ୍ତ୍ରକ୍ରୂପାନ୍ଧିବିଶିପାର୍ଥି ॥

makadi ngempon Sanggah, Mrajan, Pura saha Pangupakarani

ବିହୁବାସୁଦେବପରିବାରି ॥

miwah Ayah-ayahan Pawaris.

କଣ୍ଠାରାଳିପଦଗିମ୍ବନାହେତ୍ରିକୁବସାନ୍ଧବକାରୀ ॥

na. Ngabenang pewaris saha nglanturang Upakara upacara Pitra.

ଶଙ୍କପୃଷ୍ଠିତିବ୍ୟତିପଦଗିମ୍ବନାକୁତ୍ତାଗାନ୍ଧବକିରି ॥

ca. Naurin Hutang-hutang pawaris manut Panglokika.

କାନ୍ଧଯକିଲିପାତ୍ରିତ୍ତାକୁର୍ତ୍ତିକୁଳମିଳଗିରି ॥

ra. Yening Camput/ Tan wenten sentana sami Warisan

ପ୍ରକୃତିକାଳୀ ॥

Ngeranjing Kadesa.

କାନ୍ଧାଜୀନ୍ଦ୍ରାକାଳିକୁବସାନ୍ଧବକାରୀକୁନ୍ତାମଧ୍ୟବ୍ୟତି ॥

ka. Desa ngelaksanayang Upacara Pengabenan jantos puput

ମୂଲବସାନ୍ଧକିପୁରିତ୍ତ୍ଵପରିମାଣକୁବସାନ୍ଧବକି ॥

Saupacaran ipun, tur Mrelina Sanggah utawi Merajan.

ପରାମିତୀୟା

Pawos 50

ମୁଙ୍ଗୁଙ୍ଗିପଦଗିମ୍ବନାହେତ୍ରି ॥

Munggwing waris ke waris ring Desa Pakraman :

ରାଗିଲାପୃଷ୍ଠାନାଳିପିତ୍ରଯତ୍ନାତ୍ମିବ୍ୟତିପଦଗିରି ॥

(1) Risampun kalaksanayang Pitra Yadnya lan hutang-hutang pawaris

ମୁକ୍ତିଶ୍ଵାର୍ଥୀବ୍ୟବହାରକାଳୀପ୍ରବୃତ୍ତି

buntas katawur, wawu warisan dadod kapah.

ମୁକ୍ତିଶ୍ଵାର୍ଥୀବ୍ୟବହାରକାଳୀପ୍ରବୃତ୍ତି

(2) Para ahli waris sami polih pahan sangkaning pagunakaya,

ମରେବକୀଷାଗିର୍ଜାନ୍ତିଯାନ୍ତିଷ୍ଠାନାବୀର୍ଦ୍ଧାଯାନ୍ତିଷ୍ଠାନାବୀର୍ଦ୍ଧା

sajawaning karang/tegal ayahan desa kaemong antuk ahli waris kang

ମିଳାର୍ଦ୍ଧାକ୍ରମାବ୍ୟବପି

sinanggeh krama ngarep.

ମୁକ୍ତିଶ୍ଵାର୍ଥୀବ୍ୟବହାରକାଳୀପ୍ରବୃତ୍ତି

(3) Sinalih Tunggil Ahli waris kengin Tan polih pahan prade :

ମାର୍ଗିକାବିଜ୍ଞାନାଳିଷାଯା

ha. Nilar Kawitan lan Sesananing Agama

କାଣ୍ଡବପାତ୍ରାନ୍ତିଷ୍ଠାନାବୀର୍ଦ୍ଧାଯାନ୍ତିଷ୍ଠାନାବୀର୍ଦ୍ଧା

na. Alpaka Guru Rupaka, sesampun wenten Bhisama/ Surat

ତ୍ୱାନ୍ତିଷ୍ଠାନାବୀର୍ଦ୍ଧାଯାନ୍ତିଷ୍ଠାନାବୀର୍ଦ୍ଧା

Wasiat saking Sang sinanggeh Patut.

ମାର୍ଗିକାବିଜ୍ଞାନାଳିଷାଯାନ୍ତିଷ୍ଠାନାବୀର୍ଦ୍ଧାଯାନ୍ତିଷ୍ଠାନାବୀର୍ଦ୍ଧା

ca. Sentana Rajeg kesah mawiwaha utawi pratisentana nyeburin

ମାର୍ଗିକାବିଜ୍ଞାନାଳିଷାଯାନ୍ତିଷ୍ଠାନାବୀର୍ଦ୍ଧାଯାନ୍ତିଷ୍ଠାନାବୀର୍ଦ୍ଧା

soang-soang kabaos Ninggal Kadaton.

ମୁକ୍ତିଶ୍ଵାର୍ଥୀବ୍ୟବହାରକାଳୀପ୍ରବୃତ୍ତି

(4) Boya ahli waris, kengin muponin hasil anut dudonan, luire :

ବାମ୍ବିକ୍ରମବନ୍ଧୁକାହିଁପରିଚାରିତାରେ ଯୁଦ୍ଧପିତା ।

ha. Sentana Wadon selami dereng kesah mawiwaha.

ក្រុងពាណិជ្ជកម្មនៃប្រទេសក្នុងប្រទេសក្នុងប្រទេសក្នុងប្រទេស

na. Balu Wadon wiadin Lanang nyeburin (soang-soang

ກ່າວພົນຖານ

boyā Sentana.

(5) Pewaris kengin Mapeweweh rikala maurip pinaka Jiwa

ຂວາງ/ເຫຼືອບໍລິສັດ ເປົ້າກໍາມະນີບູນທາບຍຸດໃຈປຶ້ງກາວຄາກ

Dana, Tatadan/Bekel, makacihna paweweh tetep ring okane

သာကုန္တမျှယိပါဘ။

Sane kesah mawiwaha.

ပရိသနပါရမာ

Pawos 51

ព្រះបុរាណសាស្ត្រកិច្ចការណ៍ជាតិ

(1) Prade sajroning pakulawangan wenten ahli waris langkungan ring

କିମ୍ବାକିମ୍ବାତ୍ରାତ୍ରି :

ring adiri patut :

ବାରାବନ୍ଧୁକୁ ବହିଗ୍ରୀତିକୁ ପେଣ୍ଟି ମିଳୁଥିଲି ।

ha. Kawentenang paigum indik pedum waris inucap.

က၍ ယန္တကုပ်မိန္ဒမာတ္ထက်မဲ့ အိန္လာ ခြိကြီး စာရေး။

na. Yan tan prasida katunasang tatimbangan ring Kerta Desa

ဆုပ္ပါရာ အော် ပြန္တူ ပုဂ္ဂိုလ် ပဲပြီး စာရေး အား ခြိကြီး

ca. Prade taler wenten cumpu ring panepas Kerta Desa, kengin

က၍ အုပ်မဲ့ ခိုင်း ဘုရား ပြုပါ။

katunasang ring Sang Rumaos (Pengadilan Negeri).

ဤပုပ္ပါရာ အား ဟို ကုန် ဆုတ္တ ပျော် ဖွံ့ဖြိုး ပုံမှန် ရှိနိုင် ဟု ပြု။

(2) Prade karang inucap Kaputungan, patut Prajuru Desa nibakang ring:

ဟ၍ မဲ့ မိန္ဒု ဟူ၍ ပြုပါ။

ha. Sang sinanggeh Ahli waris.

က၍ မဲ့ မာရီ ဓာတ် မှုပ် န္တာ။



na. Sang kengin anggen Sentana .


ဤပုပ္ပါရာ အား မှုပ် န္တာ မှုပ် ပျော် ဖွံ့ဖြိုး ပုံမှန် ပဲ့ ပဲ့ ပဲ့ ပဲ့

(3) Prade jantos karang desa kepah utawi kasepih, patut soang-soang

နှုန်း မှုပ် န္တာ မှုပ် ပါ။

nedunin makrama Desa Ngarep.



SASTHAS SARGAII

SUKERTHA TATA PALEMALIAN




Palet 1

1. Bhaya


Bhaya




Pawos 52




- (1) Parindik Baya luire : Jiwa Bhaya, Artha Bhaya (Kependungan),



Miwah Dura cara ring Agama.




- (2) Sang manggihin kahanan Panca Bhaya, patut nepak Kulkul bulus



mapitulung.



- (3) Prade ring desa kahanan Jiwa Bhaya, patut desane ngaturang



Bhuta Yadnya manut Dresta tur sang mayanin katur ring

سقاپهندی

Sang Ngawawenang

اے براہما بھٹکھلے پاری سوچھا پیتھا جھلکھلے مینجا واسنی

(4) Prade wenten jatma mamilisuh utawi nguman-uman jatma sios,

کاکنگی کیکا پاری سوچھا کھلکھلے پاگبولی

kaknenin pamidanda beya pacamil manut Pararem.

اے گیسا پیسا پیسا پیسا پیسا پیسا پیسا پیسا پیسا پیسا پیسا

(5) Ring soang-soang Paumahan mangda wenten Kulkul, kagebug masuara

رے پرے پرے کیکی کیکی کیکی پارے کاچا

Bulus yening keni Kapanca Bhaya.

بجہا وسی

Pawos 53

اے سوچھا کھلکھلے پاری سوچھا کاچا

(1) Sang manggihin kahanan Artha Bhaya (Kemalingan)

پھلکھلے پھلکھلے پھلکھلے پھلکھلے پھلکھلے پھلکھلے

patut ngulkul mapitulung utawi sang kamalingan atur supcksa ring

پڑھا کاچا کاچا کاچا کاچا کاچا کاچا کاچا

Prajuru desa sane pacang nandain saha mawuwuh Panyangaskara

پراہما بھٹکھلے پاری سوچھا کاچا کاچا

prade wenten jatma ngamaling barang sinanggeh suci.

၄။ ပြီးလာယပဟိုဟာခြံ့မျှမဲတော်ဟာသုပ္ပနာကါးပြာ။

- (2) Pratingkah mapailon ring Dusta kabawos Saruron, prade

ဂုဏ်ဆွဲယိုဗိုလ်ပါးအောင်မျှမဲတော်မူရှာနဲ့

wenten jatma manggihin maling tan nyadokang ring Prajuru jantos

ရော်စွဲသမောင်မျှမဲပုဂ္ဂန္တမျှမဲတော်မူရှာနဲ့

jantos jatma sios nyaduang, patut kadanda kadi dandaning maling

ဟန္တုပဲဘာကိုမြို့များပါ့အဲပြာဇာရော်စွဲသမောင်

sakueh pangargan wit inucap, tur prade jantos ping tiga malaksana

ဟန္တုပဲမဲ့မဲ့သမောင်သံ့ရှားရှားမျှမဲပါ့။

asapunika wenang kasukserah ring Sang Ngawawenang.

၅။ ယလီမျှမဲပုဂ္ဂန္တမော်ရော်စွဲသမောင်

- (3) Yening Dusta punika jantos pinh Kalih ngelaksanayang paridabdab

ပျော်မြို့ပြုပြီးမဲ့မဲ့များပါ့အဲပြာဇာရော်စွဲသမောင်

Utawi maprawerti sekadi inucap ring ajeng wenang kanorayang

ယန္တပြုချောင်းရှားရှားမျှမဲပါ့အဲပြာဇာရော်စွဲသမောင်

Yan prade Krama Desa, yan pet prade jadma sios wenang

ဆောင်ရွက်ရှားရှားမျှမဲပါ့အဲပြာဇာရော်စွဲသမောင်။

Kasukserah ring Sang Ngawawenang.

၆။ ပြာဇာရော်အောင်မျှမဲရှားရှားမျှမဲပါ့အဲပြာဇာရော်စွဲသမောင်

- (4) Prade wenten jatma ngrereh reramon daun kelapa, ron,

အက်ဆောင်ရွက်ပြုပြုပါ့အဲပြာဇာရော်စွဲသမောင်

tan pasadok ring sang nruwenang, prade kacunduk (ketara)

ပର୍ଯୁତ୍ତାଣ୍ଡାନାହିଁଷ୍ଟାକିଲାଗି ॥

patut kadanda kadi dandaning maling.

ଉଦ୍‌ବ୍ୟାପକିତ୍ତାମାନାକିପ୍ରାଚିକପକାରାକି

(5) Yening wenten jatma ngranjing pakubon wiadin pakarangan

କିଳାବସ୍ଥାପ୍ରାଚିକାମାନାକିପ୍ରାଚିକା

Rikala suwung mawastu sang madruwe karang kaicalan, wenang

ରାତ୍ରାକିରୁଷମ୍ଭାବ୍ୟାପ୍ରାଚିକାମାନାକିପ୍ରାଚିକା ॥

jatma inucap katuwekang antuk madewa saksi ring Pura Desa.

୬ୟାତ୍ମାକ୍ରମାନ୍ତରିକାର୍ଯ୍ୟାମିର୍ବାହିନୀପ୍ରାଚିକାମାନାକି

(6) Mangda tan katuwekang manut ring ajeng, asing-asing ngaranjingin

କୁରାମାନ୍ତରିକାର୍ଯ୍ୟାମିର୍ବାହିନୀପ୍ରାଚିକା ॥

kubon jatma sios patut :

ଶାଖାର୍ତ୍ତାକ୍ରମାନ୍ତରିକାର୍ଯ୍ୟାମିର୍ବାହିନୀପ୍ରାଚିକା ॥

ha. Matengeran suara (Makaukan)

କୁରାମାନ୍ତରିକାର୍ଯ୍ୟାମିର୍ବାହିନୀପ୍ରାଚିକାମାନାକିପ୍ରାଚିକା ॥

na. Nyantos sang nruwenang karang rawuh utawi masadok

କିପାବିତାଵିକିର୍ତ୍ତାଯାଇକାର୍ଯ୍ୟାମିର୍ବାହିନୀପ୍ରାଚିକା ॥

ring pangapit pinih tampek, maka buatan pangranjinge.

ଶାଖାର୍ତ୍ତାକ୍ରମାନ୍ତରିକାର୍ଯ୍ୟାମିର୍ବାହିନୀପ୍ରାଚିକା ॥

ca. Pamedal karangnia kasawenin, makacihna pangarah rikala suwung

ଶାଖାର୍ତ୍ତାକ୍ରମାନ୍ତରିକାର୍ଯ୍ୟାମିର୍ବାହିନୀପ୍ରାଚିକା ॥

(7) Prade Wenten Baya mawiwit saking HIV/AIDS, Flu Burung,

ନାହିଁ ଯମ୍ପୁ ପକୁ ହିଲୁ ପକୁ ତେଣୁ ତେଣୁ ମିଳିବା ହେବୁ ଯାହାରା

Rabies Lan sapanunggilanya patut katetesin olih Krama Desa

ବିଶାଖା ହିଲୁ ପକୁ ହିଲୁ ହିଲୁ ହିଲୁ ହିଲୁ ହିଲୁ ହିଲୁ

Saha gelis Kauningang majeng ring I Guru Wisesa.

ପାତ୍ରଟୀଙ୍ଗୀ

Palet 2

ଲାହାର୍ତ୍ତିଳାନ୍ଧୁଳିକାଳି

Karang, Tegal Lan Carik

ବାହାଲିଙ୍ଗୀ

Pawos 54

ହାହୁ ଯାହାରା ବାହାର୍ତ୍ତିଳା ନୀତିରେ କାଳାବାହାର୍ତ୍ତିଳା ହିଲୁ

(1) Krama Desa pangemong karang Desa patut ngawatesin karang

ବିଶାଖା ହିଲୁ ହିଲୁ ହିଲୁ ହିଲୁ ହିଲୁ ହିଲୁ ହିଲୁ ହିଲୁ

inucap antuk pagehan/ Turus utawi Tembok mangda pakantenannya

ବାହାର୍ତ୍ତିଳା

Asri.

ହାହୁ ପତ୍ରି ଯିମିଲାନୀ ଯିବୁ କାହାରେ କାହାରେ କାହାରେ କାହାରେ

(2) Wates sisi kaler miwah kengin patut kakaryanin antuk

ବିଶାଖା ହିଲୁ ହିଲୁ ହିଲୁ ହିଲୁ ହିଲୁ ହିଲୁ ହିଲୁ

sang ngamong karang ayahan inucap sane mawasta gagaleng kaluan,

সারে পক্ষি তা কুবল শুয়ু তো গো বি বি সু হো দিতে তা কুবল শুয়ু পয়ে ন্তা

sajawaning tanah pecatu, tegal, carik utawitanah padruwean ngraga

বা কুলা বিয়া পত্র তো মন মিল কু সু বা কু পু হো

sane kapiara watese sisi kelod miwah kauh, reh punika

মা হাতু বা বা কু তো তো তো কু

mawasta gegaleng kateben

৩৩ পুরা জাহান যু পিব গো বা কু তো তো তো তো তো তো তো তো

(3) Prade karasayang pagehan / turus inucap ngalikadin, yan pada

গো পে বা কু তো তো

অর্থাৎ payandinge kengin watese ngange pinget Pal kewanten

কু মু মু এ কু কু কু পু তু তু

Kasaksinin antuk prajuru.

৩৪ কু তু পে বায তু তু

(4) Kautsahayang Mangda tan wenten Karang kabebeng.

৩৫ যু হী লু রু সু গু গু সু বা কু কু

(5) Yeh Limbah lan Yeh Cacapan nenten dados ngalintangan Pekarangan

কু যু কু যু

Krama lian sajabaning wenten paiguman saking krama inucap.

৩৬ বা পু গু বা পু গু গু

(6) Soang – soang Krama Desa patut nyayagaang Genah Leluhu/ Tong

বা পু গু গু

Sampah ring Pakubon mangda Presida Palemahan druene Asri.

ပုဂ္ဂိုလ်မြန်မာစာတန်ဖူး

Pawos 55

၁၅၂

(1) Sinalih tunggil Krama Desa tan kalugra :

ဟာရာဝယ်ယောက်ဘဏ္ဍာရှိသာရွှေမြန်မာစာ။

ha. Ngalah-alah margi, Tegal ayahan desa, Karang desa.

ဆာရာဝယ်ယောက်အပျော်အနာဂတ်အကျင့်ချေမှန်။

na. Ngalah-alah Tanah Kahyangan, Ian Setra, sakancan

ဒေသနှင့်ကျော်ကျင့်။

tegak sinanggeh suci.

၃၅၂

(2) Prade wenten sakadi ring ajeng, sang nglahlah punika patut

ဘပဲ့အကျော်အကျင့်ပျော်ပျော်နှင့်ပျော်ပျော်အကျင့်ချေမှန်။

ngwaliang tanah inucap saha keni Pamidanda sapatutnya kadulurin

ဦးပေါက်ရှိလှုပျော်မှုသာရွှေမြန်မာစာ။

Upacara ring genah suci sane kalahlah.

ပန္တမိဂ္ဂ

Palet 3

ບບກູພວກກີ

Papayonan

ပုဂ္ဂန်ပါ၁၉၆၅

Pawos 56

၁၇၂၃ ဘုရားသိန္တပြောလျှင် မြန်မာဘာသာ အကြောင်း ဖြစ်ပါသည်။

- (1) Ngawit nandur papayonan tanem tuwuh, patut adepa agung ngajeroang
مانينېပତ୍ରିବ୍ରାହମଣଜ୍ଞନିପତ୍ରିଲେଖାମିପତ୍ରି
saking wates,prade jantos ngaliwat wates wenang kasepat
ଗନ୍ଧାରୀନିକ୍ଷା ॥
gantungin.

ព្រះប្រុងបានកិច្ចការណ៍សម្រាប់ប្រជាពលរដ្ឋ

- (2) Prade wenten papayonan ngungkulin, samaliha mawastu
ଅଧିକାରୀଙ୍କ ପିଲାମାନ୍ତରେ ବାହୀଙ୍କ ପାଇଁ କାହାରେ ପାଇଁ କାହାରେ କିମ୍ବା କିମ୍ବା
 mayanin kapisaga, patut kawara antuk paiguman ping ajeng prasida
ପାଇଁ କାହାରେ କିମ୍ବା କିମ୍ବା କାହାରେ କିମ୍ବା କାହାରେ କିମ୍ବା
 sang nruwenng wit ngrabah utawi notor

នូវប្រាកសម្រេចត្រួតពាណិជ្ជកម្មរបស់ក្រុងក្រុងបណ្តុះបណ្តាល

- (3) Prade sampun kawara taler tan wenten utsaha sang nruwenang wit
សំរាប់សាធារណ៍បានឯកត្រូវបានគ្រប់ដែលមានពិភាក្សា
sang rumasa katetehan, kajerihan wenang masadok ring prajuru,

ତୁରିଲାପାନ୍ତୁବିଜାତାଶ୍ଵରପ୍ରତିଷଠିକୁଳବି ॥

tur ri sampun kaparitatas kalugra ngicalang wit inucap.

୩ ॥ ମିଳିବିଜାତାଶ୍ଵରପ୍ରତିଷଠିକୁଳବି

(4) Sang keni pamidanda panyangaskara saha prabeya manut pararem

ବାହୁଦୀପବ୍ରତକୁଳବ୍ରତକିମ୍ବିରାଗଃ

arep ring wewanganan sang karubuhan luire :

ବା ॥ ମିଳିବିଜାତାଶ୍ଵରପ୍ରତିଷଠିକୁଳବି

ha. Sang nruwenang wit sinanggeh mayanin, prade pungkat

ବାଗବିହ୍ଵବ୍ରତକୁଳବିମ୍ବିରାଗଃ ॥

Ngarubuhin wewanganan krama sios.

କ ॥ ମିଳିବିଜାତାଶ୍ଵରପ୍ରତିଷଠିକୁଳବି

na. Sang notor, munggel utawi ngrebah taru tur ngrubuhin

ବିହ୍ଵବ୍ରତକୁଳବିମ୍ବିରାଗଃ ॥

wewanganan krama sios.

ଖ ॥ ମିଳିବିଜାତାଶ୍ଵରପ୍ରତିଷଠିକୁଳବି

ca. Sejaba olih bencana alam.

୭ ॥ ମିଳିବିଜାତାଶ୍ଵରପ୍ରତିଷଠିକୁଳବି

(5) Krama desa patut ngamanggehang kawerdian Tanem Tuwu

ବାଗବିହ୍ଵବ୍ରତକୁଳବିମ୍ବିରାଗଃ ॥

Sane ngawinang desane Asri tur Lestari.

୮ ॥ ମିଳିବିଜାତାଶ୍ଵରପ୍ରତିଷଠିକୁଳବି

(6) Krama desa patut nyungkemin saha ngelaksanayang Pituduh

ဟିବୁଗିବିଜାନ୍ୟାପୁଣିରାତ୍ମନିହାକିହିକ୍ଷିତ୍ୱୀନ୍ୟାମିବାନ୍ୟକି

I Guru Wisesa Murdaning Jagat Bali nganinin indik Kebersihan lan
 ବିଦ୍ୟାଜୀବନିକ୍ଷିର୍ମିଳିତ୍ୱୀନ୍ୟାମିବାନ୍ୟକି
 Penghijauan (Bali Clean and Green) mangda Palemahan desane
 ବିଜ୍ଞାନ୍ୟାମିବାନ୍ୟକି
 pakantenanya Asri.

ଶ୍ରୀକାରାପକ୍ଷକାର୍ଯ୍ୟାକାରିହିରାଧାରାପକ୍ଷଯାତ୍ରାବ୍ୟବବିଧି

- (7) Kawentenan Setra/ Tunon ring Desa Pakraman patut Kaupapira,
 ବିଜ୍ଞାନ୍ୟାମିବାନ୍ୟକିବେଳୀଯାହାକାରିହିରାଧାରାପକ୍ଷଯାତ୍ରାବ୍ୟବବିଧି
 Karesikin Lan Kapelihara sekadi patut mangda manggeh
 ବିଜ୍ଞାନ୍ୟାମିବାନ୍ୟକିବେଳୀଯାହାକାରିହିରାଧାରାପକ୍ଷଯାତ୍ରାବ୍ୟବବିଧି
 Pakantenannya Asri Lan Lestari.

ପାତ୍ରଣୀୟ

Palet 4

ବିଜ୍ଞାନ୍ୟାକାରି

Wawalungan

ବାହାସିରୀଣ୍ୟ

Pawos 57

ଶ୍ରୀମହାକାନ୍ତ୍ରିଯାନ୍ୟାକାରାମାଲୀଯିଯକବିଭ୍ୟାନକିବେଳୀଯାତ୍ରାବ୍ୟବବିଧି

- (1) Sahanan Krama Desa sane mamiara Wawalungan patut sayaga

କିନ୍ତୁ କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା
 nitenin negul, nglogor mangda tan ngrusakin karang utawi
ପାରେ କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା
 pabianan krama sios, bilih bilih jantos ngranjing ngaletehin
କାହାରୁ କାହାରୁ କାହାରୁ କାହାରୁ କାହାରୁ

Kahyangan saha ngawetuang jiwa baya, Prade mamurug wenang
କୁଳାଦିଶବ୍ଦିକିମ୍ବା କୁଳାଦିଶବ୍ଦିକିମ୍ବା

Krama inucap keni Pamidanda manut Pararem.

କାହାରୁ କାହାରୁ କାହାରୁ କାହାରୁ

(2) Prade wenten wewalungan malumbar utawi ngeleb

କୁଳାଦିଶବ୍ଦିକିମ୍ବା କୁଳାଦିଶବ୍ଦିକିମ୍ବା

ngrusakin karang/pabianan krama sios, risampun kawara kengin

କାହାରୁ କାହାରୁ କାହାରୁ କାହାରୁ

kataban tur kadanda ngawaliang wit sane karusak saha naur

କାହାରୁ କାହାରୁ କାହାରୁ କାହାରୁ

panebas papiyaraan tetabanan manut pangelokika prajuru desa.

କାହାରୁ କାହାରୁ କାହାରୁ

(3) Prade jantos ngletehin tegak suci minakadi Pamrajan

କାହାରୁ କାହାରୁ କାହାରୁ

(Sanggah Kamulan), risampun kaparitatas antuk prajuru wenang

କାହାରୁ କାହାରୁ କାହାରୁ

Sang kadanda Mrayascita manut Dresta lan Pararem.

၃။ ကြော်လာပေါ်များ ပေါ်ပုံများ ပုံပြန်ခဲ့

- (4) Krama Desa patut nyayangang Wawalungan miwah Sarwa Prani Tan
 ဆာပေါ်များ ပေါ်များ အမိန့်များ ဖြစ်သွား။
 Kapatutang Amati-mati (Himsa Karma).

ပေါ်၏၁၅၁

Palet 5

ပေါ်များ

Wawangunan

ပုံပြန်၏၁၅၂၁

Pawos 58

၁။ ကာဗ္ဗာရှုန်ပေါ်များ

- (1) Nyabran ngawangun patut :

ဟာရှုန်သာရှိပြုပြုရှာရာဝါယာပါယာပြုပြုရှုန်များ

ha. Masadok ring Prajuru Desa ping ajeng prade wewangunan nganinin

ပေါ်၏။

wates.

၂။ ဘာဗ္ဗာရှုန်များ ပေါ်များ

na. Ngangge Asta Bhumi miwah gagulak Asta Kosala-Kosali,

ဆိုမြတ်များ ပေါ်များ

sanistane manut Patitis Niskala.

၁၁။ ဘုရားကို နှုတ်ပါသ၏

ca. Tan nyayubin kapisaga.

၁၂။ ပြောဂုပ္ပါယံ၊ အန္တာန္တ၊ နှုတ်ပါယံ၊ ဘုရားကို ဘုရားကို

- (2) Prade wawangunan jantos nyayubin, bilih bilih, temboke ring

ဗြားကို ပြောဂုပ္ပါယံ၊ အန္တာန္တ၊ နှုတ်ပါယံ၊ ဘုရားကို

telenging wates risampun kawara tur kasadokang ring prajuru,

ပြောဂုပ္ပါယံ၊ အန္တာန္တ၊ ပာမူလို ပြောဂုပ္ပါယံ၊ ဘုရားကို

wenang kadanda manut pararem, saha Tembok inucap kengin

ဆာကျော် ပြောဂုပ္ပါယံ၊ အန္တာန္တ၊ ပာမူလို ပြောဂုပ္ပါယံ၊

kagubar Sanistane mangda kakaryanang Abangan.

၁၃။ မိုးကို မိုးကို ဖြတ်ဖြတ်၊ အန္တာန္တ၊ နှုတ်ပါယံ၊ ဘုရားကို

- (3) Silih sinunggil krama sane ngawangun tan dados Ngeed doh

ဘုရားကို မိုးကို ဖြတ်ဖြတ်၊ အန္တာန္တ၊ နှုတ်ပါယံ၊ ဘုရားကို

Beten Saking karang/wewangunan krama seosan jantos ngawinang

ပြောဂုပ္ပါယံ၊ အန္တာန္တ၊ ပြောဂုပ္ပါယံ၊ ဘုရားကို ဖြတ်ဖြတ်

Wewangunan anake seosan punika ninggil sane ngawinang

ဆာပလဲ့ ဘုရားကို။

Bhaya Pacang rubuh.

၁၄။ ပြောဂုပ္ပါယံ၊ အန္တာန္တ၊ ပြောဂုပ္ပါယံ၊ ဘုရားကို မိုးကို မိုးကို

- (4) Prade wenten asapunika wenang kakeninin Pamidanda, Paling kidik

ပြောဂုပ္ပါယံ၊ အန္တာန္တ၊ ပြောဂုပ္ပါယံ၊ ဘုရားကို မိုးကို မိုးကို

Mangda sanggup nyender sadalem/ mategeh cepungan punika.

၅။ ဘန္တပုဂ္ဂယပ်ရေးနှင့်အမျိုးသွေးစွဲများ

- (5) Tan kalugra masang Racun utawi Tuba, sajawaning sampun
ပရာရေးနှင့်အကြောင်းပို့စီဆိုရေးနှင့်ပရာရေးနှင့်အကြောင်း
Makeling jantos ping Tiga ring Pisaga utawi Banjaran indike
ပရ်ယပ်ရေးနှင့်အကြောင်းပို့စီဆိုရေးနှင့်ပရာရေးနှင့်အကြောင်း
Pacang masang Tuba punika Manut Pararem, saha Temboke
ပရ်ယပ်ရေးနှင့်အကြောင်းပို့စီဆိုရေးနှင့်အကြောင်း
Inucap kagubar utawi sanistane mangda kakaryanang Abangan.
- ၆။ ရွှေယာရေး၊ ရွှေယာရေးနှင့်အကြောင်းပို့စီဆိုရေးနှင့်အကြောင်း
- (6) Krama Desa, Krama Tamiu lan Tamiu patut masadok ring Prajuru
ရွှေယာရေးနှင့်အကြောင်းပို့စီဆိုရေးနှင့်အကြောင်း
Desa ritatkala Ngawangun, Ngontrakang Umah, ngawentenang
ပရ်ယပ်ရေးနှင့်အကြောင်းပို့စီဆိုရေးနှင့်အကြောင်း
Parindikan Numbas lan Ngadol Tanah Palemahan Desa Pakraman,
ယနှစ်ရွှေယာရေးနှင့်အကြောင်းပို့စီဆိုရေးနှင့်အကြောင်း
Yan mamurug wenang keni Pamidanda manut Pararem.

ස්පතමස්ගාහ

SAPTAMAS SARGAH

ပිසාගහකුවීයභාෂා

WICARA LAN PAMIDANDA

ජ්‍යෙෂ්ඨීගා

Palet 1

හිඹුක්‍රියා

Indik Wicara

බඟාවීඉජා

Pawos 59

ඩායානාක්ංකියාභාවීත්‍රාක්‍රියාවීසාගාගිජාගා

(1) Sane wenang mawosin makadi mutusang wicara ring desa

ප්‍රාය්‍රූද්‍යාභාවීත්‍රාක්‍රියාභාගාගිජාගා
pakraman inggih punika Prajuru Desa lan Kerta Desa ring Paruman
ඇභාවාගාහාජ්‍යාභාවීත්‍රාක්‍රියාවී

Desa sane ngawetuang Pararem Desa maka Pamutus.

ඩායානාක්ංකියාභාවීත්‍රාක්‍රියාවීසාගාගිජාගා

ha. Kelian Banjar prade Sang mawicara sami -sami

හිජ්‍යාභාවීත්‍රාක්‍රියාවී

ring patunggalan Banjar

ඩායානාක්ංකියාභාවීත්‍රාක්‍රියාවීසාගාගිජාගා

na. Kelian Desa prade Sang mawicara patunggalan Desa Pakraman.

๗။ ឧបាទេស្តីក្រុងបាយបុព្ទិចិសាកន្យលាងទាល់នាគិកាំស៊ា

(2) Dudonan maosin saha muputang wicara Krama desa kadi ring sor :

ហាបិប៉ុន្តែនាមូលធម៌សិក្សាអំពីបាយក្នុងក្រុងបាយក្នុងក្រុង

ha. Kaping ajeng kabaosin antuk Kelian Banjar.

នាបិប៉ុន្តែនាមូលធម៌សិក្សាអំពីបាយក្នុងក្រុងក្រុងក្រុង

na. Tan cumpu ring panepas Kelian Banjar katunasang

កិបញ្ជាណិ

ring Paruman.

សាបិប៉ុន្តែនាមូលធម៌សិក្សាអំពីបាយក្នុងក្រុងក្រុងក្រុង

ca. Paruman tan kaanutin kengin nunasang ring Kelian Desa

បក្សាយកិ

Pakraman.

កាបិប៉ុន្តែនាមូលធម៌សិក្សាអំពីបាយក្នុងក្រុងក្រុងក្រុង

ra. Kelian Desa Pakraman tan prasida muputang katincapang ring

បញ្ជីនិត្តូរូបាយក្រុងក្រុង

Panglingsir sinanggeh Kerta Desa.

កាបិប៉ុន្តែនាមូលធម៌សិក្សាអំពីបាយក្នុងក្រុងក្រុងក្រុង

ka. Prade taler pamatut Kerta Desa tan kacumponin,

កាបិប៉ុន្តែនាមូលធម៌សិក្សាអំពីបាយក្នុងក្រុងក្រុងក្រុង

katunasang ring Paruman Desa sinanggeh Wasananing Pamutus.

កាបិប៉ុន្តែនាមូលធម៌សិក្សាអំពីបាយក្នុងក្រុងក្រុងក្រុង

da. Pamutus Paruman Desa tan kacumponin kengin nunasang wicara

ဟିକୁସପ୍ରିମ୍ବିଗାହବିବୀଳକିଲ୍ଲାଟିର୍ମ୍

Inucap ring Sang Rumawos/ Pengadilan Negeri.

ଗ୍ରୀବିଲାଗବିକୁସପ୍ରିମ୍ବାକାତ୍ତିବିଲିକୁକାହିଳି

(3) Wicara inucap sane katepasin minekadi :

ବାହୀଯୁଗଟିକାନ୍ତିଷ୍ଠିତିକାରି

ha. Mamurug ring daging Awig-awig.

କାନ୍ତାନ୍ତାନ୍ତିଷ୍ଠିତିକାରି

na. Nungkasin Sima, Agama lan Dresta.

ଲାଲାଶାଳାନ୍ତିଷ୍ଠିତିକାରି

ca. Sahananing Parisolah sane mawiwit kacorahan utawi

ଶାଳାଶାଳାନ୍ତିଷ୍ଠିତିକାରି

sane tan Patut manut Dresta.

ବାହବିବୀଳା

Pawos 60

ନାମବାକିଲିବିଲିକୁବିଲିକୁବାହବାକୁପାଳାନ୍ତିର୍ମ୍ଭାବିଲାଟିର୍ମ୍

(1) Sahananing wicara mawiwit kacorahan sakaluire sinanggeh

କୁକୁନ୍ତାନ୍ତିଷ୍ଠିତିକାରିବୀପ୍ରମାଣିତାବୁଧ୍ୟାଜ୍ଞାନାନ୍ତିକାରି

nungkasin daging Awig-Awig, Pasuara, miwah Pararem Desa/Sibakan

ପ୍ରମାଣାନ୍ତାବାନ୍ତିଷ୍ଠିତିକାରିବୀପ୍ରମାଣାନ୍ତାବାନ୍ତିଷ୍ଠିତିକାରି

Prajuru Desa patut digelis maosin tan nyantos pasadok..

ତ୍ରୀବରେହାବିଶାକାଳିକିବାରିପତ୍ରରୁକ୍ଷାଲିବିଶାକାଳି

- (2) Sajaba wicara kadi ring ajeng patut nyantosang pasadok sang

କୁଳକୁଳାବାଲି ॥

nunas baos.

ତ୍ରୀବରେହାବିଶାକାଳିକିବାରିପତ୍ରରୁକ୍ଷାଲିବିଶାକାଳି

- (3) Panepase mangda pastika nyantenang iwang patut malarapan

ତ୍ରୀପ୍ରସାଦାନ୍ଵିତିକିର୍ତ୍ତିର୍ଯ୍ୟାକୁଳୁକୁଳିବିଶାକାଳି

Tri Pramana (Saksi, Likita,Bukti) miwah tan maren nepek ring

ବାହ୍ୟାଙ୍ଗ ॥

Catur Dresta.

ବାହ୍ୟାଙ୍ଗ ।

Palet 2

ବିକ୍ରିଲାପଲିଙ୍ଗ୍ୟ

Indik Pamidanda

ବାହ୍ୟାଲିରାଗ

Pawos 6

ବାହ୍ୟାଳାର୍ଥିକିଲାପଲିଙ୍ଗ୍ୟକିର୍ତ୍ତିର୍ଯ୍ୟାକୁଳୁକୁଳିବିଶାକାଳି

- (1) Desa wenang niwakang pamidanda ring Krama desa sane sisip.

ତ୍ରୀବରେହାବିଶାକାଳିକିଲାପଲିଙ୍ଗ୍ୟକିର୍ତ୍ତିର୍ଯ୍ୟାକୁଳୁକୁଳିବିଶାକାଳି

- (2) Paniwak inucap kamargiang olih Kelian Desa.

ବାହାମିଶ୍ରା

Pawos 62

ମାତ୍ରାକୁଳାକାଳମାନପ୍ରକାଶିତିକାଳମାନପରିକାଳ

- (1) Krama Desa sane langkung ring Asasih (Kawilangin saking rahina
କାଲାଯାତ୍ରାକୁଳପ୍ରକାଶିତିକାଳମାନପରିକାଳ
Kayogya naur), durung naur Urunan utawi Dedandan patut nikel.

ମାତ୍ରାଯକିମାନପ୍ରକାଶିତିକାଳମାନପରିକାଳ

- (2) Yening sampun langkung ring Asasih sakeng kayogyan panauran
କିମାନପରିକାଳମାନପରିକାଳମାନପରିକାଳ
Nikel Sang kapidanda taler tan naur, Kelian Desa patut niwakang
ବାହାମିଶ୍ରାକାଳମାନପରିକାଳ

Pakeling ring Sang Kapidanda.

ମାତ୍ରାଯକିମାନପ୍ରକାଶିତିକାଳମାନପରିକାଳ

- (3) Yening sampun langkung Tigang Paruman ngawit Pakeling sang
କାଲମାନପରିକାଳମାନପରିକାଳମାନପରିକାଳ
Kadanda Durung taler naur sakadi patut, tan wenten pamargi
ମାରବକିମାନପରିକାଳ

Sajawaning Karampag.

ମାତ୍ରାବାହାମିଶ୍ରାକାଳମାନପରିକାଳମାନପରିକାଳ

- (4) Pakeling sekadi inucap ring ajeng karawuhang jantos ping Tiga/
ମାତ୍ରାବାହାମିଶ୍ରାକାଳମାନପରିକାଳମାନପରିକାଳ

sesampun kawentenang Pakeling raris Krama inucap Wenang

या जल महाविहीन पुरा कारण तेव वावि क्रमा नियम्या या जला।

Madewa Saksi ring Pura Desa kasaksinin olih Krama Desa,

प्रत्यग्य गहन्ते ता जल महाव वर्प लिप हस्त यावा की

Prajuru lan Kerta Desa sadurung paniwak Dedandan

वा कल लिय बृहत्ते तो तो या कुरा पर्मुदी॥

Sane pinih Ungkur katibakang manut Pararem.

त्वा॥ भुग्य पर्वा कुरा तक्ते तो वा कल लिय बृहत्ते

(5) Rerampagan nganggen tata cara kadi ring sor :

ता कल लिय बृहत्ते तो वा कल लिय बृहत्ते

ha. Kelian Desa kasarengin antuk Krama Desa Tigang Diri

गलंग संया तेव वावि॥

Lan Pacalang maka saksi.

त्वा॥ न्यर्मप त्वा को हें तो तो या कुरा तक्ते तो बृहत्ते

na. Sang Ngrampag saking darsana ngambil barang utawi

ता कार्य लिय त्वा को हें तो तो या कुरा तक्ते तो बृहत्ते

nyawenin tanem tuwuh, akehnya manut hutang sang karampag.

त्वा॥ ब्रह्म य त्वा को हें तो तो या कुरा तक्ते तो बृहत्ते

ca. Prajuru miteketang mangda barang-barang sane karampag

को हें तो तो या कुरा तक्ते तो बृहत्ते

digelis katebus, masengker awuku ring arahina pacang kadol.

त्वा॥ तेक्कु को हें तो तो या कुरा तक्ते तो बृहत्ते

ra. Tan nganinin saluwir barang sane patut inggilang manut Agama

ମିହୁଲାଦିବର୍ଷପରିବାରକାଳାବ୍ୟାପର୍ବତୀ ॥

miwah Mademang Pangupa jiwa Sang Karampag.

ବାହୁଦାରୀ

Pawos 63

ମାଧ୍ୟମିକାନ୍ତରେ ବ୍ୟାପକିତା ଗୁରୁତବରେ ପରିବାରକାଳାବ୍ୟାପର୍ବତୀ

(1) Prade sang pacang karampag ngwara (Ngalangin) pamargi

ଶୁଣି ମୁଖ୍ୟମାନ ଗୁରୁତବରେ ପରିବାରକାଳାବ୍ୟାପର୍ବତୀ

inucap mawastu sampun tan nganutin Awig-awig desa wenang

ଶୁଣି ମୁଖ୍ୟମାନ ଗୁରୁତବରେ ପରିବାରକାଳାବ୍ୟାପର୍ବତୀ

karang desa sane kagenahin kadaut antuk desane manut pararem.

ଶୁଣି ମୁଖ୍ୟମାନ ଗୁରୁତବରେ ପରିବାରକାଳାବ୍ୟାପର୍ବତୀ

(2) Samalih yan purun taler ngalangin pamargi kadi ring ajeng tan

ଶୁଣି ମୁଖ୍ୟମାନ ଗୁରୁତବରେ ପରିବାରକାଳାବ୍ୟାପର୍ବତୀ

wenten pamargi sajawaning kawaliang pipilnyane nganutin tata

ଶୁଣି ମୁଖ୍ୟମାନ ଗୁରୁତବରେ ପରିବାରକାଳାବ୍ୟାପର୍ବତୀ

cara sane becik manut dresta lan pararem.

ଶୁଣି ମୁଖ୍ୟମାନ ଗୁରୁତବରେ ପରିବାରକାଳାବ୍ୟାପର୍ବତୀ

(3) Pamidanda inucap ring ajeng keni buntas risampun sang kakeninin :

ଶୁଣି ମୁଖ୍ୟମାନ ଗୁରୁତବରେ ପରିବାରକାଳାବ୍ୟାପର୍ବତୀ

ha. Nunas geng pengampura ring krama desa, riantukan nguak

ବସୁବାୟବକୁଳପଶକି ॥

Pasubaya (Pararem) pecak.

କାଳପୁର୍ବତୀତାଳପର୍ବତାପସୁବାୟଜ୍ଞକାପଶକାଯପକି

na. Nawur pangargan panguwak pasubaya duk pacang karampag

ଜ୍ଞାନ୍ୟଗିକ୍ରପ୍ୟନ୍ତିତି ॥

kadulurin Prayascita.

୩୍ୟାଳେନିବାହୁଲବର୍ଷତ୍ତୁକିରାପିବିହୃଦ୍ୟପାନାକାଵାପିଗିକ୍ରାଯା

(4) Kelian Desa patut nguningayang indik Sang Kanorayang ring Krama

ଜାତାବାଲିକାନ୍ତାଗିରାତ୍ମାତ୍ମକିରାପିହିତ୍ୟାଗିକାତାମଧ୍ୟ

Desa sami, kandugi taler nguningayang ring Guru Wisesa mangda

ତାତ୍ତ୍ଵକିରାତ୍ମାତ୍ମବ୍ୟବ୍ୟକ୍ତିକିରାତ୍ମାତ୍ମବ୍ୟବ୍ୟକ୍ତି ॥

Tatas uning, taler tur sareng niwakang Pamidanda sane patut.

୪୍ୟାଳେନିବାହୁଲବର୍ଷତ୍ତୁପିଲାପିକାର୍ଯ୍ୟବ୍ୟବ୍ୟକ୍ତିକାହି

(5) Kelian Desa tan kapicayang kayogya saluir kabuatang minekadi

ପବାଳକିର୍ତ୍ତାଗିରିକାଯାତ୍ମବ୍ୟବ୍ୟକ୍ତିକାହି ॥

Sahananing Ilikita marep ring Sang Kanorayang.

୫୍ୟାଳେନିବାହୁଲବର୍ଷତ୍ତୁପିଲାପିକାର୍ଯ୍ୟବ୍ୟବ୍ୟକ୍ତିକାହି

(6) Sang Kanorayang kengin mawali malih dados Krama Desa risampun :

ଶାଶ୍ଵତଭୂତବ୍ୟବ୍ୟକ୍ତିକାର୍ଯ୍ୟବ୍ୟବ୍ୟକ୍ତି

ha. Nunus Geng pangampura ring Krama Desa riantukan nguwak

ବସୁବାୟ ॥

Pasubaya.

ក្រុកប្បបាកោនបញ្ជាប់ស្ថាយ។

na. Naur Pangargan Panguwak Pasubaya.

သူ၏အကျင့်မြတ်သောပန်ခြင်း။

ca. Ngelaksanayang Madewa Saksi malih.

ଓଡ଼ିଆ

ASTAMAS SARGAH

NGUWAH - NGUWUHN AWIG - AWIG

ပုဂ္ဂန်သမဂၢ၁၇၃၁

Pawos 64

ព្រៃក្រុងការបង្កើតរឹងចាំប្លកសិទ្ធិភាព

- (1) Nguwah-nguwuhin Awig-Awig desa puniki kamargiang antuk
ပုဂ္ဂလာနှစ်။

Paruman Desa.

ព្រះបាយក្រិតរោងប្បញ្ញត្តុសម្រាប់លិខិត្តនូវចំណេះគោលក្នុង

- (2) Paruman inucap mangda kasungkemin antuk atengee langkung
ပန္တယာဂနာဂါ။

Krama Desa.

၃၁။ ပါမဲ့ အနေ အထာက် တွေ့ရှိခဲ့သူများ မြန်မာ လုပ်ငန်းများ မြန်မာ လုပ်ငန်းများ

- (3) Pidaging Nguwah-nguwuhin Awig-awig malarapan Gilik Saguluk

ବନ୍ଦିଗୁମଣିଷକୁଳଶବ୍ଦରାଜମହାନ୍ତିରପଦ୍ୟ ॥

Salunglung Sabayantaka lan Paras paros Sarpana ya.

ବନ୍ଦିଗୁମଣିଷକୁଳଶବ୍ଦରାଜମହାନ୍ତିରପଦ୍ୟ ॥

Pawos 65

ବନ୍ଦିଗୁମଣିଷକୁଳଶବ୍ଦରାଜମହାନ୍ତିରପଦ୍ୟ ॥

(1) Sakaluiring sane wenten sederengnya patut kaanutang ring

ବନ୍ଦିଗୁମଣିଷକୁଳଶବ୍ଦରାଜମହାନ୍ତିରପଦ୍ୟ ॥

sadaging Awig-Awig puniki.

ବନ୍ଦିଗୁମଣିଷକୁଳଶବ୍ଦରାଜମହାନ୍ତିରପଦ୍ୟ ॥

(2) Sakaluiring sane Durung Kabaos sajeroning Awig-Awig puniki

ବନ୍ଦିଗୁମଣିଷକୁଳଶବ୍ଦରାଜମହାନ୍ତିରପଦ୍ୟ ॥

Patut Kamargiang Manut Tata Cara sane Sampun Ketah Mamargi

ବନ୍ଦିଗୁମଣିଷକୁଳଶବ୍ଦରାଜମହାନ୍ତିରପଦ୍ୟ ॥

kadulurin antuk Pararem-Pararem, Purana lan Ekalikita.

ဆပါန္တဘု

NAWAMAS SARGAH

ဆပါန္တ

SAMAPTA

ပုဂ္ဂသမီ၁၆၈၁

Pawos 66

၃၁၃၂ ဆပါန္တပါဘု မိန္ဒကိန္ဒမြို့ဘုရား၊ ပုဂ္ဂနယ်၊ အေဒီ ၁၉၄၀

(1) Awig-awig puniki kawastanin Awig-awig Desa Pakraman Geretek.

၃၁၃၂ ဆပါန္တပါဘု မိန္ဒကိန္ဒမြို့ဘုရား၊ ပုဂ္ဂနယ်၊ အေဒီ ၁၉၄၀

(2) Awig-Awig puniki kamargiang ngawit kasungkemin ring Paruman.

ပုဂ္ဂသမီ၁၆၈၁

Pawos 67

၃၁၃၂ ဆပါန္တပါဘု မိန္ဒကိန္ဒမြို့ဘုရား၊ ပုဂ္ဂနယ်၊ အေဒီ ၁၉၄၀

(1) Awig-Awig puniki Kaparipurnayang Duk Rahina Anggarkasih

ပူကျော်မှုစာ၊ ဝါဒ၊ အမှု ၁၇၁၁၊ ၁၉၄၀

Wuku Dukut, Panglong Ping Nem, Sasih Kasanga Isaka warsa 1940

ယခါးမြို့ဘုရား၊ ၁၈၁၅၊ ၁၉၁၅၊ ၁၉၁၇၊ ၁၉၁၉၊ ၁၉၂၁

Masehi Tanggal 6 Maret 2018 Ring Pura Desa.

၃၁၃၂ ဆပါန္တပါဘု မိန္ဒကိန္ဒမြို့ဘုရား၊ ပုဂ္ဂနယ်၊ အေဒီ ၁၉၄၀

(2) Awig-Awig puniki kalingga tanganin olih Kelian Desa

ନାମ

ପକ୍ରାମାନ ହାବିଲାଳି କାନ୍ଦାଵି କିଂକାନ୍ଦାବି ପର୍ବତୀ ମହିଳାଙ୍ଗାମ୍ଭାବୀ

Pakraman Ian Panyarikan , Kasaksinin oleh Perbekel Sambirenteng

ପକ୍ରାମାନ ହାବିଲାଳି କାନ୍ଦାଵି କିଂକାନ୍ଦାବି ପର୍ବତୀ ମହିଳାଙ୍ଗାମ୍ଭାବୀ

କାମତ ତେଜକୁଳ ମିଵା ମାଜେଲି ମଦିଆ ପକ୍ରାମାନ କାବୁପଟନ

ମୁଖ୍ୟମନ୍ତ୍ରୀ ପର୍ବତୀ ମହିଳାଙ୍ଗାମ୍ଭାବୀ ପକ୍ରାମାନ କାବୁପଟନ ।।।

Buleleng saha Bupati Buleleng maka Murdha Pamikukuh.

ମୁଖ୍ୟମନ୍ତ୍ରୀ ପର୍ବତୀ ମହିଳାଙ୍ଗାମ୍ଭାବୀ


(3) Luir Sang Ngalingga Tanganin :

ମାଧ୍ୟମରେ ହାତରେ

ha. Prajuru Desa :

କେଳିଯାନ୍ତାବି ପକ୍ରାମାନ ଗେରେଟକ

1. Kelian Desa Pakraman Geretek,



ଶିଖଯନ୍ତାବି

I WAYAN TAMAN

ମୁଖ୍ୟମନ୍ତ୍ରୀ

2. Panyarikan



ଶିଖଯନ୍ତାବି

I MADE SUASTAMA

କାନ୍ଦାବି କାନ୍ଦାଵି

na. Pinaka saksi :

ပြည်နယ်ဝန်ကြီးရှား

Perbekel Desa Sambirenteng,



မှတ်သိမ်းပေါ်များအတွက်

Ketua Majelis Madia Desa Pakraman

ဆလာဖြူရေးရုံး

Camat Tejakula,

ဆက္ကပါတ္ထရှားရုံး

Kabupaten Buleleng



ဟိုကပပွဲကြော်မှု

I DEWA PUTU BUDHARSA

ဦးသိန္ဒသနရာသာ

DRS. NYOMAN WIDIARTHA

နိပါဘဏ်နှစ်ရာရွေ့ရာရွေ့နှစ်ရာရွေ့

NIP. 197201131991011001.

ମୁଦ୍ରା

ମାକା ମୁର୍ଧା ପମିକୁଖ

ca. Maka Murdha Pamikukuh.

ପରେତା ଗ୍ରେହିକ୍ଷିତବ୍ୟକ୍ତିଶାଖାକ୍ଷରି:

Mengetahui dan Telah Dicatatkan :

ଜାଗତକାରୀଙ୍କାରୀ = ୩୦ ୧୯୮୫ । ଲୋକାବ୍ୟକ୍ତି

Reg. Nomor : 10 / Tahun 2018.

ଶାଖାନି = ୩୪ ୧୯୮୫ । ଲୋକାବ୍ୟକ୍ତି

Tanggal : 12 Maret 2018.

